

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ហិរញ្ញវត្ថុ និង
របាយការណ៍របស់សវនករឯករាជ្យ
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

(របាយការណ៍ហិរញ្ញវត្ថុ ដែលភ្ជាប់មកជាមួយ គឺជាការប្រែសម្រួលជាភាសាខ្មែរ ពីរបាយការណ៍ជាភាសាអង់គ្លេស។ ក្នុងករណីមាន ភាពមិនស្របគ្នារវាងភាសាទាំងពីរ របាយការណ៍ជាភាសាអង់គ្លេសត្រូវបានយកជាគោល។)

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

ព័ត៌មានអំពី រ.ទ.ស.ភ

ក្រុមប្រឹក្សាភិបាល៖

- ឯកឧត្តម ឯក សុនចាន់ (H.E. Ek SonnChan)
- ឯកឧត្តម មី វ៉ាន់ (H.E. Mey Vann)
- ឯកឧត្តម អ៊ុន សាកាន (H.E. In Sakan)
- ឯកឧត្តម ឆាយ វីរៈ (H.E. Chhay Virak)
- លោក សុខ ណារ៉េត (Mr. Sok Nareth)
- លោក ណាំ ចន្រ្ទី (Mr. Nam Channtry)
- លោក ស្រេង សំឱក (Mr. Sreng Samork)

ទីស្នាក់ការ៖

អគារលេខ៤៥ ផ្លូវលេខ១០៦
សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ធនាគារ៖

- ធនាគារ អេស៊ីលីដា ភីអិលស៊ី
- ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់
- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី
- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត
- ធនាគារ ប្រេដ ប៊ែង ខេមបូឌា
- ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ
- ធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី
- ធនាគារ កាណាឌីយ៉ា ក.អ
- ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក
- ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា
- ធនាគារ ហត្ថា ម.ក
- ធនាគារ ខេប៊ីប្រាសាក់ ម.ក
- ធនាគារ មេឃប៊ែង (ខេមបូឌា)
- ធនាគារ ហ្វីលីព ភីអិលស៊ី
- ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក
- ធនាគារ ស្ថាបនា ភីអិលស៊ី
- ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក
- ធនាគារ វឌ្ឍនៈ
- រតនាគារជាតិ
- រតនាគារ រាជធានីភ្នំពេញ
- រតនាគារ តាខ្មៅ
- រតនាគារ ត្បូងឃ្មុំ

សវនករ៖

ប៊ី ឌី អូ (ខេមបូឌា) លីមីតធីត

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

មាតិកា	ទំព័រ
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	១ - ៥
របាយការណ៍របស់សវនករឯករាជ្យ	៦ - ១៣
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	១៤ - ១៥
របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗ	១៦
របាយការណ៍បម្រែបម្រួលមូលធន	១៧
របាយការណ៍លំហូរសាច់ប្រាក់	១៨ - ១៩
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ	២០ - ៦៦

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្សរីករាយក្នុងការដាក់ជូននូវរបាយការណ៍ ព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា (“រ.ទ.ស.ភ”) សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ គឺការផលិត និងការចែកចាយទឹកស្អាតសម្រាប់ការប្រើប្រាស់ទូទៅរបស់សាធារណជននៅរាជធានីភ្នំពេញ និងតំបន់ក្បែរដែលមានក្រុងតាខ្មៅ ខេត្តត្បូងឃ្មុំ និងទំនប់ម្លេចក្នុងខេត្តកំពត ព្រមទាំងផ្តល់សេវាផ្សេងៗ។ កម្មវត្ថុអាជីវកម្មរបស់ រ.ទ.ស.ភ គឺ៖

- វិនិយោគ កសាង ពង្រីក ដំណើរការ ជួសជុល និងថែទាំមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត
- គ្រប់គ្រងបរិក្ខារដើម្បីបង្កើនផលិតកម្ម និងសេវាកម្ម និងធានាគុណភាពទឹកស្អាត ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់
- ដំណើរការអាជីវកម្ម សេវាកម្ម និងការកិច្ចពាក់ព័ន្ធផ្សេងៗទៀតដែលទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាតស្របតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
- ធ្វើសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យា ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុក និងក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍន៍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និង
- ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សាធារណៈ។

ពុំមានការផ្លាស់ប្តូរជាសារវន្តសម្រាប់សកម្មភាពចម្បងរបស់ រ.ទ.ស.ភ ក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

លទ្ធផលនៃប្រតិបត្តិការ

ពាន់រៀល

ចំណេញសម្រាប់ការិយបរិច្ឆេទ

៩៤.៩៨០.១២២

ភាគលាភ

ភាគលាភដែលបានបង់ និងប្រកាស ក្នុងការិយបរិច្ឆេទមានដូចខាងក្រោម៖

ពាន់រៀល

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖

ភាគលាភចុងក្រោយ ដែលមានតម្លៃ ៣៥០រៀលក្នុងមួយភាគហ៊ុនធម្មតា ត្រូវបានបង់នៅ
ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥

៤.៥៦៦.០៩១

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)
ទុនបម្រុង និងសំវិធានធន

មានការផ្ទេរទឹកប្រាក់ចំនួន ២៦.៥១១.២៥៨.៨៦៥ រៀល ពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមច្បាប់ ទូទៅ និងសម្រាប់ការអភិវឌ្ឍន៍ដែលបានអនុម័តក្នុងអំឡុងពេលនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។

បំណុលពិបាកទារ និងបំណុលជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗ និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការលុបចោលបំណុលពិបាកទារ និងការធ្វើសំវិធានធនសម្រាប់បំណុលជាប់សង្ស័យត្រូវបានធ្វើឡើងហើយមានការជឿជាក់ថា មិនមានបំណុលពិបាកទារ និងសំវិធានធនគ្រប់គ្រាន់ត្រូវបានធ្វើឡើងសម្រាប់បំណុលជាប់សង្ស័យ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលឱ្យមានភាពចាំបាច់ ក្នុងការលុបចោលបំណុលពិបាកទារ ឬចំនួនសំវិធានធនសម្រាប់បំណុលជាប់សង្ស័យ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ មានភាពមិនគ្រប់គ្រាន់ជាសារវន្តឡើយ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលដែលរបាយការណ៍ចំណេញ ឬ ខាត និងចំណូលពេញលេញផ្សេងៗ និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មចរន្តដែលមិនមានតម្លៃស្មើនឹងតម្លៃទីផ្សារ នៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ រ.ទ.ស.ភ ត្រូវបានកាត់បន្ថយតម្លៃឱ្យនៅត្រឹមតម្លៃដែលរំពឹងទុកនឹងអាចលក់បានលើទីផ្សារ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលឱ្យមានការភ័ន្តច្រឡំដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្ត នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ឡើយ។

វិធីសាស្ត្រកំណត់តម្លៃ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលបានកើតឡើង និងដែលអាចបណ្តាលឱ្យមានការភ័ន្តច្រឡំ ឬមានភាពមិនត្រឹមត្រូវដល់វិធីសាស្ត្រកំណត់តម្លៃ ដែលបានអនុវត្តកន្លងមកលើទ្រព្យសកម្ម និងបំណុលរបស់ រ.ទ.ស.ភ ឡើយ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (១) បន្ទុកណាមួយលើទ្រព្យសកម្មរបស់ រ.ទ.ស.ភ ដែលបានកើតឡើង ដោយសារការដាក់បញ្ចាំសម្រាប់ធានាបំណុលរបស់បុគ្គលណាម្នាក់ឡើយ ចាប់តាំងពីចុងការិយបរិច្ឆេទនេះ ឬ
- (២) បំណុលយថាហេតុណាមួយរបស់ រ.ទ.ស.ភ ដែលបានកើតឡើងចាប់តាំងពីចុងការិយបរិច្ឆេទនេះ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗដែលត្រូវបានទាមទារឱ្យសង ឬអាចត្រូវបានទាមទារឱ្យសង ក្នុងអំឡុងពេល ១២ខែ បន្ទាប់ពីចុងការិយបរិច្ឆេទនេះ ដែលនឹងអាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធភាពរបស់ រ.ទ.ស.ភ ក្នុងការបំពេញកាតព្វកិច្ចសងបំណុលរបស់ខ្លួន នៅថ្ងៃកំណត់សងនោះទេ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ការផ្លាស់ប្តូរហេតុការណ៍

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលមិនត្រូវបាន វែកញែកក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ដែលបណ្តាលឱ្យមានចំនួនទឹកប្រាក់ ដែលបាន រាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានការភ័ន្តច្រឡំឡើយ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់ រ.ទ.ស.ភ ក្នុងអំឡុងកាលបរិច្ឆេទ នេះ មិនបានទទួលរងនូវឥទ្ធិពលធ្ងន់ធ្ងរ ដែលកើតចេញពីកត្តាផ្សេងៗ ប្រតិបត្តិការ ឬប្រតិបត្តិការណ៍ទាំងឡាយ ដែលមាន លក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះឡើយ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះនៃចុងកាលបរិច្ឆេទ មកទល់នឹងថ្ងៃចេញរបាយការណ៍នេះ ពុំមានកត្តា ប្រតិបត្តិការ ឬប្រតិបត្តិការណ៍ដែលមានលក្ខណៈជាសារវន្ត ឬមិនប្រក្រតីណាមួយបានកើតឡើង ដែលអាច ប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធផលអាជីវកម្មរបស់ រ.ទ.ស.ភ សម្រាប់កាលបរិច្ឆេទ ដែលរបាយការណ៍ត្រូវបានធ្វើឡើងឡើយ។

ដើមទុន

ក្នុងអំឡុងកាលបរិច្ឆេទនេះ ដើមទុនដែលបានបោះផ្សាយ និងទូទាត់រួចរបស់ រ.ទ.ស.ភ ត្រូវបានបង្កើនតាមរយៈ ការរួមចំណែកមូលធនពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ("ក.ស.ហ.វ") ដែលមានចំនួន ១៥.៨៤២.៨៧៧.០០០រៀល។ ការរួមចំណែកមូលធននេះ រួមមានការផ្ទេរដីចំនួន ២ កន្លែង សម្រាប់គម្រោងការសាងសង់៖ (១) រោងចក្រប្រព្រឹត្តិកម្មទឹក ស្អាតម្តេចនៅខេត្តកំពត និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំនៅរាជធានីភ្នំពេញ។

ពុំមានមានការចេញផ្សាយភាគហ៊ុនធម្មតាថ្មី សម្រាប់ការរួមចំណែកដើមទុននេះទេ ហើយចំនួនភាគហ៊ុនដែល បានចុះបញ្ជីរបស់ រ.ទ.ស.ភ នៅរក្សាដដែល។ ការរួមចំណែកដើមទុននេះត្រូវបានទទួលស្គាល់ជា ដើមទុនបន្ថែមដែល បានបង់របស់ រ.ទ.ស.ភ ។

រ.ទ.ស.ភ ពុំមានកិច្ចសន្យាផ្តល់ភាគហ៊ុនមិនទាន់បោះផ្សាយ និងមិនមានភាគហ៊ុនក្រោមកិច្ចសន្យាផ្តល់សិទ្ធិជា ភាគហ៊ុនរបស់ រ.ទ.ស.ភ នាចុងកាលបរិច្ឆេទនេះទេ។

សមាជិកក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលនៅបម្រើការចាប់តាំងពីកាលបរិច្ឆេទរបាយការណ៍ចុងក្រោយរួមមាន៖

- ឯកឧត្តម ឯក សុនចាន់
- ឯកឧត្តម ម៉ឺ វ៉ាន់
- ឯកឧត្តម ឡុង ណារ៉ូ (ចប់អាណត្តិថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦)
- ឯកឧត្តម អ៊ិន សាកាន (តែងតាំងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦)
- ឯកឧត្តម នាយ វីរៈ
- លោក ម៉ា ណូរ៉ាវីន (ចប់អាណត្តិថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦)
- លោក សុខ ណារ៉េត (តែងតាំងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦)
- លោក ណាំ ចន្រ្ទី
- លោក ស្រេង សំឡឹក

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)
អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងអំឡុង និងចុងការិយបរិច្ឆេទនេះ ពុំមានការរៀបចំណាមួយ ដែលមាន រ.ទ.ស.ភ ជាភាគីមួយ ក្នុងគោលបំណងជួយដល់ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយការទិញយកភាគហ៊ុន ឬលិខិតបំណុលពី រ.ទ.ស.ភ ឬពីក្រុមហ៊ុនដទៃមួយទៀតឡើយ។

ចាប់តាំងពីចុងការិយបរិច្ឆេទកន្លងទៅ ក្រុមប្រឹក្សាភិបាលពុំបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ តាមរយៈការចុះកិច្ចសន្យាដែលបានធ្វើឡើងដោយ រ.ទ.ស.ភ ឬដោយក្រុមហ៊ុនដែលពាក់ព័ន្ធនាមួយ ជាមួយនឹងក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលនោះមានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុជាសារវន្តឡើយ លើកលែងតែសម្រាប់អត្ថប្រយោជន៍ណាមួយដែលអាចត្រូវបានគេចាត់ទុកថាបានកើតឡើងដោយសារប្រតិបត្តិការទាំងនោះ ដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ៣០ នៃរបាយការណ៍ហិរញ្ញវត្ថុ។

ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានភារកិច្ចធ្វើការបញ្ជាក់អះអាងថា របាយការណ៍ហិរញ្ញវត្ថុដែលបានរៀបចំឡើង បង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពលំហូរសាច់ប្រាក់របស់ រ.ទ.ស.ភ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នេះ។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលតម្រូវឱ្យ៖

- (ក) អនុវត្តគោលនយោបាយគណនេយ្យសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល ហើយបន្ទាប់មកធ្វើការអនុវត្តគោលនយោបាយទាំងនេះឱ្យបានជាប់លាប់
 - (ខ) អនុលោមតាមលក្ខខណ្ឌតម្រូវនៃការលាតត្រដាងព័ត៌មាននៃ ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ហ.អ.ក”) ឬ ប្រសិនបើមានការប្រាសចាកណាមួយពីស្តង់ដារទាំងនេះ ក្នុងការបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវ ក្រុមប្រឹក្សាភិបាលត្រូវប្រាកដថា ការប្រាសចាកទាំងនេះត្រូវបានលាតត្រដាង ពន្យល់ និងកំណត់បរិមាណឱ្យបានសមរម្យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
 - (គ) រក្សាកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព
 - (ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណីមិនសមរម្យក្នុងការសន្មតថា រ.ទ.ស.ភ នឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគតដែលអាចប៉ាន់ស្មានបាន និង
 - (ង) ត្រួតពិនិត្យ និងដឹកនាំ រ.ទ.ស.ភ ឱ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចចិត្តជាសារវន្ត ដែលប៉ះពាល់ដល់ប្រតិបត្តិការ និងដំណើរការរបស់ រ.ទ.ស.ភ ហើយត្រូវប្រាកដថាសេចក្តីសម្រេចចិត្ត និង/ឬ សេចក្តីណែនាំទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- ក្រុមប្រឹក្សាភិបាលអះអាងថា រ.ទ.ស.ភ បានអនុវត្តតាមរាល់តម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ព្រឹត្តិការណ៍សំខាន់ៗក្នុងអំឡុងការិយបរិច្ឆេទ

ព្រឹត្តិការណ៍សំខាន់ៗក្នុងអំឡុងការិយបរិច្ឆេទ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ ៣៥ នៃរបាយការណ៍ហិរញ្ញវត្ថុ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)


របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់ចាប់ពីទំព័រទី ១៤ ដល់ ៦៦ ត្រូវបានរៀបចំដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពលំហូរសាច់ប្រាក់របស់ រ.ទ.ស.ភ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នេះ។

ចុះហត្ថលេខាតាងនាមក្រុមប្រឹក្សាភិបាល 



អ៊ិន សាន
អគ្គនាយក



លេង ម៉ូលីដេន
អគ្គនាយករងទទួលបន្ទុកហិរញ្ញកិច្ច



ឯក សុនចាន់
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃអាទិត្យ ៥ ខែ ធ្នូ ឆ្នាំ ២០២៥ សប្តាហ៍ ៣ ៧ ២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២៦

**របាយការណ៍របស់សវនករឯករាជ្យជូនចំពោះភាគហ៊ុនិករបស់
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)
(លេខ Co. ០៨៣៩ Et/២០១២)**

**សេចក្តីវាយការណ៍សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ
មតិយោបល់**

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា (“រ.ទ.ស.ភ”) ដែលរួមមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និង ចំណូលពេញលេញផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់នេះ និងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុផ្សេងៗ រួមទាំងព័ត៌មានគោលនយោបាយគណនេយ្យ សារវន្ត ដែលបានបង្ហាញនៅទំព័រទី ១៤ ដល់ ៦៦។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់មកជាមួយនេះ បង្ហាញនូវទិដ្ឋភាពពិត និង ត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងស្ថានភាព លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នេះ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជា (“ស.វ.ហ.អ.ក”)។

មូលដ្ឋានក្នុងការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“ស.ស.អ.ក”)។ ទំនួលខុសត្រូវ របស់យើងខ្ញុំស្របតាមស្តង់ដារនេះ ត្រូវបានពណ៌នាបន្ថែមក្នុងកថាខណ្ឌ *ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើការធ្វើ សវនកម្មរបាយការណ៍ហិរញ្ញវត្ថុ* នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូល បាន មានភាពគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិរបស់យើងខ្ញុំ។

ទំនួលខុសត្រូវឯករាជ្យភាព និងក្រមសីលធម៌

យើងខ្ញុំមានភាពឯករាជ្យពីក្រុមហ៊ុនដោយ ស្របតាម *ក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករជំនាញ* (រួមទាំង *ស្តង់ដារឯករាជ្យភាពអន្តរជាតិ*) (“ក្រមសីលធម៌ IESBA”) របស់ក្រុមប្រឹក្សាស្តង់ដារសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ ដែលពាក់ព័ន្ធនឹងសវនកម្មរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសដែលមានផលប្រយោជន៍សាធារណៈ រួមជាមួយនឹង តម្រូវការក្រមសីលធម៌ ដែលពាក់ព័ន្ធនឹងសវនកម្មរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ហើយយើងបានបំពេញ នូវទំនួលខុសត្រូវខាងសីលធម៌ផ្សេងទៀតរបស់យើង ដោយអនុលោមតាមតម្រូវការនៃក្រមសីលធម៌ទាំងនេះ និង ក្រមសីលធម៌ IESBA។

បញ្ហាសវនកម្មសំខាន់ៗ

បញ្ហាសវនកម្មសំខាន់ៗ គឺជាបញ្ហាទាំងឡាយណា ដែលមានសារៈសំខាន់បំផុតនៅក្នុងការធ្វើសវនកម្មរបស់យើង ខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ សម្រាប់ការិយបរិច្ឆេទនេះ ដោយយោងតាមការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ របស់យើងខ្ញុំ។ បញ្ហាទាំងនេះត្រូវបានបង្ហាញនៅក្នុងបរិបទនៃការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ទាំងមូល ហើយនៅក្នុងការបង្កើតមតិយោបល់របស់យើងខ្ញុំនាពេលបន្ទាប់ យើងខ្ញុំមិនផ្តល់នូវមតិយោបល់ដាច់ ដោយឡែកចំពោះបញ្ហាទាំងនេះឡើយ។

BDO (Cambodia) Limited, Certified Public Accountants, a Cambodian limited liability company, is a member of BDO International Limited, a UK company limited by guarantee, and forms part of the international BDO network of independent member firms.

**របាយការណ៍របស់សវនករឯករាជ្យជូនចំពោះភាគហ៊ុនិករបស់
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)
(លេខ Co. ០៨៣៩ Et/២០១២) (ត)**

បញ្ហាសវនកម្មសំខាន់ៗ (ត)

(ក) ចំណូលបង្កពីការលក់ទឹកស្អាត

ចំណូលបង្កពីការលក់ទឹកស្អាត ចំនួន ៣១,៧ពាន់លានរៀល ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ ៩ នៃរបាយការណ៍ហិរញ្ញវត្ថុ តំណាងឱ្យតម្លៃនៃការផ្គត់ផ្គង់ទឹកស្អាតទៅអតិថិជននៅចន្លោះនៃកាលបរិច្ឆេទនៃអំណានចុងក្រោយជាមួយនឹងកាលបរិច្ឆេទនៃរបាយការណ៍ ដែលវិក្កយបត្រមិនទាន់បានចេញដោយ រ.ទ.ស.ក ឱ្យទៅអតិថិជននៅចុងបញ្ចប់ការិយបរិច្ឆេទនៃរបាយការណ៍នោះទេ។ យើងខ្ញុំបានកំណត់ថា នេះជាបញ្ហាសវនកម្ម ដ៏សំខាន់ដោយសារតែពាក់ព័ន្ធនឹងការវិនិច្ឆ័យ និងការសន្មតសំខាន់ៗរបស់គណៈគ្រប់គ្រងដើម្បីប៉ាន់ប្រមាណការបាត់បង់ទឹក ការប្រើប្រាស់ដែលមិនទាន់បានចេញវិក្កយបត្រ និងអត្រាថ្លៃទឹកជាមធ្យមសមស្រប។

ការឆ្លើយតបសវនកម្ម

នីតិវិធីសវនកម្មរបស់យើងខ្ញុំរួមមាន៖

- រក្សាទុកយល់អំពីវិធីសាស្ត្រប៉ាន់ស្មានរបស់គណៈគ្រប់គ្រង និងការវាយតម្លៃថាតើវាត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងសមស្របឬទេ;
- ការធ្វើតេស្តនៃភាពត្រឹមត្រូវគណិតវិទ្យានៃការគណនាប្រាក់ចំណូលបង្ក;
- ការវាយតម្លៃលើភាពសមហេតុផលនៃធាតុចូលសំខាន់ៗ រួមមាន៖
 - (i) បរិមាណទឹកដែលផលិតក្នុងអំឡុងពេល ដោយស្របតាមរបាយការណ៍ផលិតកម្ម;
 - (ii) ចំណូលទឹកដែលបានចេញវិក្កយបត្រ ដោយការបន្តទៅនឹងកំណត់ត្រាវិក្កយបត្រ;
 - (iii) ការប៉ាន់ប្រមាណការបាត់បង់ទឹក ដោយពិនិត្យមើលទិន្នន័យប្រវត្តិសាស្ត្រ និងរបាយការណ៍ទឹកបាត់បង់ (“NRW”);
 - (iv) អត្រាថ្លៃទឹកជាមធ្យម ដោយពិនិត្យមើលកាលវិភាគដែលបានអនុម័ត និងទម្រង់ប្រើប្រាស់របស់អតិថិជន;
- ប្រៀបធៀបការប៉ាន់ប្រមាណនេះទៅនឹងវិក្កយបត្របន្តបន្ទាប់ជាក់ស្តែង ដើម្បីវាយតម្លៃ ភាពជឿជាក់នៃដំណើរការប៉ាន់ស្មានរបស់គណៈគ្រប់គ្រង និង;

របាយការណ៍របស់សវនករឯករាជ្យជូនចំពោះភាគហ៊ុនិករបស់

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

(លេខ Co. ០៨៣៩ Et/២០១២) (ត)

បញ្ហាសវនកម្មសំខាន់ៗ (ត)

(ខ) ការថយចុះតម្លៃនៃគណនីអតិថិជនពាណិជ្ជកម្ម និងកិច្ចសន្យាទ្រព្យសកម្ម - ចំណូលបង្កពីការលក់ទឹកស្អាត

តម្លៃយោងដុលររបស់គណនីអតិថិជនពាណិជ្ជកម្ម និងកិច្ចសន្យាទ្រព្យសកម្ម - ចំណូលបង្កពីការលក់ទឹកស្អាតនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ របស់ រ.ទ.ស.ភ មានចំនួន ៩,៦៧ពាន់លានរៀល និងចំនួន ៣១,៦៨ពាន់លានរៀល ដូចដែលបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ ៨ និងកំណត់សម្គាល់លេខ ៩ នៃរបាយការណ៍ហិរញ្ញវត្ថុរៀងគ្នា។

យើងខ្ញុំបានកំណត់ថា នេះគឺជាបញ្ហាសវនកម្មសំខាន់មួយ ព្រោះវាតម្រូវឱ្យគណៈគ្រប់គ្រងអនុវត្តការវិនិច្ឆ័យសំខាន់ ក្នុងការកំណត់លទ្ធភាពនៃភាពមិនអាចទូទាត់សងរបស់គណនីអតិថិជនពាណិជ្ជកម្ម និងកិច្ចសន្យាទ្រព្យសកម្ម - ចំណូលបង្កពីការលក់ទឹកស្អាត និងព័ត៌មានដែលមើលទៅមុខដែលសមស្រប។

ការឆ្លើយតបសវនកម្ម

នីតិវិធីសវនកម្មរបស់យើងខ្ញុំរួមមាន៖

- ធ្វើការសាកសួរទៅកាន់គណៈគ្រប់គ្រង ដើម្បីយល់ពីលក្ខខណ្ឌឥណទាន និងលក្ខខណ្ឌទូទាត់ ដែលអាចអនុវត្តបានចំពោះគណនីអតិថិជនពាណិជ្ជកម្ម
- ស្វែងយល់អំពីវិធីសាស្ត្រនៃការខាតបង់ឥណទានរំពឹងទុក (“ECL”) របស់គណៈគ្រប់គ្រង ដែលបានអនុវត្តចំពោះគណនីអតិថិជនពាណិជ្ជកម្ម រួមទាំងគំរូដែលបានប្រើដើម្បីប៉ាន់ស្មានប្រូបាប៊ីលីតេនៃការខាតបង់ (“PD”) ការខាតបង់ដែលបានផ្តល់ឱ្យ (“LGD”) និងការបញ្ចូលព័ត៌មានម៉ាក្រូសេដ្ឋកិច្ចដែលមើលទៅមុខ;
- ការធ្វើតេស្តការសាកល្បងនៃភាពពេញលេញ និងភាពត្រឹមត្រូវនៃទិន្នន័យដែលបានប្រើនៅក្នុងគំរូ ECL ដោយផ្ទៀងផ្ទាត់សមតុល្យគណនីអតិថិជនពាណិជ្ជកម្ម និងទិន្នន័យបាត់បង់ប្រវត្តិសាស្ត្រពាក់ព័ន្ធដែលត្រូវបានប្រើនៅក្នុងគំរូ ទៅនឹងកំណត់ត្រាគណនេយ្យមូលដ្ឋាន និងសៀវភៅបញ្ជីធំ;
- គណនាឡើងវិញនៃប្រូបាប៊ីលីតេនៃការខាតបង់ ដោយប្រើទិន្នន័យប្រវត្តិសាស្ត្រ និងការកែតម្រូវព័ត៌មានដែលមើលទៅមុខ ដែលអនុវត្តដោយ រ.ទ.ស.ភ;
- គណនាឡើងវិញនៃមេគុណទំនាក់ទំនងរវាងសូចនាករម៉ាក្រូសេដ្ឋកិច្ចដែលប្រើដោយ រ.ទ.ស.ភ និងការខាតបង់ជាប្រវត្តិសាស្ត្រ ដើម្បីកំណត់ភាពសមស្របនៃព័ត៌មានដែលមើលទៅមុខដែលប្រើដោយ រ.ទ.ស.ភ;
- វាយតម្លៃភាពសមស្របនៃអថេរម៉ាក្រូសេដ្ឋកិច្ច និងការសន្មតដែលមើលទៅមុខដែលប្រើដោយគណៈគ្រប់គ្រង ដោយប្រៀបធៀបជាមួយនឹងទិន្នន័យសេដ្ឋកិច្ចខាងក្រៅ និងនិន្នាការប្រវត្តិសាស្ត្រដែលមាន;
- ការសាកសួរគណៈគ្រប់គ្រង ដើម្បីវាយតម្លៃហេតុផលដែលពាក់ព័ន្ធនឹងទំនាក់ទំនងរវាងព័ត៌មានដែលមើលទៅមុខ និងការខាតបង់ឥណទានដែលរំពឹងទុក;
- បានវាយតម្លៃភាពសមហេតុផលនៃទ្រព្យធានា និងការកែលម្អឥណទានផ្សេងទៀតដែលបានពិចារណានៅក្នុងការគណនា LGD ដោយផ្ទៀងផ្ទាត់ទិន្នន័យមូលដ្ឋាន និងវាយតម្លៃថាតើសមតុល្យបែបនេះគ្រប់គ្រាន់ដើម្បីកាត់បន្ថយការខាតបង់ឥណទានដែលអាចកើតមានដែរឬទេ;

**របាយការណ៍របស់សវនករឯករាជ្យជូនចំពោះភាគហ៊ុនិករបស់
 ឡោកទឹកស្វយ័តក្រុងភ្នំពេញ
 (ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)
 (លេខ Co. ០៨៣៩ Et/២០១២) (ត)**

បញ្ហាសវនកម្មសំខាន់ៗ (ត)

(ខ) **ការថយចុះតម្លៃនៃគណនីអតិថិជនពាណិជ្ជកម្ម និងកិច្ចសន្យាទ្រព្យសកម្ម ចំណូលបង្កពីការលក់ទឹកស្អាត (ត)
 ការឆ្លើយតបសវនកម្ម (ត)**

នីតិវិធីសវនកម្មរបស់យើងខ្ញុំរួមមាន៖ (ត)

- ធ្វើការគណនា ECL ឡើងវិញសម្រាប់ប្រភេទគណនីត្រូវទទួល ដែលបានជ្រើសរើស ដោយផ្អែកលើការសន្មតរបស់គណៈគ្រប់គ្រង និងបានផ្ទៀងផ្ទាត់ភាពត្រឹមត្រូវគណិតវិទ្យានៃតម្លៃ; និង
- វាយតម្លៃភាពគ្រប់គ្រាន់នៃការលាតត្រដាងទាក់ទងនឹងហានិភ័យឥណទាន និងការរំពឹងទុកពីការខាតបង់ឥណទាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុស្របតាមលក្ខខណ្ឌតម្រូវនៃ ស.វ.ហ.អ.ក ៩។

(គ) **ការទទួលស្គាល់ប្រាក់ចំណូលដោយប្រើវិធីសាស្ត្រផ្អែកលើធាតុចូល**

រ.ទ.ស.ភ ទទួលស្គាល់ប្រាក់ចំណូលពី ថ្លៃសេវាសាងសង់ តាមពេលវេលា នៅពេលដែលការគ្រប់គ្រងទ្រព្យសកម្មត្រូវបានផ្ទេរទៅអតិថិជនជាបន្តបន្ទាប់ ស្របតាមគោលនយោបាយគណនេយ្យរបស់អង្គការ។ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ប្រាក់ចំណូលពីកិច្ចសន្យាសាងសង់ មានចំនួន ១៦,១៦៣ន់លានរៀល (២០២៤៖ ១១,៣៩៣ន់លានរៀល)។ កាតព្វកិច្ចនៃការអនុវត្តត្រូវបានវាស់វែងដោយប្រើវិធីសាស្ត្រផ្អែកលើធាតុចូល (វិធីសាស្ត្រផ្អែកលើចំណាយ) ដែលមានន័យថា ប្រាក់ចំណូលត្រូវបានទទួលស្គាល់ផ្អែកលើចំណាយជាក់ស្តែងដែលបានកើតឡើង ប្រៀបធៀបនឹងចំណាយសរុបដែលបានប៉ាន់ប្រមាណសម្រាប់កិច្ចសន្យា។

វិធីសាស្ត្រនេះតម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យសំខាន់ៗមួយចំនួន រួមមាន៖

- ការកំណត់កាតព្វកិច្ចនៃការអនុវត្តផ្សេងៗ និងភាពជាសារវន្តនៅក្នុងកិច្ចសន្យានីមួយៗ;
- ការប៉ាន់ស្មានថ្លៃដើមសរុបនៃកិច្ចសន្យា ជាពិសេសថ្លៃដើមដែលបានព្យាករណ៍ ដើម្បីបញ្ចប់គម្រោងនីមួយៗ;
- ការបែងចែកតម្លៃប្រតិបត្តិការចេញទៅនឹងកាតព្វកិច្ចអនុវត្ត; និង
- ការវាយតម្លៃថាតើកិច្ចសន្យាណាមួយដែលនាំឱ្យមានការខាតបង់ និងទទួលស្គាល់សំវិធានធនដែលត្រូវការ។

ការវិនិច្ឆ័យទាំងនេះមានផលប៉ះពាល់ដោយផ្ទាល់ទៅលើ ការកំណត់ដំណាក់កាលនៃការបញ្ចប់ការងារ និងចំនួនប្រាក់ចំណូលដែលត្រូវទទួលស្គាល់។ ដោយសារការប៉ាន់ស្មានទាំងនេះមានភាពមិនប្រាកដប្រជា និងអាចទទួលបានលទ្ធផលពីការលំអៀងរបស់គណៈគ្រប់គ្រង ជាពិសេសនៅពេលដែលកាលវិភាគគម្រោង និងចំណាយដែលនៅសល់អាចផ្លាស់ប្តូរ តំបន់នេះត្រូវបានចាត់ទុកថា មានសារៈសំខាន់ខ្ពស់សម្រាប់សវនកម្មរបស់យើង។

**របាយការណ៍របស់សវនករឯករាជ្យជូនដំណោះស្រាយនិកររបស់
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)
(លេខ Co. ០៨៣៩ Et/២០១២) (ត)**

បញ្ហាសវនកម្មសំខាន់ៗ (ត)

(ត) ការទទួលស្គាល់ប្រាក់ចំណូលដោយប្រើវិធីសាស្ត្រផ្អែកលើធាតុចូល (ត)

ការឆ្លើយតបសវនកម្ម

នីតិវិធីសវនកម្មរបស់យើងខ្ញុំរួមមាន៖

- បានពិនិត្យប្រាក់ចំណូលកិច្ចសន្យាសំខាន់ៗ និងបានពិនិត្យឡើងវិញ ដើម្បីទទួលបានការយល់ដឹងអំពីលក្ខខណ្ឌសំខាន់ៗនៃកិច្ចសន្យា និងតម្លៃសរុបនៃកិច្ចសន្យា;
- បានពិនិត្យលើការសន្និដ្ឋានរបស់គណៈគ្រប់គ្រង ថាកិច្ចសន្យាបែបនេះបំពេញលក្ខណៈវិនិច្ឆ័យទទួលស្គាល់តាមពេលវេលាស្របតាម ស.រ.ហ.អ.ក ១៥ និងជម្រើសនៃវិធីសាស្ត្រក្នុងការវាស់វែងវឌ្ឍនភាព;
- បានវាយតម្លៃភាពពេញលេញនៃការចំណាយសរុបនៃកិច្ចសន្យា ដែលបានប៉ាន់ស្មានដោយគណៈគ្រប់គ្រងដោយពិចារណាលើការចំណាយជាក់ស្តែងដែលបានកើតឡើង ការប៉ាន់ស្មាននៃការចំណាយដើម្បីបញ្ចប់ ភាពត្រឹមត្រូវជាប្រវត្តិសាស្ត្រនៃការប៉ាន់ស្មានកន្លងមកទាក់ទងនឹងកិច្ចសន្យាទាំងនោះ;
- បានពិភាក្សាជាមួយនឹងការគ្រប់គ្រងលើការចំណាយសំខាន់ៗដែលអាចកើតមានដែលអាចបណ្តាលឱ្យមានការផ្តល់សម្រាប់កិច្ចសន្យាដែលនាំឱ្យមានការខាតបង់; និង
- គណនាឡើងវិញនូវការគណនាវឌ្ឍនភាពរបស់គណៈគ្រប់គ្រង។

ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកម្មខាងលើ

ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ មានទំនួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ រួមមានរបាយការណ៍ប្រចាំឆ្នាំ ប៉ុន្តែមិនរួមបញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ និងរបាយការណ៍សវនកម្មខាងលើរបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ មិនរួមបញ្ចូលព័ត៌មានផ្សេងៗ ហើយយើងខ្ញុំមិនផ្តល់នូវទម្រង់សន្និដ្ឋានជាបែបធានាណាមួយឡើយ។

ទាក់ទងនឹងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ យើងខ្ញុំមានទំនួលខុសត្រូវក្នុងការអាននូវព័ត៌មានផ្សេងៗ និងពិចារណាថាតើព័ត៌មានផ្សេងៗមានភាពមិនសមស្របជាសារវន្ត ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ឬក៏ចំណេះដឹងរបស់យើងខ្ញុំដែលទទួលបានពីសវនកម្ម ឬបើមិនដូច្នោះទេ លេចឡើងមានកំហុសឆ្គងជាសារវន្ត។

ផ្អែកលើកិច្ចការដែលយើងខ្ញុំបានអនុវត្ត ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តលើព័ត៌មានផ្សេងៗ យើងខ្ញុំតម្រូវឱ្យរាយការណ៍នូវហេតុការណ៍ទាំងនោះ។ យើងខ្ញុំពុំមានអ្វីដើម្បីរាយការណ៍ក្នុងករណីនេះទេ។

ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញនូវទិដ្ឋភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។ ក្រុមប្រឹក្សាភិបាលក៏ទទួលខុសត្រូវក្នុងការរក្សានូវប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងសំខាន់ៗ ដែលក្រុមប្រឹក្សាភិបាលកំណត់ថា មានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ឱ្យជៀសផុតពីកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការកែប្រែបន្ត ឬការកំនត់ប្រឡំ។

**របាយការណ៍របស់សវនករឯករាជ្យជូនចំពោះភាគហ៊ុនិករបស់
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)
(លេខ Co. ០៨៣៩ Et/២០១២) (ត)**

ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ក្រុមប្រឹក្សាភិបាលជាអ្នកទទួលខុសត្រូវ ក្នុងការវាយតម្លៃទៅលើលទ្ធភាពបន្តប្រតិបត្តិការរបស់ រ.ទ.ស.ភ ដោយឈរលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម ហើយធ្វើការលាតត្រដាង ប្រសិនបើមាននូវកត្តាដែលពាក់ព័ន្ធនឹងនិរន្តរភាពនៃដំណើរការអាជីវកម្ម ហើយប្រើប្រាស់នូវមូលដ្ឋានគណនេយ្យបែប អនិរន្តរភាព លុះត្រាតែក្រុមប្រឹក្សាភិបាលមានបំណងរំលាយ រ.ទ.ស.ភ ឬបញ្ឈប់ប្រតិបត្តិការ ឬមិនមានជម្រើសប្រាកដណាមួយ ប៉ុន្តែត្រូវតែធ្វើដូច្នោះ។

ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺទទួលបានអំណះអំណាងយ៉ាងសមហេតុផល ថាតើរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ពុំមានកំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ និងចេញនូវរបាយការណ៍សវនកម្មដែលរួមមាន មតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងយ៉ាងសមហេតុផល គឺជាអំណះអំណាងកម្រិតខ្ពស់មួយ ប៉ុន្តែមិនបានធានាថាការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា តែងតែរកឃើញនូវកំហុសឆ្គងជាសារវន្តពេលដែលវាកើតមានឡើងនោះទេ។ កំហុសឆ្គងអាចកើតឡើងពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ ត្រូវបានចាត់ទុកជាសារវន្ត ប្រសិនបើជាលក្ខណៈមួយៗ ឬជាលក្ខណៈរួមផ្គុំ អាចមានឥទ្ធិពលលើការសម្រេចចិត្តសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់លើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ជាផ្នែកមួយនៃសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដោយវិជ្ជាជីវៈ និងរក្សានូវការសង្ស័យដោយវិជ្ជាជីវៈនៅក្នុងសវនកម្មទាំងមូល។ យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃលើហានិភ័យកំហុសឆ្គងជាសារវន្តក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ថាតើវាបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ ហើយធ្វើការរៀបចំ និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងទទួលបាននូវភស្តុតាងសវនកម្មដែលគ្រប់គ្រាន់ និងសមរម្យដើម្បីជាមូលដ្ឋានសម្រាប់មតិយោបល់របស់យើងខ្ញុំ។ ហានិភ័យនៃការមិនបានរកឃើញនូវកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ គឺខ្ពស់ជាងហានិភ័យដែលបណ្តាលមកពីការភ័ន្តច្រឡំ ដោយសារតែការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបលើតត្តា ការក្លែងបន្លំ ការលុបចោលដោយចេតនា ការបកស្រាយខុស ឬក៏ការបំពានលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់ពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងសវនកម្ម ដើម្បីរៀបចំនីតិវិធីសវនកម្មដែលសមស្របទៅតាមស្ថានភាព ប៉ុន្តែមិនមែនក្នុងគោលបំណងបញ្ចេញមតិយោបល់ពីប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ រ.ទ.ស.ភ នោះឡើយ។
- វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានអនុវត្ត និងភាពសមហេតុផលនៃប៉ាន់ស្មានគណនេយ្យ និងលាតត្រដាងដែលពាក់ព័ន្ធ ដែលបានរៀបចំដោយក្រុមប្រឹក្សាភិបាល។

របាយការណ៍របស់សវនករឯករាជ្យជូនចំពោះភាគហ៊ុនិករបស់

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

(លេខ Co. ០៨៣៩ Et/២០១២) (ត)

ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ (ត)

ជាផ្នែកមួយនៃសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដោយវិជ្ជាជីវៈ និងរក្សានូវការសង្ស័យដោយវិជ្ជាជីវៈនៅក្នុងសវនកម្មទាំងមូល។ យើងខ្ញុំក៏បាន៖ (ត)

- ធ្វើសេចក្តីសន្និដ្ឋានលើភាពសមស្របនៃមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម ដែលប្រើប្រាស់ដោយគណៈគ្រប់គ្រង និងផ្អែកលើភស្តុតាងដែលទទួលបាន ថាមានភាពមិនប្រាកដប្រជាតើឡើងជាសារវន្ត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចប៉ះពាល់ដល់លទ្ធភាពបន្តប្រតិបត្តិការរបស់ខ្លួនដោយឈរលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា ភាពមិនប្រាកដប្រជាជាសារវន្តមួយកើតឡើង យើងខ្ញុំត្រូវបានតម្រូវឱ្យទាញការយកចិត្តទុកដាក់ក្នុងរបាយការណ៍សវនកម្ម និងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ឬក៏កែប្រែមតិយោបល់របស់យើងខ្ញុំ ប្រសិនបើការកំណត់ទាំងនោះមិនគ្រប់គ្រាន់។ សេចក្តីសន្និដ្ឋានយើងខ្ញុំ គឺផ្អែកលើភស្តុតាងសវនកម្មដែលទទួលបាន រហូតដល់ថ្ងៃចេញរបាយការណ៍សវនកម្ម។ ទោះជាយ៉ាងណាព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចនឹងបង្កឱ្យ រ.ទ.ស.ភ បញ្ឈប់នូវនិរន្តរភាពនៃដំណើរការអាជីវកម្ម។
- វាយតម្លៃលើបទបង្ហាញ រចនាសម្ព័ន្ធ និងមាតិកាទូទៅនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ រួមទាំងការលាតត្រដាង ថាតើរបាយការណ៍ហិរញ្ញវត្ថុ រ.ទ.ស.ភ តំណាងឱ្យប្រតិបត្តិការនិងព្រឹត្តិការណ៍ផ្សេងៗ ក្នុងរបៀបរបបមួយដែលសម្រេចបាននូវការបង្ហាញត្រឹមត្រូវ។

ក្នុងចំណោមចំណុចពាក់ព័ន្ធផ្សេងៗ យើងខ្ញុំធ្វើការប្រាស្រ័យទាក់ទងជាមួយក្រុមប្រឹក្សាភិបាលអំពីផែនការវិសាលភាពការងារ និងពេលវេលានៃសវនកម្ម និងចំណុចសំខាន់ៗដែលបានរកឃើញ រួមមានកង្វះខាតសំខាន់ៗនៅក្នុងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលយើងខ្ញុំបានរកឃើញនៅក្នុងអំឡុងសវនកម្មរបស់យើងខ្ញុំ។

យើងខ្ញុំផ្តល់ជូនក្រុមប្រឹក្សាភិបាលផងដែរ នូវសេចក្តីថ្លែងការណ៍មួយ ដែលយើងបានអនុលោមទៅតាមតម្រូវការនៃក្រមសីលធម៌ពាក់ព័ន្ធផ្សេងៗ ដែលទាក់ទងនឹងឯករាជ្យភាព និងធ្វើការប្រាស្រ័យទាក់ទងជាមួយនឹងក្រុមប្រឹក្សានូវទំនាក់ទំនងទាំងអស់ និងបញ្ហាផ្សេងៗទៀតដែលអាចមានឥទ្ធិពលលើឯករាជ្យភាពរបស់យើងខ្ញុំ ហើយប្រសិនបើមានសកម្មភាពនានាត្រូវបានចាត់វិធានការដើម្បីលុបបំបាត់ការគំរាមកំហែង ឬការការពារដែលបានអនុវត្ត។

អំពីបញ្ហាដែលយើងខ្ញុំបានទាក់ទងជាមួយនឹងក្រុមប្រឹក្សាភិបាល យើងខ្ញុំបានកំណត់ថា បញ្ហាទាំងនោះ គឺមានសារៈសំខាន់បំផុតនៅក្នុងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ រ.ទ.ស.ភ សម្រាប់ការិយបរិច្ឆេទនេះ ដូច្នោះហើយវា គឺជាបញ្ហាសវនកម្មសំខាន់ៗ។ យើងខ្ញុំនឹងពណ៌នាបញ្ហាទាំងនោះនៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ លុះត្រាតែមានច្បាប់ ឬបញ្ញត្តិ រវាងក្នុងការបង្ហាញជាសាធារណៈអំពីបញ្ហាទាំងនោះ ឬក៏ក្នុងកាលៈទេសៈដឹកជញ្ជូន យើងខ្ញុំកំណត់ថាបញ្ហានេះមិនគួរបង្ហាញនៅក្នុងរបាយការណ៍របស់យើងខ្ញុំទេ ដោយសារតែផលវិបាកជាអវិជ្ជមានពីការបង្ហាញនោះអាចនឹងមានផលប៉ះពាល់ដល់អត្ថប្រយោជន៍សាធារណៈ។

**របាយការណ៍របស់សវនករឯករាជ្យជូនចំពោះភាគហ៊ុនិករបស់
 រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
 (ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)
 (លេខ Co. ០៨៣៩ Et/២០១២) (ត)**

បញ្ហាដទៃ

របាយការណ៍នេះត្រូវបានធ្វើឡើងតែចំពោះភាគហ៊ុនិករបស់ រ.ទ.ស.ភ ប៉ុណ្ណោះ។ យើងខ្ញុំមិនទទួលខុសត្រូវ
 ចំពោះបុគ្គលណាម្នាក់ចំពោះខ្លឹមសារនៃរបាយការណ៍នេះទេ។

សម្រាប់ និងជំនួសឱ្យ
ប៊ី ឌី អូ (ខេមបូឌា) លីមីតធីត



សុង ស្រីរដ្ឋា
 គណនេយ្យករជំនាញ

ថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
 រាជធានីភ្នំពេញ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	២០២៥ ពាន់រៀល	២០២៤ ពាន់រៀល
ទ្រព្យសកម្ម			
ទ្រព្យសកម្មរយៈពេលវែង			
ទ្រព្យសម្បត្តិ រោងចក្រ និង បរិក្ខារ	៥	៣.១៦២.៩៨៦.៣៩៣	២.៩៣៩.៦៦៤.៤២៦
ទ្រព្យសកម្មអរូបី	៦	៨.២៨៧.៣៣៦	៩.០៨០.៥០៧
		<u>៣.១៧១.២៧៣.៧២៩</u>	<u>២.៩៤៨.៧៤៤.៩៣៣</u>
ទ្រព្យសកម្មរយៈពេលខ្លី			
សន្និធិ	៧	១២៧.០១៩.៧៥៥	១៤៤.២៣៥.៧៧០
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវ ទទួលផ្សេងៗ	៨	១៧.៩៤១.៥៧០	២៧.៥៣៧.៩២៧
កិច្ចសន្យាទ្រព្យសកម្ម	៩	៣៥.៦៦៥.៦៥៩	៣៧.៥៨៦.១៩០
ឥណទានផ្តល់ឱ្យបុគ្គលិក	១០	៣.៤២៥.៧១៦	៣.៨៩៤.៥៨៩
ការវិនិយោគរយៈពេលខ្លី	១១	៦៦.៦៦១.៨២៧	៩៤.៩៦១.៣៦០
ទ្រព្យសកម្មពន្ធបរន្ត		-	៣.៧៩៧.៨៤៦
សមតុល្យសាច់ប្រាក់ និងធនាគារ	១២	២៤.១៧៥.០៤៧	១៨.៤០៦.៦៦៦
		<u>២៧៤.៨៨៩.៥៧៤</u>	<u>៣៣០.៤២០.៣៤៨</u>
ទ្រព្យសកម្មសរុប		<u><u>៣.៤៤៦.១៦៣.៣០៣</u></u>	<u><u>៣.២៧៩.១៦៥.២៨១</u></u>
មូលធន និងបំណុល			
មូលធន			
ដើមទុន	១៣	៦៣៦.៦០១.៩៨៤	៦២០.៧៥៩.១០៧
ទុនបម្រុង	១៤	៧៣៩.៧៤៧.៤១៥	៧១៣.២៣៦.១៥៧
ចំណេញរក្សាទុក		៩៤.៩៨០.១២២	៣១.០៧៧.៣៤៩
		<u>១.៤៧១.៣២៩.៥២១</u>	<u>១.៣៦៥.០៧២.៦១៣</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (ត)

	កំណត់ សម្គាល់	២០២៥ ពាន់រៀល	២០២៤ ពាន់រៀល
បំណុល			
បំណុលរយៈពេលវែង			
ប្រាក់កម្ចី	១៥	៤២២.៧៥៤.២២៥	៤៤៣.៧២៧.០៩៩
ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	១៦	៧២.៧៣៨.២៤០	៧២.៦២៥.៩៦១
បំណុលពន្ធពន្យារ	១៧	១១៤.៥៤៨.៣៧១	១០៥.១៤៦.៨៦១
គណនីត្រូវបង់ផ្សេងៗ	១៨	៩៦.៥៨៨.៩៤៩	៨៨.៩៥០.៥៦៦
		<u>៧០៦.៦២៩.៧៨៥</u>	<u>៧១០.៤៥០.៤៨៧</u>
បំណុលរយៈពេលខ្លី			
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ ផ្សេងៗ	១៨	១០៧.២៦៨.១៥១	២១៣.២២៤.២២៥
ប្រាក់កម្ចី	១៥	១.១៥៨.៤៥៥.៧៥៨	៩៨៦.៨៩២.២៨៣
កិច្ចសន្យាបំណុល	៩	៣៤.៦៩១	៣.៥២៥.៦៧៣
បំណុលពន្ធចរន្ត		<u>២.៤៤៥.៣៩៧</u>	<u>-</u>
		<u>១.២០៨.២០៣.៩៩៧</u>	<u>១.២០៣.៦៤២.១៨១</u>
បំណុលសរុប		<u>១.៩១៤.៨៣៣.៧៨២</u>	<u>១.៩១៤.០៩២.៦៦៨</u>
មូលធន និងបំណុលសរុប		<u>៣.៤៤៦.១៦៣.៣០៣</u>	<u>៣.២៧៩.១៦៥.២៨១</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ចំណេញ ឬ ខាត និងចំណូលពេញលេញផ្សេងៗ
សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	២០២៥ ពាន់រៀល	២០២៤ ពាន់រៀល
ចំណូល៖			
ចំណូលពីការលក់	១៩	៣១៦.៧១៥.២៥៨	៣១៧.៧៧៨.៩៩៦
កម្រៃពីការសាងសង់	២០	១៦.១៦១.៣៩៧	១១.៣៩២.១១២
ចំណេញពីការបកប្រែរូបិយប័ណ្ណបរទេស - សុទ្ធ	២៥	១.៨៧៤.៥២៨	-
ចំណូលផ្សេងៗ	២១	៣៨.៥២៥.៧៤៥	១៨.៥២៦.៦៧០
		<u>៣៧៣.២៧៦.៩២៨</u>	<u>៣៤៧.៦៩៧.៧៧៨</u>
ចំណាយ៖			
ចំណាយរំលស់ទ្រព្យសកម្មរូបី និងអរូបី		(៦២.៩៨០.២៨៧)	(៥៩.៥១៥.៩១៤)
ចំណាយថ្លៃភ្លើង		(៣៩.០៩៨.៨១៣)	(៤៨.៦៩៣.០៦៣)
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធផ្សេងៗ	២២	(៨៣.៧៨៥.១៨៧)	(៨៥.៥៥២.៥១០)
ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត	២៣	(១៧.៥១០.៦៥៤)	(១៨.៩៧៦.៥៩០)
ចំណាយវត្ថុធាតុដើមសម្រាប់តភ្ជាប់បណ្តាញ	២៤	(៩.២៤០.៨១៣)	(៦.២៩៣.២៧៧)
ចំណាយជួសជុល និងថែទាំ		(១១.៧១៩.៣៨៧)	(១៤.៦៦៦.៧៣២)
ចំណាយសេវាសាងសង់		(៨.៧៧៩.៤០៩)	(៨.៩៦១.៥៩៦)
ការប្រែត្រលប់នៃការថយចុះតម្លៃលើឥណទានផ្តល់ឱ្យបុគ្គលិក	១០	-	២៦០.៨៧៤
ចំណាយប្រតិបត្តិការផ្សេងៗ		(៩.៤៥០.៥៣០)	(១៤.១៣៦.៣៩៩)
ខាតពីការបកប្រែរូបិយប័ណ្ណបរទេស - សុទ្ធ	២៥	-	(២.១៩៦.១២១)
		<u>(២៤២.៥៦៥.០៨០)</u>	<u>(២៥៨.៦៩១.៣២៨)</u>
ចំណេញប្រតិបត្តិការ		១៣០.៧១១.៨៤៨	៨៩.០០៦.៤៥០
ចំណូលហិរញ្ញវត្ថុ	២៦	១៥.២៣១.៩០២	៥៧.១៦៩.៣៨៧
ចំណាយហិរញ្ញវត្ថុ	២៦	(២៧.០៧៩.១១៩)	(៣៩.០០១.៤៧៦)
ចំណេញមុនបង់ពន្ធ		១១៨.៨៦៤.៦៣១	១០៧.១៧៤.៣៦១
ចំណាយពន្ធ	២៧	(២៣.៨៨៤.៥០៩)	(២២.១៣១.៤៤៨)
ចំណេញក្នុងកាលបរិច្ឆេទ		៩៤.៩៨០.១២២	៨៥.០៤២.៩១៣
ចំណូលពេញលេញផ្សេងៗសរុបបន្ទាប់ពីគិតពន្ធរួច		-	-
ចំណូលពេញលេញសរុបក្នុងកាលបរិច្ឆេទ		<u>៩៤.៩៨០.១២២</u>	<u>៨៥.០៤២.៩១៣</u>
ចំណេញក្នុងមួយភាគហ៊ុន (បង្ហាញជាប្រាក់រៀល) ដែលជាកម្មសិទ្ធិរបស់ភាគហ៊ុនិករបស់ រ.ទ.ស.ភ ក្នុងអំឡុងកាលបរិច្ឆេទបញ្ចប់មានដូចខាងក្រោម៖			
ក្នុងមួយភាគហ៊ុនគោល	២៨	១.០៩២,០៦	៩៧៧,៨១
ក្នុងមួយភាគហ៊ុនថយចុះ	២៨	១.០៩២,០៦	៩៧៧,៨១

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុមួយនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ចំណូលមូលធន

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	ដើមទុន ពាន់រៀល	ទុនបម្រុង ពាន់រៀល	ចំណេញរក្សាទុក ពាន់រៀល	សរុប ពាន់រៀល
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤		៦២០.៧៥៩.១០៧	៥៩១.១៩២.៦៦៦	៧២.៦៤៤.០១៨	១.២៨៤.៥៩៥.៧៩១
ចំណេញក្នុងការិយបរិច្ឆេទតំណាង ឱ្យចំណូលពេញលេញសរុប		-	-	៨៥.០៤២.៩១៣	៨៥.០៤២.៩១៣
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន					
ការផ្ទេរទៅទុនបម្រុង	១៤	-	១២២.០៤៣.៤៩១	(១២២.០៤៣.៤៩១)	-
ភាគលាភ	២៩	-	-	(៤.៥៦៦.០៩១)	(៤.៥៦៦.០៩១)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន		-	១២២.០៤៣.៤៩១	(១២៦.៦០៩.៥៨២)	(៤.៥៦៦.០៩១)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤/ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥		៦២០.៧៥៩.១០៧	៧១៣.២៣៦.១៥៧	៣១.០៧៧.៣៤៩	១.៣៦៥.០៧២.៦១៣
ចំណេញក្នុងការិយបរិច្ឆេទតំណាង ឱ្យចំណូលពេញលេញសរុប		-	-	៩៤.៩៨០.១២២	៩៤.៩៨០.១២២
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន					
ការរួមចំណែកទុន	១៣	១៥.៨៤២.៨៧៧	-	-	១៥.៨៤២.៨៧៧
ការផ្ទេរទៅទុនបម្រុង	១៤	-	២៦.៥១១.២៥៨	(២៦.៥១១.២៥៨)	-
ភាគលាភ	២៩	-	-	(៤.៥៦៦.០៩១)	(៤.៥៦៦.០៩១)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន		១៥.៨៤២.៨៧៧	២៦.៥១១.២៥៨	(៣១.០៧៧.៣៤៩)	១១.២៧៦.៧៨៦
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		៦៣៦.៦០១.៩៨៤	៧៣៩.៧៤៧.៤១៥	៩៤.៩៨០.១២២	១.៤៧១.៣២៩.៥២១

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុមួយនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	២០២៥ ពាន់រៀល	២០២៤ ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
ចំណេញមុនបង់ពន្ធ		១១៨.៨៦៤.៦៣១	១០៧.១៧៤.៣៦១
និយ័តកម្ម៖			
រំលស់ទ្រព្យសកម្មអរូបី	៦	១.២០៥.៣៨២	១.១៥៧.១៥៥
រំលស់ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	១៦	(២.០០៩.៦៨០)	(២.០០៩.៩០៨)
រំលស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៥	៦១.៧៧៤.៩០៥	៥៨.១០៧.៨៧៣
ចំណូលហិរញ្ញវត្ថុ	២៦	(១៥.២៣១.៩០២)	(៥៧.១៦៩.៣៨៧)
ចំណាយហិរញ្ញវត្ថុ	២៦	២៧.០៧៩.១១៩	៣៩.០០១.៤៧៦
ការលុបចេញពីបញ្ជីនៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៥	៩៥២.៥៩៧	៣៦៥.៩០៧
ការលុបចេញពីបញ្ជីនៃទ្រព្យសកម្មអរូបី	៦	-	២៥០.៨៨៦
ការប្រែក្រលះនៃការថយចុះតម្លៃលើឥណទានផ្តល់ឱ្យបុគ្គលិក	១០	-	(២៦០.៨៧៤)
ចំណេញប្រតិបត្តិការមុនបម្រែបម្រួលដើមទុនបង្វិល		១៩២.៦៣៥.០៥២	១៤៦.៦១៧.៤៨៩
បម្រែបម្រួលដើមទុនបង្វិល៖			
សន្និធិ		១៧.២១៦.០១៥	១៣០.០២៣.៤៥២
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		៩.៤៣៣.៩៦៧	(១៥.០៨៤.១៦០)
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ		៥.៥៥៣.០៣៨	(១៤.៧៤៦.៨៣៣)
កិច្ចសន្យាទ្រព្យសកម្ម		១.៩២០.៥៣១	១.០៤២.២៨៧
កិច្ចសន្យាបំណុល		(៣.៤៩០.៩៨២)	(៧២៨.៤៦៥)
សាច់ប្រាក់បានមកពីប្រតិបត្តិការ		២២៣.២៦៧.៦២១	២៤៧.១២៣.៧៧០
ពន្ធលើប្រាក់ចំណូលបានបង់		(៨.២៣៩.៧៥៦)	(១៩.០៨៧.៦៣២)
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពប្រតិបត្តិការ		២១៥.០២៧.៨៦៥	២២៨.០៣៦.១៣៨
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពវិនិយោគ			
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៥	(៣៧១.៧៤៤.៤០៦)	(៣៨៩.៨៩៦.៨៥៤)
ការទិញទ្រព្យសកម្មអរូបី	៦	(៤១២.២១១)	(២៥.៤៧៤)
ការប្រាក់បានទទួល		៤.៤៧៣.៣៧៩	៨.០២៥.៩៧៧
ការដកប្រាក់នៃទុនវិនិយោគរយៈពេលខ្លី		២៨.២៩៩.៥៣៣	៣២.៣៥៤.៦៤៣
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(៣១២.០០៣.៧០៥)	(៣៨៤.០៤១.៧០៨)

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់
សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (ត)

	កំណត់ សម្គាល់	២០២៥ ពាន់រៀល	២០២៤ ពាន់រៀល
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន			
ភាគលាភបានបង់		(៤.៥៦៦.០៩១)	(៤.៥៦៦.០៩១)
សាច់ប្រាក់បានមកពីប្រាក់កម្ចី		១៨៩.០៩០.៧៣១	១៥៥.៩១១.៥៩៨
ការប្រាក់បានបង់		(២០.៨៥១.៦៤១)	(១៩.២៣២.៥៦៣)
ការបង់សងប្រាក់កម្ចី		(៣៦.១៣៩.៦១០)	(២០.០៨៥.៣៣៧)
ប្រាក់ជំនួយទទួលបានពីរដ្ឋាភិបាល	១៦	២.១២១.៩៥៩	៤៧៣.១២៣
ប្រាក់ទទួលបានពីការទូទាត់ឥណទានផ្តល់ឱ្យបុគ្គលិក		៤៦៨.៨៧៣	៤.៣២២.៩៣៦
		<hr/>	<hr/>
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពហិរញ្ញប្បទាន		១៣០.១២៤.២២១	១១៦.៨២៣.៦៦៦
កំណើន/(កំហយ)សុទ្ធសាច់ប្រាក់ និងសាច់ប្រាក់សមមូល		៥.៧៦៨.៣៨១	(៤.៦៨១.៩០៤)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមកាលបរិច្ឆេទ		<hr/>	<hr/>
		១៨.៤០៦.៦៦៦	២៣.០៨៨.៥៧០
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងកាលបរិច្ឆេទ	១២	<hr/>	<hr/>
		២៤.១៧៥.០៤៧	១៨.៤០៦.៦៦៦
ការផ្ទៀងផ្ទាត់នៃចំណុលដែលបានមកពីសកម្មភាពហិរញ្ញប្បទាន			
			ប្រាក់កម្ចី
			(កំណត់សម្គាល់លេខ ១៥)
			គិតជាពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤			១.៣២០.៦០២.០៨៥
លំហូរសាច់ប្រាក់			១៣៥.៨២៦.២៦១
លំហូរមិនមែនសាច់ប្រាក់៖			
- ផលប៉ះពាល់នៃអត្រាប្តូរប្រាក់បរទេស			(២៥.៩៧៥.៤៤២)
- ការប្រាក់បង្គរ			១៦៦.៤៧៨
			<hr/>
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			១.៤៣០.៦១៩.៣៨២
លំហូរសាច់ប្រាក់			១៥២.៩៥១.១២១
លំហូរមិនមែនសាច់ប្រាក់៖			
- ផលប៉ះពាល់នៃអត្រាប្តូរប្រាក់បរទេស			(២.៣៦៤.០១៧)
- ការប្រាក់បង្គរ			៣.៤៩៧
			<hr/>
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥			១.៥៨១.២០៩.៩៨៣

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុមួយនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

១. ព័ត៌មានអំពី រ.ទ.ស.ភ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា (‘‘រ.ទ.ស.ភ’’) ស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (‘‘ក.ខ.វ.ប.ន’’) និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (‘‘ក.ស.ហ.វ.’’) ហើយមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។ រ.ទ.ស.ភ ត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មថាជាសហគ្រាសសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច និងមានលេខចុះបញ្ជី Co.០៨៣៩ E/២០១២ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២។

ការិយាល័យដែលបានចុះបញ្ជីរបស់ រ.ទ.ស.ភ គឺនៅអគារលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់រៀលដែលជាប្រាក់រៀលដែល រ.ទ.ស.ភ កំពុងប្រើប្រាស់ផងដែរ។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។

២. សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ គឺការផលិត និងការចែកចាយទឹកស្អាតសម្រាប់ការប្រើប្រាស់ទូទៅរបស់សាធារណជននៅរាជធានីភ្នំពេញ និងតំបន់ក្បែរដែលរួមមានក្រុងតាខ្មៅ ខេត្តត្បូងឃ្មុំ និងទំនប់ម្លេចក្នុងខេត្តកំពត ព្រមទាំងផ្តល់សេវាផ្សេងៗ។ កម្មវត្ថុអាជីវកម្មរបស់ រ.ទ.ស.ភ គឺ៖

- វិនិយោគ កសាង ពង្រីក ដំណើរការ ជួសជុល និងថែទាំមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត
 - គ្រប់គ្រងបរិក្ខារដើម្បីបង្កើនផលិតកម្ម និងសេវាកម្ម និងធានាគុណភាពទឹកស្អាត ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់
 - ដំណើរការអាជីវកម្ម សេវាកម្ម និងការកិច្ចពាក់ព័ន្ធផ្សេងៗទៀតដែលទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាតស្របតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
 - ធ្វើសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យា ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុក និងក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍន៍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និង
 - ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សាធារណៈ។
- ពុំមានការផ្លាស់ប្តូរជាសារវន្តសម្រាប់សកម្មភាពចម្បងរបស់ រ.ទ.ស.ភ ក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (‘‘ស.វ.ហ.អ.ក’’) ដែលចេញផ្សាយដោយនិយ័តករគណនេយ្យ និងសវនកម្ម (‘‘ន.គ.ស’’) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

៤. គោលការណ៍គណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យដែលបានអនុវត្តគឺ ស្របតាមការិយបរិច្ឆេទមុន លើកលែងតែផលប៉ះពាល់ នៃការអនុវត្តវិសោធនកម្មថ្មីចំពោះ ស.រ.ហ.អ.ក ប្រសិនបើមាន ក្នុងអំឡុងការិយបរិច្ឆេទនេះ។ ស.រ.ហ.អ.ក ថ្មីដែលត្រូវបានអនុវត្ត នៅក្នុងអំឡុងការិយបរិច្ឆេទត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ ៣៦ នៃ របាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ក ត្រូវបានរៀបចំឡើងតាមវិធីសាស្ត្រសន្មតថ្លៃដើម លើកលែង នូវអ្វីដែលបានបញ្ជាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

៥. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

	ដីធ្លី ពាន់រៀល	អគារ ពាន់រៀល	គ្រឿងយន្ត ពាន់រៀល	ចំពង់បង្ហាតិក ពាន់រៀល	បរិក្ខារមន្ទីរ ពិសោធន៍ ពាន់រៀល	គ្រឿងសង្ហារឹម និង បរិក្ខារការិយាល័យ ពាន់រៀល	បរិក្ខារអគ្គិសនី ពាន់រៀល	រ៉ាន និងឧបករណ៍ យានយន្ត ពាន់រៀល	ប្រើប្រាស់ផ្សេងៗ ពាន់រៀល	នាឡិកាទឹក ពាន់រៀល	ការកញ្ចប់ បណ្តាញចូលផ្ទះ ពាន់រៀល	ការងារកំពុង ដំណើរការ ពាន់រៀល	សរុប ពាន់រៀល
ថ្ងៃទី២១													
សមតុល្យថ្ងៃទី១													
ខែមករា ឆ្នាំ២០២៤	២០០.១១១.៣០៨	៤១៧.២២១.២៧៨	១៣៩.៩៩០.៦២២	៧៩២.០៤៨.២៤៧	៣.២១០.៦៧១	២៩.២៩២.៧៦៦	១៦៧.៤០៥.១៤៥	៦០.៦១៩.៩៦៦	៤៧.៦៧៨.១៧៩	១៤.៤៨០.០៤០	៣៦.៩៣១.៦៤៩	១.២៤៣.៤៧៥.៦៥០	៣.១៥២.៤២៥.៥២១
ការទិញបន្ថែម	-	២៣.១៧៩	១២០.២៤៥	-	-	២.០៧១.៩៥២	២១២.៤១១	១.៤៥៣.០៥២	១៧៥.៩៤០	-	-	៤៥៥.០៩២.៣៤៣	៤៥៩.១៤៩.១២២
ការផ្ទេរពីសន្និធិ	-	-	២.៥១៤.២៧៩	-	២៧៧.១៥៧	-	២.៣៥២.២៨៧	៤.១០០.១១២	២.០៦៩.៦១៣	៨០៦.១៤៩	១០.៤៥៤.៧២០	២១.៩១៣.០៥៣	៤៤.៤៨៧.៣៧០
ការផ្ទេរ	-	១.០០១.៦០២	-	៣០.៧៣៩.៣១១	-	-	២០៩.៧៥១	-	៥១៤.៩៣៥	៧៤១.០៥៦	-	(៣៣.២០៦.៦៥៥)	-
ការលុបចេញពីបញ្ជី	-	(៧៣.០០៩)	(៦៦២.៤៣៩)	-	-	(១.៥២៣.៣០៦)	(១.៧៦៩.២៧៤)	-	(៦១៨.៨៨៤)	-	-	-	(៤.៦៤៦.៩០៨)
សមតុល្យថ្ងៃទី៣១													
ខែធ្នូ ឆ្នាំ២០២៤	២០០.១១១.៣០៨	៤១៨.១៧៣.០៤០	១៤១.៩២២.៧១១	៨២២.៧៨៧.៥៥៨	៣.៤៨៧.៨២៨	២៩.៨៤១.៤១២	១៦៨.៤១០.៣២០	៦៦.១៧៣.១៣០	៤៩.៨១៩.៧៨៣	១៦.០២៧.២៤៥	៤៧.៣៨៦.៣៦៩	១.៦៨៧.២៧៤.៣៩១	៣.៦៥១.៤១៥.១០៥
ការទិញបន្ថែម	១៥.៨៤២.៨៧៧	-	៣៨.៨៤០	-	-	២.៤៣៨.០២៣	៦.០៧៣	៥៥.១៦០	៥៧.៨៧៨	១២.១៦២	-	១៩១.៣៧៨.១៩៣	២០៩.៨២៩.២០៦
ការផ្ទេរពីសន្និធិ	-	១២.២៧២	១.៤៨៨.៦៣៣	៥៨២.០៧៨	៣២២.០៤៨	៣២.៦១១	១.៨០៧.៤៣១	-	២.០១៣.៥៥២	៥០៩.៨៤៤	-	៦៩.៤៥១.៧៩០	៧៦.២២០.២៦៣
ការផ្ទេរ	-	១៥៩.០៨០.៨៨៦	៦.៦៤២	៥០.៥៩៥.៨៥៨	-	១២២.៥៨៨	១០៧.៨០៦	-	១.២០៨.៩៩១	៣២៨.៣១៩	៧.២៩៩.១៧៩	(២១៨.៧៥០.២៦៩)	-
ការលុបចេញពីបញ្ជី	-	-	-	-	-	-	-	-	-	-	-	(៩៥២.៥៩៧)	(៩៥២.៥៩៧)
សមតុល្យថ្ងៃទី៣១													
ខែធ្នូ ឆ្នាំ២០២៤	២១៥.៩៥៤.១៨៥	៥៣០.៤៦៦.២០៨	១៤៣.៤៥៦.៨២៦	៨៧៣.៩៦៥.៤៥៦	៣.៨០៩.៨៧៦	៣២.៤៣៤.៦៣៤	១៧០.៣៣១.៦៣០	៦៦.២២៨.២៩០	៥៣.១០០.២០៤	១៦.៨៧៧.៥៧៤	៥៤.៦៨៥.៥៤៨	១.៧៦៨.៤០១.៥០៨	៣.៩៣៦.៥១១.៩៧៧

៥. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)

	ដីធ្លី ពាន់រៀល	អគារ ពាន់រៀល	គ្រឿងយន្ត ពាន់រៀល	បំណងបង្កើនទឹក ពាន់រៀល	បរិក្ខារមន្ទីរ ពិសោធន៍ ពាន់រៀល	គ្រឿងសង្ហារឹម និង បរិក្ខារ ការិយាល័យ ពាន់រៀល	បរិក្ខារអគ្គិសនី ពាន់រៀល	យានយន្ត ពាន់រៀល	វ៉ាន និង ឧបករណ៍ប្រើ ប្រាស់ផ្សេងៗ ពាន់រៀល	នាឡិកាទឹក ពាន់រៀល	ការតភ្ជាប់ បណ្តាញចូលផ្ទះ ពាន់រៀល	ការងារកំពុង ដំណើរការ ពាន់រៀល	សរុប ពាន់រៀល
វិលសំបុរ													
សមតុល្យថ្ងៃទី១													
ខែមករា ឆ្នាំ២០២៤	- ១០២.៥៩២.៨៤៥	៧៨.៧២៧.៦៥៧	២៤៩.១១៥.៥២៥	១.៥០៣.០៧៣	២១.០១២.២១២	១១៤.៨៩៨.៩៤៦	៤៤.៨១៦.៧៩១	២៥.៣៥៨.០២១	១១.០០១.៣៨០	៨.៤៩៧.៣៥៧	-	-	៦៥៧.៩២៣.៨០៧
វិលសំបុរឆ្នាំ	- ៩.០២៨.០៦៣	៦.៥៦១.២២៤	១៧.៧៣៩.៧២៩	៣៩៣.១២៧	២.៤៦៣.៧៤៧	៨.៤៥៦.១៦០	៤.២១១.០៣៧	៤.៣៣៨.៥៩៥	១.៣៨៩.៣០៧	៣.៥២៦.៨៨៤	-	-	៥៨.១០៧.៨៧៣
ការលុបចេញពីបញ្ជី	- (៣៦.៨៧៦)	(៥៩៥.៦៦៥)	-	-	(១.៤៩២.៦៤៦)	(១.៤៣៦.៩៣០)	-	(៦១៨.៨៨៤)	-	-	-	-	(៤.២៨១.០០១)
សមតុល្យថ្ងៃទី៣១													
ខែធ្នូ ឆ្នាំ២០២៤	- ១១១.៥៨៤.០៣២	៨៥.៦៩៣.២១៦	២៦៦.៨៥៥.២៥៤	១.៨៩៦.២០០	២១.៩៧៦.៣១៣	១២១.៨១៨.១៧៦	៤៩.០២៧.៨២៨	២៩.០៧៧.៧៣២	១២.៣៩០.៦៨៧	១២.៤២៤.២៤១	-	-	៧១១.៧៥០.៦៧៩
វិលសំបុរឆ្នាំ	- ១១.៦២៥.១៥៥	៦.៦១៨.៧១៤	១៨.២០២.៨៩៤	៤៤២.៧៨២	២.២៨០.៥៤៤	៨.៥៧៥.៨០៨	៣.៩៣១.១៤៥	៤.៣០៤.៣៨២	១.៥៥៦.០៩៥	៤.២៣៧.៣៤៦	-	-	៦១.៧៧៤.៩០៥
សមតុល្យថ្ងៃទី៣១													
ខែធ្នូ ឆ្នាំ២០២៥	- ១២៣.២០៩.១៨៧	៩២.៣១១.៩៣០	២៨៥.០៥៨.១៤៨	២.៣៣៨.៩៨២	២៤.២៦៣.៨៥៧	១៣០.៣៩៣.៩៨៤	៥២.៩៥៨.៩៧៣	៣៣.៣៨២.១១៤	១៣.៩៤៦.៧៨២	១៦.៦៦១.៥៨៧	-	-	៧៧៣.៥២៥.៥៨៤
កន្លែងយាង													
សមតុល្យថ្ងៃទី៣១													
ខែធ្នូ ឆ្នាំ២០២៥	២១៥.៩៥៤.១៨៥	៤៥៤.០៥៧.០២១	៥២.១៤៤.៨៩៦	៥៨៨.៩០៧.៣៤៦	១.៤៧០.៨៩៤	៨.១៧០.៧៣៧	៣៩.៩៣៧.៦៤៦	១៣.២៦៩.៣១៧	១៩.៧១៨.០៩០	២.៩៣០.៧៩២	៣៨.០២៣.៩៦១	១.៧២៨.៤០១.៥០៨	៣.១៦២.៩៨៦.៣៩៣
សមតុល្យថ្ងៃទី៣១													
ខែធ្នូ ឆ្នាំ២០២៤	២០០.១១១.៣០៨	៣០៦.៥៨៩.០១៨	៥៧.២២៩.៤៩៥	៥៥៥.៩៣២.៣០៤	១.៥៩១.៦២៨	៧.៨៥៨.០៩៩	៤៦.៥៩២.១៤៤	១៧.១៤៥.៣០២	២០.៧៤២.០៥១	៣.៦៣៦.៥៥៨	៣៤.៩៦២.១២៨	១.៦៨៧.២៧៤.៣៩១	២.៩៣៩.៦៦៤.៤២៦

៥. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)

(ក) ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារទាំងអស់ ត្រូវបានកត់ត្រាដំបូងតាមថ្លៃដើម។ ក្រោយការទទួលស្គាល់ដំបូង ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់បង្គរ និងការខាតបង់បង្គរពីការថយចុះតម្លៃផ្សេងៗ។

រំលស់ត្រូវបានគណនាដើម្បីជម្រះថ្លៃដើមនៃទ្រព្យសម្បត្តិនៅត្រឹមតម្លៃសំណល់របស់ខ្លួន តាមមូលដ្ឋានរំលស់ថេរ លើអាយុកាលប្រើប្រាស់ប៉ាន់ស្មាន។ អាយុកាលរំលស់មានដូចខាងក្រោម៖

អគារ	៣០ ទៅ ៥០ឆ្នាំ
គ្រឿងយន្ត	៣ ទៅ ២០ឆ្នាំ
បំពង់បង្ហូរទឹក	៦ ទៅ ៥០ឆ្នាំ
បរិក្ខារ មន្ទីរពិសោធន៍	៦ ទៅ ៧ឆ្នាំ
គ្រឿងសង្ហារឹម និងបរិក្ខារការិយាល័យ	២ ទៅ ៧ឆ្នាំ
បរិក្ខារអគ្គិសនី	២ ទៅ ២០ឆ្នាំ
យានយន្ត	២ ទៅ ៧ឆ្នាំ
វ៉ាន និងឧបករណ៍ប្រើប្រាស់ផ្សេងៗ	៣ ទៅ ១៥ឆ្នាំ
នាឡិកាទឹក	៥ ទៅ ២០ឆ្នាំ
ការតភ្ជាប់បណ្តាញចូលផ្ទះ	១២ឆ្នាំ

ដីធ្លីមានអាយុកាលមិនកំណត់ និងមិនត្រូវបានធ្វើរំលស់ទេ។

ការសាងសង់កំពុងដំណើរការបង្ហាញ អំពីការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ការពង្រីកបណ្តាញបញ្ជូន និងចែកចាយ និងការជួសជុលឡើងវិញ។ ការសាងសង់កំពុងដំណើរការ មិនត្រូវបានគេធ្វើរំលស់ រហូតដល់ពេលដែលទ្រព្យសម្បត្តិទាំងនោះសាងសង់រួចរាល់សម្រាប់ប្រើប្រាស់។

(ខ) នៅក្នុងអំឡុងការិយបរិច្ឆេទ រ.ទ.ស.ក បានទូទាត់ប្រាក់ក្នុងការទិញ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារដូចខាងក្រោម៖

	២០២៥ ពាន់រៀល	២០២៤ ពាន់រៀល
ការទិញបន្ថែម	២០៩.៨២៩.២០៦	៤៥៩.១៤៩.១២២
ការផ្ទេរពីសន្និធិ	៧៦.២២០.២៦៣	៤៤.៤៨៧.៣៧០
ការរួមចំណែកដើមទុនពី ក.ស.ហ.វ	(១៥.៨៤២.៨៧៧)	-
តំហាយ/(កំណើន)នៅក្នុងប្រាក់ត្រូវសងទៅអ្នកផ្គត់ផ្គង់	១០៣.៨៧០.៧២៩	(១០៨.៧៦១.៦២២)
មូលធនកម្មការប្រាក់លើទ្រព្យសម្បត្តិមានលក្ខណៈគ្រប់គ្រាន់	(២.៣៣២.៩១៥)	(៤.៩៧៨.០១៦)
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ទូទាត់ជាសាច់ប្រាក់	៣៧១.៧៤៤.៤០៦	៣៨៩.៨៩៦.៨៥៤

៦. ទ្រព្យសកម្មអរូបី

	ពាន់រៀល
ថ្លៃដើម	
សមតុល្យថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	២៦.៩៨២.៨០៧
ការទិញបន្ថែម	២៥.៤៧៤
ការលុបចេញពីបញ្ជី	(២៥០.៨៨៦)
	២៦.៧៥៧.៣៩៥
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	២៦.៧៥៧.៣៩៥
ការទិញបន្ថែម	៤១២.២១១
	២៧.១៦៩.៦០៦
រំលស់បង្ក	
សមតុល្យថ្ងៃទី១ ខែមករាឆ្នាំ២០២៤	១៦.៥១៩.៧៣៣
រំលស់ក្នុងឆ្នាំ	១.១៥៧.១៥៥
	១៧.៦៧៦.៨៨៨
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១៧.៦៧៦.៨៨៨
រំលស់ក្នុងឆ្នាំ	១.២០៥.៣៨២
	១៨.៨៨២.២៧០
តម្លៃយោង	
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៨.២៨៧.៣៣៦
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៩.០៨០.៥០៧

- (ក) ទ្រព្យសកម្មអរូបីត្រូវបានវាស់វែងដំបូងតាមថ្លៃដើម។ ក្រោយការទទួលស្គាល់ដំបូង ទ្រព្យសកម្មអរូបីត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្ក និងការថយចុះតម្លៃបង្កប្រសិនបើមាន។
- (ខ) ទ្រព្យសកម្មអរូបី រួមមានសូហ្វវែរគណនេយ្យ និងកម្មវិធីបណ្តាញ ត្រូវបានធ្វើរំលស់ទៅលើអាយុកាលប្រើប្រាស់ប៉ាន់ស្មានចំនួន ៧ ឆ្នាំដោយប្រើមូលដ្ឋានរំលស់ថេរ។

៧. សន្និធិ

	២០២៥	២០២៤
	ពាន់រៀល	ពាន់រៀល
ថ្លៃដើម		
បំពង់ចែកចាយទឹក និងបរិក្ខារភ្ជាប់	៨៦.១២៤.០៨៥	១០៨.៩៧២.៣៩២
នាឡិកាទឹក	៧.៦៧០.៣៣២	១០.២៤៤.៣៩៣
គ្រឿងបន្លាស់ និងឧបករណ៍ផ្សេងៗ	១៥.០៧១.៨២៨	១១.៦៣១.១២០
សារធាតុគីមី	២.០៤២.១៤៩	២.១៣៤.៤០៩
ធុងស្តុកទឹក និងកញ្ចប់ផ្សេងៗ	១០០.២១៦	១០០.២១៦
សន្និធិកំពុងបញ្ជូនមក(*)	២.៨២៧.៨៤៧	៧៣៣.៤៩៦
វត្ថុធាតុដើមផ្សេងៗ	១៣.១៨៣.២៩៨	១០.៤១៩.៧៤៤
	១២៧.០១៩.៧៥៥	១៤៤.២៣៥.៧៧០

*សន្និធិកំពុងបញ្ជូនមក គឺបំពង់ដែក និងបំពង់ប៉េអ៊ី ដែលបានមកដល់កំពង់ផែនៃប្រទេសកម្ពុជា។

(ក) ថ្លៃដើមសន្និធិ ត្រូវបានកំណត់ដោយប្រើប្រាស់មូលដ្ឋានតម្លៃមធ្យមទម្ងន់ និងត្រូវបានកត់ត្រាតាមតម្លៃទាបជាងរវាងតម្លៃដើម និងតម្លៃសុទ្ធដែលទទួលបាន។

(ខ) ក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុ រ.ទ.ស.ក បានទទួលស្គាល់ចំណាយចំនួន ២៦,៧៥ពាន់លានរៀល (២០២៤៖ ២៥,២៧ពាន់លានរៀល)។

៨. គណនីអតិថិជនពាណិជ្ជកម្ម និង គណនីត្រូវទទួលផ្សេងៗ

	២០២៥	២០២៤
	ពាន់រៀល	ពាន់រៀល
គណនីអតិថិជនពាណិជ្ជកម្ម		
គណនីត្រូវទទួលពីអ្នកប្រើប្រាស់តាមផ្ទះ	៩៥០.៧០០	៨៥៤.៨៩៧
គណនីត្រូវទទួលពីអ្នកប្រើប្រាស់ក្នុងលក្ខណៈអាជីវកម្ម	១.៨៦៦.០២៧	១.២៧០.៣០០
គណនីត្រូវទទួលពីគ្រឹះស្ថានសាធារណៈ	៥.០៦៧.២៩១	៥.៣៤២.៥១៦
គណនីត្រូវទទួលពីអ្នកចែកចាយទឹកស្អាត	១១១.៤០៨	៦០.០៩៦
គណនីត្រូវទទួលពីសេវាកម្មសាងសង់	១.៦៧៨.៥៨៦	-
ដក៖ ខាតបង់ពីការថយចុះតម្លៃ (អ្នកប្រើប្រាស់តាមផ្ទះ)	(៥.៥៥៣)	(៥.៥៥៣)
	៩.៦៦៨.៤៥៩	៧.៥២២.២៥៦
គណនីត្រូវទទួលផ្សេងៗ		
ការប្រាក់ត្រូវទទួល	១.១៦១.២៧៣	១.៣២៣.៦៦៣
គណនីត្រូវទទួលផ្សេងៗ	៧.០៣៦.២០៥	៦.៣៩៩.៩៨៦
	៨.១៩៧.៤៧៨	៧.៧២៣.៦៤៩
គណនីត្រូវទទួលសរុប	១៧.៨៦៥.៩៣៧	១៥.២៤៥.៩០៥
បុរេប្រទានទៅអ្នកផ្គត់ផ្គង់	៧៥.៦៣៣	១២.២៩២.០២២
	១៧.៩៤១.៥៧០	២៧.៥៣៧.៩២៧

៨. គណនីអតិថិជនពាណិជ្ជកម្ម និង គណនីត្រូវទទួលផ្សេងៗ (ត)

- (ក) គណនីត្រូវទទួលសរុបត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។
- (ខ) គណនីអតិថិជនពាណិជ្ជកម្ម គឺជាគណនីមិនមានការប្រាក់ ហើយរយៈពេលនៃការកំណត់សងដែលផ្តល់ដោយ រ.ទ.ស.ភ ទៅអតិថិជនដែលជាអ្នកប្រើប្រាស់តាមផ្ទះ មានរយៈពេលមួយខែ (២០២៤៖ មួយខែ) ហើយសម្រាប់ស្ថាប័នរដ្ឋាភិបាលមានរយៈពេលមួយឆ្នាំ (២០២៤៖ មួយឆ្នាំ)។
- (គ) អតិថិជនដែលជាគ្រឹះស្ថានសាធារណៈ គឺទាក់ទងទៅនឹងថ្លៃទឹកត្រូវបានទទួលបានពីស្ថាប័នរដ្ឋាភិបាលដែលស្ថាប័នទាំងនោះពុំមានប្រវត្តិមិនសងប្រាក់សម្រាប់ពេលថ្មីៗនេះទេ។
- (ឃ) ទម្រង់នៃការប្រឈមនៃរូបិយប័ណ្ណរបស់គណនីត្រូវទទួល មានដូចខាងក្រោម៖

	២០២៥ ពាន់រៀល	២០២៤ ពាន់រៀល
រៀលខ្មែរ	១៦.៩៣០.៤៨៤	១៥.៩៨០.១៥៦
ដុល្លារអាមេរិក	១.០១១.០៨៦	១១.៥៥៧.៧៧១
	១៧.៩៤១.៥៧០	២៧.៥៣៧.៩២៧

(ង) ចំពោះការថយចុះតម្លៃនៃគណនីអតិថិជនពាណិជ្ជកម្ម និងកិច្ចសន្យាទ្រព្យសកម្ម ចំណូលបង្កពីការលក់ទឹកស្អាត ដែលមិនមានសមាសធាតុហិរញ្ញប្បទានគួរឱ្យកត់ សម្គាល់ រ.ទ.ស.ភ បានអនុវត្តវិធីសាស្ត្រសាមញ្ញ (Simplified approach) នៃ ស.វ.ហ.អ.ក ៩ ដើម្បីវាស់វែងការខាតបង់ឥណទានរំពឹងទុក ដោយប្រើប្រាស់សំវិធានធននៃការខាតបង់ឥណទានរំពឹងទុកសរុបសម្រាប់គណនីអតិថិជនពាណិជ្ជកម្ម និងកិច្ចសន្យាទ្រព្យសកម្ម។ ដើម្បីវាស់វែងការខាតបង់ឥណទានរំពឹងទុកដែលផ្អែកលើមូលដ្ឋាន រួមទៅគណនីអតិថិជនពាណិជ្ជកម្ម និងកិច្ចសន្យា ទ្រព្យសកម្ម ត្រូវបានចាប់ជាគ្រុមដោយផ្អែកលើ ហានិភ័យឥណទាន និងអាយុកាលប្រហាក់ប្រហែលគ្នា។ អត្រាខាតបង់ដែលរំពឹងទុក គឺបានផ្អែកលើបទពិសោធន៍នៃការខាតបង់ឥណទានរបស់ រ.ទ.ស.ភ។ ប្រវត្តិនៃអត្រាខាតបង់ គឺត្រូវបានកែតម្រូវសម្រាប់ពេលបច្ចុប្បន្ន និងព័ត៌មានដែលមើលទៅមុខដោយផ្អែកលើកត្តាម៉ាក្រូសេដ្ឋកិច្ចដែលប៉ះពាល់ដល់អតិថិជនរបស់ រ.ទ.ស.ភ ។

គណៈគ្រប់គ្រង បានអនុវត្តការវិនិច្ឆ័យយ៉ាងសំខាន់ក្នុងការកំណត់ប្រូបាប៊ីលីតេនៃភាពមិនអាចទូទាត់សងរបស់គណនីអតិថិជនពាណិជ្ជកម្ម និងព័ត៌មានដែលមើលទៅមុខបានសមរម្យ។

នៅក្នុងបញ្ចប់នៃរយៈពេលរាយការណ៍នីមួយៗ ការប្រឈមហានិភ័យឥណទាន និងការផ្តាត់អារម្មណ៍ទាក់ទងនឹងគណនីអតិថិជនពាណិជ្ជកម្មរបស់ រ.ទ.ស.ភ ត្រូវបានសង្ខេបនៅក្នុងតារាងខាងក្រោម៖

	២០២៥ ពាន់រៀល	២០២៤ ពាន់រៀល
ការប៉ះពាល់អតិបរមា	៩.៦៦៨.៤៥៩	៧.៥២២.២៥៦
ទ្រព្យធានាដែលមាន (ប្រាក់កក់ពីអតិថិជន)	(៩.៦៦៨.៤៥៩)	(៧.៥២២.២៥៦)
ការប្រឈមសុទ្ធទៅនឹងហានិភ័យឥណទាន	-	-

ក្នុងអំឡុងការិយបរិច្ឆេទ រ.ទ.ស.ភ ពុំបានចរចារឡើងវិញអំពីលក្ខខណ្ឌនៃគណនីអតិថិជនពាណិជ្ជកម្មទេ។

៨. គណនីអតិថិជនពាណិជ្ជកម្ម និង គណនីត្រូវទទួលផ្សេងៗ (ត)

(ប) បម្រែបម្រួលសំវិធានធនលើការថយចុះតម្លៃសម្រាប់គណនីអតិថិជនមានដូចខាងក្រោម៖

	សំវិធានធន ជាក់លាក់ ពាន់រៀល	សរុប សំវិធានធន ពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤/ឆ្នាំ២០២៥	៥.៥៥៣	៥.៥៥៣
គិតបន្ថែមសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុ	-	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤/ឆ្នាំ២០២៥	៥.៥៥៣	៥.៥៥៣

សំវិធានធនជាក់លាក់សំដៅទៅលើ កូនបំណុលដែលបានកំណត់ជាលក្ខណៈបុគ្គលដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងច្រើនហើយបានខកខានមិនបានបង់ការទូទាត់ ដែលនឹងត្រូវធ្វើសំវិធានធននៅចុងការិយបរិច្ឆេទ។

(ឆ) ការថយចុះតម្លៃសម្រាប់គណនីត្រូវទទួលផ្សេងៗ កិច្ចសន្យាទ្រព្យសកម្ម ចំណូលបង្កពីការលក់ទឹកស្អាត និងឥណទានផ្តល់ឱ្យបុគ្គលិក ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រទូទៅ (General approach) របស់ស.រ.ហ.អ.ក ៩ ដោយប្រើប្រាស់គំរូនៃការខាតបង់ឥណទានរំពឹងទុកដែលមើលទៅមុខ (Forward looking expected credit loss model)។ វិធីសាស្ត្រនេះត្រូវបានប្រើប្រាស់ដើម្បីកំណត់ចំនួនទឹកប្រាក់នៃការថយចុះតម្លៃ ដោយផ្អែកថា មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងហានិភ័យឥណទានដែលចាប់តាំងពីការទទួលស្គាល់ដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុមុន ។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុទាំងឡាយ ដែលហានិភ័យឥណទានមិនបានកើនឡើងខ្លាំងចាប់តាំងពីការទទួលស្គាល់ដំបូង នោះការខាតបង់ឥណទានរំពឹងទុកក្នុងរយៈពេល ១២ខែ រួមជាមួយចំណូលការប្រាក់ដុលត្រូវបានទទួលស្គាល់។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលហានិភ័យឥណទានបានកើនឡើងគួរឱ្យកត់សម្គាល់នោះ ការខាតបង់ឥណទានដែលរំពឹងទុកសរុប (Lifetime expected credit loss) រួមជាមួយចំណូលការប្រាក់ដុលត្រូវបានទទួលស្គាល់។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានកំណត់ជាឥណទានមានការថយចុះតម្លៃ ការខាតបង់ឥណទានដែលរំពឹងទុកសរុប រួមជាមួយចំណូលការប្រាក់លើមូលដ្ឋានសុទ្ធ ត្រូវបានទទួលស្គាល់។

៩. កិច្ចសន្យាទ្រព្យសកម្ម/(បំណុល)

	២០២៥ ពាន់រៀល	២០២៤ ពាន់រៀល
កិច្ចសន្យាទ្រព្យសកម្ម		
គណនីត្រូវទទួលពីសេវាសាងសង់	៣.៩៨៥.០២៦	៤.៣៩៨.៥៦៤
ចំណូលបង្កពីការលក់ទឹកស្អាត	៣១.៦៨០.៦៣៣	៣៣.១៨៧.៦២៦
	៣៥.៦៦៥.៦៥៩	៣៧.៥៨៦.១៩០
កិច្ចសន្យាបំណុល		
ចំណូលពន្យារ	(៥.២៧៨)	(៥.២៧៨)
ចំណូលមិនទាន់ទទួលស្គាល់	(២៩.៤១៣)	(៣.៥២០.៣៩៥)
	(៣៤.៦៩១)	(៣.៥២៥.៦៧៣)
	៣៥.៦៣០.៩៦៨	៣៤.០៦០.៥១៧

៩. កិច្ចសន្យាទ្រព្យសកម្ម/(ចំណូល) (ត)

(ក) គណនីត្រូវទទួលពីសេវាកម្មសាងសង់ និងចំណូលពន្យារ

គណនីត្រូវទទួលពីសេវាកម្មសាងសង់ និងចំណូលពន្យារតំណាងឱ្យភាពខុសគ្នានៃពេលវេលាក្នុងការទទួលស្គាល់ប្រាក់ចំណូល និងវិក្កយបត្រសំខាន់ៗ។ វិក្កយបត្រសំខាន់ៗត្រូវបានរៀបចំឡើង និង/ឬចរចាជាមួយអតិថិជនដើម្បីឆ្លុះបញ្ចាំងពីការបញ្ចប់នៃកិច្ចសន្យាជាក់ស្តែង។

គណនីត្រូវទទួលពីសេវាកម្មសាងសង់ ត្រូវបានផ្ទេរទៅឱ្យគណនីត្រូវទទួលនៅពេលដែលសិទ្ធិទទួលបានផលប្រយោជន៍សេដ្ឋកិច្ចដោយគ្មានលក្ខខណ្ឌ។ ជាធម្មតាវាកើតឡើងនៅពេលដែល រ.ទ.ស.ភ ចេញវិក្កយបត្រជូនអតិថិជន។ កិច្ចសន្យាបំណុល ត្រូវបានទទួលស្គាល់ជាចំណូលនៅពេលកាតព្វកិច្ចនៃការអនុវត្តត្រូវបានបំពេញ។

ចំណូលពន្យារ គឺតំណាងឱ្យប្រាក់ដែលទទួលបានមុន សម្រាប់សេវាកម្មសាងសង់ដែលទាក់ទងនឹងការពង្រីកប្រព័ន្ធចែកចាយទឹកទៅកាន់អ្នកចែកចាយទឹកនៅតាមបណ្តាខេត្តផ្សេងៗ។ ចំណូលពន្យារត្រូវបានទទួលស្គាល់ជាចំណូលនៅពេលកាតព្វកិច្ចត្រូវបានបំពេញ។

(ខ) ចំណូលបង្គរពីការលក់ទឹកស្អាត

ចំណូលបង្គរពីការលក់ទឹកស្អាតតំណាងឱ្យទឹកដែលបានផ្គត់ផ្គង់ទៅដល់អតិថិជន ប៉ុន្តែមិនទាន់បានចេញវិក្កយបត្រនៅចុងឆ្នាំ។ កិច្ចសន្យាទ្រព្យសកម្មទាំងនេះត្រូវបានផ្ទេរទៅឱ្យគណនីត្រូវទទួលនៅពេលដែលសិទ្ធិទទួលបានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចឥតលក្ខខណ្ឌ ដែលកើតឡើងនៅពេលដែល រ.ទ.ស.ភ ចេញវិក្កយបត្រ។

(គ) បម្រែបម្រួលជាសារវន្តនៃសមតុល្យកិច្ចសន្យា

	គណនីត្រូវទទួលពី សេវាសាងសង់ ពាន់រៀល	ចំណូលបង្គរពីការ លក់ទឹកស្អាត ពាន់រៀល	ចំណូល មិនទាន់ទទួលស្គាល់ ពាន់រៀល
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៧.៦២៤.៣៣៩	៣១.០០៤.១៣៨	៤.២៤៨.៨៦០
ការកើនឡើងដោយសារការទទួល ស្គាល់ថ្លៃសេវាសាងសង់មិនទាន់ ចេញវិក្កយបត្រ/ការលក់ទឹក ស្អាតដល់អតិថិជន	១១.៣៩២.១១២	៣០២.១៧២.៩២៣	១.៣៣១.១៩២
ការចេញវិក្កយបត្រ	(១៤.៦១៧.៨៨៧)	(២៩៩.៩៨៩.៤៣៥)	(២.០៥៩.៦៥៧)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៤.៣៩៨.៥៦៤	៣៣.១៨៧.៦២៦	៣.៥២០.៣៩៥
ការកើនឡើងដោយសារការទទួល ស្គាល់ថ្លៃសេវាសាងសង់មិនទាន់ ចេញវិក្កយបត្រ/ការលក់ទឹក ស្អាតដល់អតិថិជន	១៦.១៦១.៣៩៧	៣០២.៦៥៧.០៧៦	-
ការចេញវិក្កយបត្រ	(១៦.៥៧៤.៩៣៥)	(៣០៤.១៦៤.០៦៩)	(៣.៤៨៥.៧០៤)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	៣.៩៨៤.០២៦	៣១.៦៨០.៦៣៣	៣៤.៦៩១

៩. កិច្ចសន្យាទ្រព្យសកម្ម/(បំណុល) (ត)

(ឃ) តម្លៃនៃកិច្ចសន្យាមិនទាន់ត្រូវបានទទួលស្គាល់ជាបំណុល ប្រាក់ចំណូលដែលត្រូវបានគេរំពឹងថានឹងត្រូវទទួលស្គាល់នៅពេលអនាគត ទាក់ទងទៅនឹងភាពពិត នៃការអនុវត្តដែលមិនទាន់បានបំពេញ (ឬបានបំពេញខ្លះ) នៅចុងបញ្ចប់នៃរយៈពេលរបាយការណ៍នេះ មានដូចខាងក្រោម៖

	២០២៥	២០២៤	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	-	២៩.៤១៣	២៩.៤១៣
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៣.៥២០.៣៩៥	-	៣.៥២០.៣៩៥

(ង) ការវាស់វែងការខាតបង់ឥណទានរំពឹងទុក ដោយប្រើសំវិធានធនឥណទានបាត់បង់រយៈពេលវែងដូចបាន បង្ហាញនៅក្នុងកំណត់សម្គាល់លេខ ៨ (ច) និង ៨ (ត) នៃរបាយការណ៍ហិរញ្ញវត្ថុ។

(ច) ទម្រង់នៃការប្រឈមនៃរូបិយប័ណ្ណរបស់កិច្ចសន្យាទ្រព្យសកម្ម និងកិច្ចសន្យាបំណុលមានដូចខាងក្រោម៖

	២០២៥	២០២៤
	ពាន់រៀល	ពាន់រៀល
កិច្ចសន្យាទ្រព្យសកម្ម		
រៀលខ្មែរ	៣៥.៦៦៥.៦៥៩	៣៣.១៨៧.៦២៦
ដុល្លារអាមេរិក	-	៤.៣៩៨.៥៦៤
	<u>៣៥.៦៦៥.៦៥៩</u>	<u>៣៧.៥៨៦.១៩០</u>
កិច្ចសន្យាបំណុល		
រៀលខ្មែរ	៣៤.៦៩១	៥.២៧៨
ដុល្លារអាមេរិក	-	៣.៥២០.៣៩៥
	<u>៣៤.៦៩១</u>	<u>៣.៥២៥.៦៧៣</u>

១០. ឥណទានផ្តល់ឱ្យបុគ្គលិក

	២០២៥	២០២៤
	ពាន់រៀល	ពាន់រៀល
ទឹកប្រាក់ត្រូវទទួលពីបុគ្គលិក	៣.៤២៥.៧១៦	៣.៨៩៤.៥៨៩
ដក៖ ខាតពីការថយចុះតម្លៃ	-	-
	<u>៣.៤២៥.៧១៦</u>	<u>៣.៨៩៤.៥៨៩</u>

(ក) ឥណទានផ្តល់ឱ្យបុគ្គលិកត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងតាមថ្លៃដើមដករំលស់។

១០. ឥណទានផ្តល់ឱ្យបុគ្គលិក (ត)

(ខ) នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១២ ក្រុមប្រឹក្សាភិបាលបានអនុម័តភាគហ៊ុនដែលនឹងបោះផ្សាយលក់ចំនួន ១០% បម្រុងសម្រាប់បុគ្គលិករបស់ រ.ទ.ស.ភ។ កាលបរិច្ឆេទបែងចែកចំនួនភាគហ៊ុនជូនបុគ្គលិកនីមួយៗ ត្រូវបានកំណត់នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១២ ដែលត្រូវបានចាត់ទុកថាជាកាលបរិច្ឆេទផ្តល់គម្រោង ភាគហ៊ុនរបស់បុគ្គលិក។ ទឹកប្រាក់ឥណទានសរុបមានចំនួន ៨.២១៨លានរៀល ត្រូវបានផ្តល់ឱ្យនៅ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១២។ រ.ទ.ស.ភ ផ្តល់ឥណទានដល់បុគ្គលិក និងមន្ត្រីជាន់ខ្ពស់ដើម្បីទិញភាគហ៊ុន ទាំងនេះក្នុងរយៈពេលបីឆ្នាំដោយមិនគិតការប្រាក់។ នៅថ្ងៃកំណត់ឥណទាននេះត្រូវសងវិញទាំងស្រុងជូន រ.ទ.ស.ភ។ យោងតាមកំណត់ហេតុកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ បុគ្គលិក ទាំងអស់ត្រូវបានអនុញ្ញាតឱ្យជួញដូរភាគហ៊ុនរបស់ខ្លួនបាន នៅពេលដែលឥណទាននេះបានទូទាត់សង រួចរាល់។ រ.ទ.ស.ភ បានបង្កើតគណនីបណ្តោះអាសន្ននៅប្រតិបត្តិការរក្សាទុកមូលបត្រ ដើម្បីកាន់កាប់ មូលបត្រកម្មសិទ្ធិរបស់អភិបាល និងមន្ត្រី-និយោជិតចំនួន ៥២៩ រូបសរុបជាភាគហ៊ុនចំនួន ១.៣០៤.៣៩៦ ភាគហ៊ុន ដូចមានចែងក្នុងវិញ្ញាបនបត្របញ្ជីមូលបត្រលេខ ១៨៥/១២ ចេញដោយផ្សារ មូលបត្រកម្ពុជា (ផ.ម.ក)។

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ រ.ទ.ស.ភ បានដាក់សំណើទៅនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) សម្រាប់ការអនុម័តលើការផ្ទេរកម្មសិទ្ធិភាគហ៊ុនដែលកាន់កាប់បច្ចុប្បន្ននៅក្រោមឈ្មោះរបស់ រ.ទ.ស.ភ ទៅកាន់មន្ត្រីជាន់ខ្ពស់ និងបុគ្គលិកចំនួន ៣៩៦ រូប។ ការអនុញ្ញាតការផ្ទេរកម្មសិទ្ធិនេះ គឺចាំបាច់ សម្រាប់ រ.ទ.ស.ភ ដើម្បីបន្តដំណើរការបន្ទាប់ជាមួយ ផ.ម.ក។ អភិបាល និងមន្ត្រី-និយោជិតចំនួន ១៣៣ រូប ដែលមានភាគហ៊ុនសរុបចំនួន ៤៩៨.៨៣៩ ភាគហ៊ុន គឺជានិវត្តន៍ ស្លាប់ ឬមិនអាចទាក់ទងបាន ដោយ រក្សានៅក្រោមគណនីបណ្តោះអាសន្ន ដើម្បីរង់ចាំដំណោះស្រាយ។ ន.ម.ក បានអនុម័តតាមសំណើរបស់ រ.ទ.ស.ភ តាមរយៈលិខិតជាផ្លូវការចេញនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានរដ្ឋបាល និងធនធានមនុស្សបានប្រកាសជាផ្លូវការ ដល់អភិបាល និងមន្ត្រី-និយោជិតដែលពាក់ព័ន្ធ អំពីការទូទាត់ប្រាក់កម្ចីដែលនឹងត្រូវធ្វើឡើង តាមរយៈការ ទូទាត់ជាមួយប្រាក់បៀវត្សរ៍ ដែលនឹងចាប់ផ្តើមពីខែមិថុនា ឆ្នាំ២០២៤ តទៅ។

យោងតាមលិខិតយល់ព្រមពី ន.ម.ក ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ រ.ទ.ស.ភ បានដាក់សំណើទៅ កាន់ ផ.ម.ក ដើម្បីផ្ទេរគណនីជួញដូរទៅបុគ្គលិករបស់ខ្លួន។ ក្នុងនោះមានតែមន្ត្រី-និយោជិត ៣៩០រូប ប៉ុណ្ណោះដែលមានសិទ្ធិទទួលបានការផ្ទេរនេះ ចំណែកចំនួន ៦ រូបដែលនៅសល់ ដែលកាន់កាប់ភាគហ៊ុន សរុបចំនួន ១៨.៤៨៧ បដិសេធមិនព្រមទូទាត់ តាមរយៈការទូទាត់ជាមួយប្រាក់បៀវត្សរ៍ ចូលនិវត្តន៍ ឬស្លាប់។

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ រ.ទ.ស.ភ បានបញ្ចប់ការអនុវត្តនីតិវិធីផ្ទៃក្នុង ក្នុងការផ្ទេរភាគហ៊ុន ចំនួន ៧៨៧.០៤៣ ពីគណនីបណ្តោះអាសន្នទៅកាន់គណនីជួញដូររបស់អភិបាល និងមន្ត្រី-និយោជិត ចំនួន ៣៩០ រូប។

(គ) រ.ទ.ស.ភ បានអនុវត្តវិធីសាស្ត្រទូទៅ (General approach) របស់ ស.រ.ហ.អ.ក ៩ ដើម្បីវាស់វែងការខាត បង់នៃឥណទានរំពឹងទុក ដោយប្រើគំរូនៃការខាតបង់នៃឥណទានដែលរំពឹងទុកដែលមើលទៅមុខ (Forward looking expected credit loss model) ដូចបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ៨ (ឆ) នៃ របាយការណ៍ហិរញ្ញវត្ថុ។

១០. ឥណទានផ្តល់ឱ្យបុគ្គលិក (ត)

(ឃ) នៅចុងបញ្ចប់នៃការិយបរិច្ឆេទរាយការណ៍នីមួយៗ ហានិភ័យឥណទាន និងការផ្តោតអាណត្តិទាក់ទងនឹងឥណទានផ្តល់ឱ្យបុគ្គលិករបស់ រ.ទ.ស.ភ ត្រូវបានសង្ខេបនៅក្នុងតារាងខាងក្រោម៖

	២០២៥ ពាន់រៀល	២០២៤ ពាន់រៀល
ការប៉ះពាល់អតិបរមា	៣.៤២៥.៧១៦	៣.៨៩៤.៥៨៩
ទ្រព្យធានាដែលមាន	(៣.៤២៥.៧១៦)	(៣.៨៩៤.៥៨៩)
ផលប៉ះពាល់សុទ្ធចំពោះហានិភ័យឥណទាន	-	-

(ង) បម្រែបម្រួលសំវិធានធនលើការថយចុះតម្លៃនៃឥណទានផ្តល់ឱ្យបុគ្គលិកមានដូចខាងក្រោម៖

	២០២៥ ពាន់រៀល	២០២៤ ពាន់រៀល
នៅថ្ងៃទី១ ខែមករា	-	២៦០.៨៧៤
ការប្រែត្រលប់នៃការថយចុះតម្លៃ	-	(២៦០.៨៧៤)
នៅថ្ងៃទី៣១ ខែធ្នូ	-	-

១១. ការវិនិយោគរយៈពេលខ្លី

(ក) ការវិនិយោគរយៈពេលខ្លី ត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។

(ខ) ការវិនិយោគរយៈពេលខ្លី រួមមានប្រាក់បញ្ញើដែលមានទឹកប្រាក់ចំនួន ៦៦,៦៦ពាន់លានរៀល (២០២៤៖ ៩៤,៩៦ពាន់លានរៀល) បង្កើតឡើងជាពិសេសសម្រាប់គោលបំណងនៃការទទួលបានការប្រាក់ និងសម្រាប់វិធានការប្រុងប្រយ័ត្ន និងសកម្មភាពប៉ាន់ស្មាន។

(គ) ការវិនិយោគរយៈពេលខ្លី គឺជាប្រាក់បញ្ញើមានកាលកំណត់នៅគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់រយៈពេលប្រាំបួនខែ ទៅដប់ពីរខែ (២០២៤៖ ប្រាំបួនខែ ទៅដប់ពីរខែ) និងទទួលបានការប្រាក់ពី ៣,២៥% ទៅ ៤,២៥% (២០២៤៖ ៣,៥០% ទៅ ៥,២៥%) ក្នុងមួយឆ្នាំ។

(ឃ) អត្រាការប្រាក់មធ្យមទម្ងន់ដែលមានប្រសិទ្ធភាព នៃការដាក់ប្រាក់បញ្ញើជាមួយធនាគារមានអាជ្ញាបណ្ណរបស់ រ.ទ.ស.ភ នៅចុងបញ្ចប់នៃរយៈពេលរបាយការណ៍នីមួយៗមានដូចខាងក្រោម៖

	អត្រាការប្រាក់មធ្យមទម្ងន់	នៅក្នុងអំឡុងពេល	
	%	១ឆ្នាំ	សរុប
	%	ពាន់រៀល	ពាន់រៀល
អត្រាថេរ	៣,៥៤	៦៦.៦៦១.៨២៧	៦៦.៦៦១.៨២៧
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលមានប្រសិទ្ធភាពប្រចាំឆ្នាំ			
អត្រាថេរ	៤,៥៧	៩៤.៩៦១.៣៦០	៩៤.៩៦១.៣៦០

១១. ការវិនិយោគរយៈពេលខ្លី (ត)

(ង) ទម្រង់នៃការប្រឈមនៃរូបិយប័ណ្ណរបស់ការវិនិយោគរយៈពេលខ្លីមានដូចខាងក្រោម៖

	២០២៥ ពាន់រៀល	២០២៤ ពាន់រៀល
ខ្មែររៀល	-	៣០.០០០.០០០
ដុល្លារអាមេរិក	៦៦.៦៦១.៨២៧	៦៤.៩៦១.៣៦០
	<u>៦៦.៦៦១.៨២៧</u>	<u>៩៤.៩៦១.៣៦០</u>

១២. សមតុល្យសាច់ប្រាក់ និងធនាគារ

	២០២៥ ពាន់រៀល	២០២៤ ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	២២៧.៥១៨	១៩៦.៨២០
សាច់ប្រាក់នៅធនាគារ	២៣.៩៤៧.៥២៩	១៨.២០៩.៨៤៦
	<u>២៤.១៧៥.០៤៧</u>	<u>១៨.៤០៦.៦៦៦</u>

(ក) សមតុល្យសាច់ប្រាក់ និងធនាគារ ត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។

(ខ) ទម្រង់នៃការប្រឈមនៃរូបិយប័ណ្ណរបស់សមតុល្យសាច់ប្រាក់ និងធនាគារមានដូចខាងក្រោម៖

	២០២៥ ពាន់រៀល	២០២៤ ពាន់រៀល
ខ្មែររៀល	២២.០៤២.០៦២	១៧.០៣៣.៣៧៩
ដុល្លារអាមេរិក	២.១៣២.៩៨៥	១.៣៧៣.២៨៧
	<u>២៤.១៧៥.០៤៧</u>	<u>១៨.៤០៦.៦៦៦</u>

(គ) អត្រាការប្រាក់មធ្យមទម្ងន់ដែលមានប្រសិទ្ធភាព នៃការដាក់ប្រាក់បញ្ញើជាមួយធនាគារមានអាជ្ញាប័ណ្ណរបស់ រ.ទ.ស.ភ នៅចុងបញ្ចប់នៃរយៈពេលរបាយការណ៍នីមួយៗមានដូចខាងក្រោម៖

	២០២៥ %	២០២៤ %
អត្រាថេរ	<u>១,៦៥</u>	<u>១,៦៥</u>

១៣. ដើមទុន

	ភាគហ៊ុនធម្មតា		ភាគហ៊ុនប្រភេទ "ក"		បុព្វលាភភាគហ៊ុន ពាន់រៀល	ទុនបម្រុង ពាន់រៀល	សរុប ពាន់រៀល
	ចំនួន	ពាន់រៀល	ចំនួន	ពាន់រៀល			
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ							
	២០២៥	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៣៩១.១០០.៩៤២	៣៩១.១០០.៩៤២	៦៣.១៥៣.១៧៨	៩៥.៣៧៤.៧០២
							៦៣៦.៦០១.៩៨៤

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ							
	២០២៤	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៣៩១.១០១.៩៤២	៣៩១.១០០.៩៤២	៦៣.១៥៣.១៧៨	៧៩.៥៣១.៨២៥
							៦២០.៧៥៩.១០៧

(ក) នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១២ ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យបំបែកដើមទុនដែលមានទាំងអស់ចំនួន ៤៦៥.០២៨.០០០.០០០រៀល ទៅជាភាគហ៊ុនធម្មតាចំនួន ៧៣.៩២៧.១៨៧ ភាគហ៊ុន និងភាគហ៊ុនប្រភេទ (ក) ចំនួន ៣៩១.១០០.៩៤២ភាគហ៊ុន ដែលក្នុងមួយភាគហ៊ុន មានតម្លៃចារឹក ១.០០០រៀល។ ភាគហ៊ុនប្រភេទ (ក) មិនបានទទួលការប្រាក់ ឬភាគលាភទេ ហើយមានសិទ្ធិ និងលក្ខខណ្ឌដូចមានលម្អិតនៅក្នុងមាត្រា ១២.២ នៃលក្ខន្តិកៈចុះនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២។

(ខ) នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២ រ.ទ.ស.ភ បានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជាដោយជោគជ័យ។ រ.ទ.ស.ភ គឺជាក្រុមហ៊ុនដំបូងគេក្នុងផ្សារមូលបត្រកម្ពុជា។ ភាគហ៊ុនធម្មតាសរុបចំនួន ៨៦.៩៧៣.១៦២ ភាគហ៊ុន ដែលក្នុងមួយភាគហ៊ុនមានតម្លៃចារឹក ១.០០០រៀល។ ថ្លៃដើមក្នុងការចេញផ្សាយភាគហ៊ុនថ្មី ចំនួន ១៣.០៤៥.៩៧៥ភាគហ៊ុន មានទឹកប្រាក់ចំនួន ៦.០០០លានរៀល ត្រូវបានកាត់កងជាមួយនឹងបុព្វលាភភាគហ៊ុន។

(ខ) រាល់ភាគហ៊ុនដែលបានចេញផ្សាយទាំងអស់ត្រូវបានបង់ប្រាក់រួចរាល់ទាំងស្រុង។ សេចក្តីលម្អិតអំពីភាគហ៊ុនធម្មតាមានដូចខាងក្រោម៖

ភាគហ៊ុន	ចំនួនភាគហ៊ុន	%
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៧៣.៩២៧.១៨៧	៨៥%
ភាគហ៊ុនិកដទៃទៀត	១២.៥៤៧.១៣៦	១៤%
គម្រោងភាគហ៊ុនរបស់បុគ្គលិក*	៤៩៨.៨៣៩	១%
	<u>៨៦.៩៧៣.១៦២</u>	<u>១០០%</u>

* យោងតាមកំណត់ហេតុកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ បុគ្គលិកទាំងអស់ត្រូវបានអនុញ្ញាតឱ្យជួញដូរភាគហ៊ុនរបស់ខ្លួនបាន នៅពេលដែលពួកគេសងឥណទានរួចរាល់។

(គ) បម្រែបម្រួលនៃការរួមចំណែកដើមទុនមានដូចខាងក្រោម៖

	៣១ ធ្នូ ២០២៥ ពាន់រៀល	៣១ ធ្នូ ២០២៤ ពាន់រៀល
សមតុល្យនាថ្ងៃទី១ ខែមករា	៧៩.៥៣១.៨២៥	៧៩.៥៣១.៨២៥
ការបន្ថែម	១៥.៨៤២.៨៧៧	-
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	<u>៩៥.៣៧៤.៧០២</u>	<u>៧៩.៥៣១.៨២៥</u>

១៣. ដើមទុន (ត)

(គ) នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ក.ស.ហ.វ បានបង្កើនដើមទុនរបស់ខ្លួននៅ រ.ទ.ស.ភ ដោយបណ្តាក់ទុនបន្ថែមតាមរយៈទ្រព្យសកម្ម បំណុល និងមូលធន សម្រាប់ប្រតិបត្តិការរោងចក្រផលិតទឹកស្អាតខេត្តត្បូងឃ្មុំ ហៅកាត់ថា ("គម្រោងខេត្តត្បូងឃ្មុំ ") ទៅឱ្យ រ.ទ.ស.ភ ដែលមានទឹកប្រាក់សរុបចំនួន ៧៨.០៨៨.៦០៤.០០០រៀល ដោយពុំមានការបោះផ្សាយភាគហ៊ុនបន្ថែមរបស់ រ.ទ.ស.ភ ទេ។

ក្នុងអំឡុងការិយបរិច្ឆេទនេះ ដើមទុនដែលបានបោះផ្សាយ និងទូទាត់រួចរបស់ រ.ទ.ស.ភ ត្រូវបានបង្កើនតាមរយៈការរួមចំណែកមូលធនពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ("ក.ស.ហ.វ") ដែលមានចំនួន ១៥.៨៤២.៨៧៧.០០០រៀល។ ការរួមចំណែកមូលធននេះ រួមមានការផ្ទេរដីចំនួន ២ កន្លែង សម្រាប់គម្រោងការសាងសង់៖ (១) រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតម្តេចនៅខេត្តកំពត និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំនៅរាជធានីភ្នំពេញ។

នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ក.ស.ហ.វ បានចេញលិខិតអនុម័តឆ្លើយតបទៅនឹងសំណើរបស់ក្រុមប្រឹក្សាភិបាលសម្រាប់ការកំណត់តម្លៃដី ដែលត្រូវទទួលស្គាល់ការរួមចំណែកដើមទុនរបស់ខ្លួនដល់ រ.ទ.ស.ភ។

(ឃ) កម្មសិទ្ធិករនៃក្រុមហ៊ុនមានសិទ្ធិទទួលបានភាគលាភ នៅពេលដែលប្រកាសដោយក្រុមហ៊ុន ហើយមានសិទ្ធិបោះឆ្នោតមួយក្នុងមួយភាគហ៊ុនធម្មតានៅក្នុងការប្រជុំរបស់ក្រុមហ៊ុន។ ភាគហ៊ុនធម្មតាទាំងអស់ មានចំណាត់ថ្នាក់ស្មើគ្នាទាក់ទងទៅនឹងទ្រព្យសកម្មដែលនៅសល់របស់ក្រុមហ៊ុន។

១៤. ទុនបម្រុង

	ទុនបម្រុង ដើមទុន ពាន់រៀល	ទុនបម្រុង តាមច្បាប់ ពាន់រៀល	ទុនបម្រុង ទូទៅ ពាន់រៀល	ទុនបម្រុង សម្រាប់ការអភិវឌ្ឍ ពាន់រៀល	សរុប ពាន់រៀល
នាថ្ងៃទី១ ខែមករា					
ឆ្នាំ២០២៤	១.៦៤៨.៤៣៥	៤៣.៩៩០.៩៦៥	៤៣.៩៩០.៩៦៥	៥០១.៥៦២.៣០១	៥៩១.១៩២.៦៦៦
ផ្ទេរពីប្រាក់ចំណេញរក្សាទុក		- ៦.៣៣០.៤៧៩	៦.៣៣០.៤៧៩	១០៩.៣៨២.៥៣៣	១២២.០០៣.៤៩១
នាថ្ងៃទី៣១ ខែធ្នូ					
ឆ្នាំ២០២៤/ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	១.៦៤៨.៤៣៥	៥០.៣២១.៤៨៤	៥០.៣២១.៤៨៤	៦១០.៩៤៤.៨៣៤	៧១៣.២៣៦.១៥៧
ផ្ទេរពីប្រាក់ចំណេញរក្សាទុក		- ៤.២៥២.១៤៦	៤.២៥២.១៤៦	១៨.០០៦.៩៦៦	២៦.៥១១.២៥៨
នាថ្ងៃទី៣១ ខែធ្នូ					
ឆ្នាំ២០២៥	១.៦៤៨.៤៣៥	៥៤.៥៧៣.៥៩០	៥៤.៥៧៣.៥៩០	៦២៨.៩៥១.៨០០	៧៣៩.៧៤៧.៤១៥

(ក) យោងតាមលក្ខន្តិកៈរបស់ រ.ទ.ស.ភ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៩៩ ត្រង់មាត្រា ២៩ បានចែងថាប្រាក់ចំណេញរបស់ រ.ទ.ស.ភ បន្ទាប់ពីការកាត់កងនឹងការខាតយោងពីឆ្នាំមុន (ប្រសិនបើមាន) អាចត្រូវប្រើប្រាស់ដូចខាងក្រោម៖

- សម្រាប់ថ្លែងសរសើរដល់ថ្នាក់ដឹកនាំ និងនិយោជិត
- សម្រាប់ទុនបម្រុងតាមច្បាប់ ៥%
- សម្រាប់ទុនបម្រុងសេរី ៥%
- សមតុល្យនៅសល់សម្រាប់ទុនបម្រុងសម្រាប់ការអភិវឌ្ឍសហគ្រាស។

១៤. ទុនបម្រុង (ត)

(ខ) ដោយចូលជាធរមានពីការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ តទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានយល់ព្រមតាមសំណើពី រ.ទ.ស.ភ តាមរយៈលិខិតលេខ ២២៥៤ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០០៨ ដែលបានស្នើសុំបែងចែកប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួនចំនួន ១០% ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក៏ប៉ុន្តែចាប់ពីឆ្នាំ២០១២ទៅ បន្ទាប់ពី រ.ទ.ស.ភ បានចុះបញ្ជីរួចហើយការបែងចែកភាគលាភនឹងត្រូវអនុវត្តតាមលក្ខន្តិកៈថ្មីរបស់ រ.ទ.ស.ភ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២។ ការបែងចែកភាគលាភមានដូចខាងក្រោម៖

គោលការណ៍ក្នុងការបែងចែកភាគលាភបានកំណត់តាមលក្ខខណ្ឌនៃការបែងចែកប្រាក់ចំណេញ ដូចខាងក្រោម៖

- ១. ការទូទាត់ការខាតក្នុងឆ្នាំកន្លងទៅ
- ២. បន្ទាប់ពីបានទូទាត់ការខាតក្នុងឆ្នាំកន្លងទៅរួច ប្រសិនបើមានប្រាក់ចំណេញ នោះប្រាក់ចំណេញនោះត្រូវបែងចែកដូចខាងក្រោម៖

- i. ថ្លែងសរសើរដល់ថ្នាក់ដឹកនាំ និងនិយោជិត តាមលក្ខខណ្ឌដូចខាងក្រោម៖
 - ផ្តល់ជូននូវប្រាក់បៀវត្ស ១ខែចំពោះបុគ្គលិកទាំងអស់ ប្រសិនបើមានប្រាក់ចំណេញសុទ្ធចាប់ពី ៥% ទៅ ១០%នៃចំណាយប្រតិបត្តិការ។
 - ផ្តល់ជូននូវប្រាក់បៀវត្ស ២ខែចំពោះបុគ្គលិកទាំងអស់ ប្រសិនបើមានប្រាក់ចំណេញសុទ្ធចាប់ពី ១០% ទៅ ២០%នៃចំណាយប្រតិបត្តិការ។
 - ផ្តល់ជូននូវប្រាក់បៀវត្ស ៣ខែចំពោះបុគ្គលិកទាំងអស់ ប្រសិនបើមានប្រាក់ចំណេញសុទ្ធចាប់ពី ២០% នៃចំណាយប្រតិបត្តិការ។
- ii. ២% សម្រាប់ប្រាក់សោធននិវត្តន៍ និងអសមត្ថភាពវិជ្ជាជីវៈ
- iii. ៥% សម្រាប់ទុនបម្រុងតាមច្បាប់
- iv. ៥% សម្រាប់ទុនបម្រុងសេរី
- v. ៥% សម្រាប់មូលនិធិសង្គម ដែលនឹងត្រូវកាត់ត្រាជាចំណាយក្នុងឆ្នាំដែលប្រតិបត្តិការនោះកើតឡើង

- iii. ចំនួនទឹកប្រាក់ដែលនៅសល់បន្ទាប់ពីការបែកចែកខាងលើនេះត្រូវបន្តបែងចែកដូចខាងក្រោម៖
 - i. បម្រុងសម្រាប់ការវិនិយោគពេលអនាគត (ប្រាក់ចំណេញរក្សាទុក) ដែលទឹកប្រាក់នេះត្រូវអនុម័តដោយក្រុមប្រឹក្សាភិបាល
 - ii. ទឹកប្រាក់នៅសល់ ពីទុនបម្រុងសម្រាប់ការវិនិយោគ ត្រូវបែងចែកជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន ៨៥% និង១៥%ទៀតជូនវិនិយោគិនសាធារណៈ។

(គ) ការប្រើប្រាស់គណនីបម្រុងសម្រាប់បង់សកម្មភាពសង្គម គឺអនុលោមតាមលិខិតលេខ២២៨៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១០។ សកម្មភាពសង្គមនេះទាក់ទងនឹងការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសម្រាប់ក្រុមហ៊ុននៅតាមបណ្តាខេត្តមួយចំនួន។ សកម្មភាពត្រូវបានបន្តរហូតដល់ឆ្នាំ២០១១ ដោយយោងតាមលិខិតរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាត ឈន់ លេខ២២១០ សហវ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១១។

(ឃ) ក្នុងអំឡុងការិយបរិច្ឆេទមុន មានការផ្ទេរឡើងវិញនូវទឹកប្រាក់ចំនួន ៥៥,៩៥៦ពាន់លានរៀលដែលត្រូវបានធ្វើឡើងពីការផ្ទេរទុនបម្រុងសម្រាប់ការវិនិយោគ ទៅប្រាក់ចំណេញរក្សាទុក។ ការផ្ទេរនេះបង្ហាញពី ការកែប្រែនៅក្នុងការប៉ាន់ស្មាន នៃចំណូលបង្កពីការលក់ទឹកស្អាតដែលបានទទួលពីស្ថាប័នមុន។

ការផ្ទេរឡើងវិញនេះ ត្រូវបានកាត់ត្រាតាមរយៈមូលធន និងមិនមានផលប៉ះពាល់ទៅដល់ប្រាក់ចំណេញឬការខាតសម្រាប់ការិយបរិច្ឆេទនេះទេ។

១៥. ប្រាក់កម្ចី

	២០២៥ ពាន់រៀល	២០២៤ ពាន់រៀល
រយៈពេលវែង		
ក.ស.ហ.វ - ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (“JICA”)	២៦.៨៣២.៥៩៥	២៧.៧៤៨.៩១០
ក.ស.ហ.វ - ធនាគារអភិវឌ្ឍន៍អាស៊ី (“ADB”)	២៣.៧៤៥.២៤៦	២៤.៨៣០.០៣០
ធនាគារវិនិយោគអឺរ៉ុប (“EIB”)	៣៧២.១៧៦.៣៨៤	៣៩១.១៤៨.១៥៩
	៤២២.៧៥៤.២២៥	៤៤៣.៧២៧.០៩៩
ប្រាក់កម្ចីរយៈពេលខ្លី		
ក.ស.ហ.វ - JICA	១.២៤៤.២៤៧	១.២៣៤.១៦៣
ក.ស.ហ.វ - ADB	២.៣៦៨.៧៣០	២.២៦៧.៩៨៩
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (“AFD”) - AFD - ឥណទានលេខ ១១២១ ០១F	-	៨.៤២៥.៨៧៨
AFD - ឥណទានលេខ ១១៧៤ ០១P	១៣៤.០៤០.៣២០	១៤៥.៦៦១.៤៥៣
AFD - ឥណទានលេខ ១១៧៦ ០១S	៣៣៧.៧០២.១៦៥	៣៣៧.១៩៨.៦៥៧
AFD - ឥណទានលេខ ១២៤៤ ០១M	៤៤៥.១៨៦.២៨៩	៤១១.៩៨២.៨៥៨
AFD - ឥណទានលេខ ១២៧៣ ០១P	២២២.៩៣១.៥៤៥	៧២.០៤៣.៦៤៦
ធនាគារវិនិយោគអឺរ៉ុប (“EIB”)	១៤.៩៨២.៤៦២	៨.០៧៧.៦៣៩
	១.១៥៨.៤៥៥.៧៥៨	៩៨៦.៨៩២.២៨៣
ប្រាក់កម្ចីសរុប		
ក.ស.ហ.វ - JICA	២៨.០៧៦.៨៤២	២៨.៩៨៣.០៧៣
ក.ស.ហ.វ - ADB	២៦.១១៣.៩៧៦	២៧.០៩៨.០១៩
AFD - ឥណទានលេខ ១១២១ ០១ F	-	៨.៤២៥.៨៧៨
AFD - ឥណទានលេខ ១១៧៤ ០១P	១៣៤.០៤០.៣២០	១៤៥.៦៦១.៤៥៣
AFD - ឥណទានលេខ ១១៧៦ ០១S	៣៣៧.៧០២.១៦៥	៣៣៧.១៩៨.៦៥៧
AFD - ឥណទានលេខ ១២៤៤ ០១M	៤៤៥.១៨៦.២៨៩	៤១១.៩៨២.៨៥៨
AFD - ឥណទានលេខ ១២៧៣ ០១P	២២២.៩៣១.៥៤៥	៧២.០៤៣.៦៤៦
ធនាគារវិនិយោគអឺរ៉ុប (“EIB”)	៣៨៧.១៥៨.៨៤៦	៣៩៩.២២៥.៧៩៨
	១.៥៨១.២០៩.៩៨៣	១.៤៣០.៦១៩.៣៨២

(ក) ប្រាក់កម្ចី ត្រូវបានចាត់ថ្នាក់ជាបំណុលហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។

(ខ) ក.ស.ហ.វ - JICA

យោងតាមកិច្ចព្រមព្រៀងប្រាក់កម្ចីបន្ទាប់បន្សំចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១០ រ.ទ.ស.ភ ត្រូវបានផ្តល់ប្រាក់កម្ចី ជាអតិបរមាចំនួន ៣.៥១៣.០០០.០០០យ៉េន ពី ក.ស.ហ.វ ។

គោលបំណងនៃប្រាក់កម្ចីនេះ គឺដើម្បីផ្តល់ហិរញ្ញប្បទានដល់ការរចនា និងការសាងសង់រោងចក្រទឹកស្អាត និងការបញ្ជូនទឹកស្អាត នៅនិរោធ (កញ្ចប់ថវិការង ខ)។

១៥. ប្រាក់កម្ចី (ត)

(ខ) ក.ស.ហ.វ - JICA (ត)

អត្រាការប្រាក់ប្រចាំឆ្នាំគឺ ០,៦៦% (២០២៤៖ ០,៦៦%) ក្នុងមួយឆ្នាំ។

កម្ចីនេះនឹងត្រូវបានបង់រំលស់ជា ២៤ដំណាក់កាលប្រចាំឆមាស ចាប់ផ្តើមពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤ និងបញ្ចប់នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងជាប្រាក់ដុល្លារ អាមេរិក ទាំងការដកប្រាក់ និងការសងប្រាក់។

ការធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងប្រាក់កម្ចីបន្ទាប់បន្សំលេខ CP-P (MoEF - JICA) ចុះនៅ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ប្រាក់កម្ចីនេះត្រូវបានចារឹកតម្លៃជាប្រាក់យ៉េនជប៉ុន (“JPY”) ហើយ រ.ទ.ស.ភ នឹងត្រូវបង់សងត្រលប់ទៅវិញនូវប្រាក់ដើម និងការប្រាក់ជាប្រិយប័ណ្ណក្នុងស្រុក ក្នុងអត្រាប្តូរប្រាក់ដែល ក.ស.ហ.វ បង់ជូនទៅឱ្យ JICA។ អត្រាការប្រាក់ប្រចាំឆ្នាំត្រូវបានកែប្រែពី ៧,៥០% ទៅ ០,៦៦% ក្នុង មួយឆ្នាំ។ កាលកំណត់ឥណទានត្រូវបានពន្យារពីរយៈពេល ១២ឆ្នាំ ទៅ ៤០ឆ្នាំ ដែលប្រាក់កម្ចីនេះត្រូវ បញ្ចប់នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០៤៩ ។

(គ) ក.ស.ហ.វ - ADB

យោងតាមកិច្ចព្រមព្រៀងប្រាក់កម្ចីបន្ទាប់បន្សំចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៩៧ រ.ទ.ស.ភ ត្រូវបាន ផ្តល់ជំនួយឥណទានអតិបរមាចំនួន ៣៨.២៩៩.៩៣៧.៥០០រៀល (SDR៩.៦០៥.០០០) ពីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឥណទានដែលផ្តល់នេះក្នុងគោលបំណងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យទឹកស្អាតនៅតាមខេត្ត និង ជុំវិញទីក្រុង។

អត្រាការប្រាក់ប្រចាំឆ្នាំគឺ ១,៦៥% (២០២៤៖ ១,៦៥%) ក្នុងមួយឆ្នាំ។

កម្ចីនេះត្រូវបានបង់រំលស់ប្រចាំឆមាស នៅរៀងរាល់ថ្ងៃទី១៥ ខែមករា និងថ្ងៃទី១៥ ខែកក្កដា នៃឆ្នាំ នីមួយៗ ដោយចាប់ផ្តើមពីឆ្នាំ២០១២តទៅ។ ហានិភ័យការប្តូររូបិយប័ណ្ណកើតពីការប្រែប្រួលរវាងតម្លៃ រូបិយប័ណ្ណនៃឥណទាន និងរូបិយប័ណ្ណប្រើប្រាស់ចំពោះការសងប្រាក់របស់ រ.ទ.ស.ភ (ប្រាក់រៀល) នឹងត្រូវ បានធានាដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អត្រាប្តូរប្រាក់រៀល (រៀល/SDR) ត្រូវបានកំណត់នៅថ្ងៃ ចុះកិច្ចសន្យា។

ការធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងប្រាក់កម្ចីបន្ទាប់បន្សំលេខ ១៤៦៨ - CAM (MoEF - ADB) ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៩ ប្រាក់កម្ចីនេះត្រូវបានចារឹកតម្លៃជា Special Drawing Right (“SDR”) ហើយ រ.ទ.ស.ភ នឹងត្រូវបង់សងត្រលប់ទៅវិញនូវប្រាក់ដើម និងការប្រាក់ជាប្រិយប័ណ្ណក្នុងស្រុក ក្នុងអត្រា ប្តូរប្រាក់ដែល ក.ស.ហ.វ បង់ជូនទៅឱ្យធនាគារអភិវឌ្ឍន៍អាស៊ី។ អត្រាការប្រាក់ប្រចាំឆ្នាំត្រូវបានកែប្រែពី ៦,៥០% ទៅ ១,៦៥% ក្នុងមួយឆ្នាំ។ ប្រាក់កម្ចីនេះត្រូវបានបង់រំលស់ ប្រចាំឆមាស នៅរៀងរាល់ថ្ងៃទី១ ខែមេសា និងថ្ងៃទី១ ខែតុលា នៃឆ្នាំនីមួយៗដោយចាប់ផ្តើមពីឆ្នាំ២០១៩ នេះតទៅ។

(ឃ) ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១២១ ០១F

យោងតាមកិច្ចព្រមព្រៀងឥណទានលេខ CKH ១១២១ ០១F ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៣ រ.ទ.ស.ភ ត្រូវបានផ្តល់ជំនួយឥណទាន អតិបរមាចំនួន ៣០.០០០.០០០ អឺរូពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង។

ឥណទានដែលផ្តល់នេះ ក្នុងគោលបំណងការសាងសង់រោងចក្រផលិតទឹកស្អាតថ្មីទី២នៅសង្កាត់ និរោធន និងបន្ថែមប្រព័ន្ធបញ្ជូន រួមទាំងធ្វើឱ្យប្រព័ន្ធចែកចាយកាន់តែមានភាពប្រសើរឡើង។

អត្រាការប្រាក់ គឺអត្រា EURIBOR ៦ខែ ដក ០,៥៩%ក្នុងមួយឆ្នាំ (កំណត់ត្រឹម ៥,១៩% ក្នុងមួយ ឆ្នាំ ហើយអត្រាការប្រាក់អប្បបរមា គឺ០,២៥% ក្នុងមួយឆ្នាំ)។

១៥. ប្រាក់កម្ចី (ត)

(ឃ) ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១២១ ០១F (ត)

កម្ចីនេះត្រូវបានបង់រំលស់ជា ២៤ដំណាក់កាលប្រចាំឆមាស ដោយរួមបញ្ចូលរយៈពេលអនុគ្រោះ ៤ឆ្នាំ។ ការបង់សងត្រឡប់ត្រូវចាប់ផ្តើមពីខែមករា ឆ្នាំ២០១៨ តទៅ។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងជា ប្រាក់អីវ៉ូ ទាំងការដកការប្រាក់ និងការសងប្រាក់។

(ង) ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១៧៤ ០១P

យោងតាមកិច្ចព្រមព្រៀងឥណទានលេខ CKH ១១៧៤ ០១P ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ រ.ទ.ស.ភ ត្រូវបានផ្តល់ជំនួយឥណទានអតិបរមាចំនួន ៤៧.១០០.០០០ដុល្លារអាមេរិក ដែលស្មើនឹង ៣០.០០០.០០០អីវ៉ូ ពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង។

ឥណទានដែលផ្តល់នេះ ក្នុងគោលបំណងការសាងសង់រោងចក្រផលិតទឹកស្អាតថ្មី នៅរោងចក្រ ផលិតទឹកចំការមនិងបន្ថែមប្រព័ន្ធបញ្ជូនរួមទាំងធ្វើឱ្យប្រព័ន្ធចែកចាយកាន់តែមានភាពប្រសើរឡើង។

អត្រាការប្រាក់ជាសកល (អត្រាប្រសិទ្ធភាពជាសកល) ដែលអនុវត្តចំពោះឥណទានអាចត្រូវបាន វាយតម្លៃក្នុងអត្រាប្រចាំឆ្នាំ ១,១៦% លើមូលដ្ឋាននៃ ៣៦៥ ថ្ងៃ និងការប្រាក់រយៈពេល ៦ខែ ដែលកំណត់ ត្រឹម ១,១៤% ក្នុងមួយឆ្នាំបូក ០,៦៥% ដែលត្រូវបង់ទៅ ក.ស.ហ.វ និង ជាមួយអត្រាអប្បបរមា ០,២៥% ក្នុងមួយឆ្នាំ។

កម្ចីនេះត្រូវបានបង់រំលស់ជា ២៦ដំណាក់កាលប្រចាំឆមាស ដោយរួមបញ្ចូលរយៈពេលអនុគ្រោះ ៧ឆ្នាំ។ ការបង់សងត្រឡប់ត្រូវចាប់ផ្តើមពីខែមករា ឆ្នាំ២០២៥ តទៅ។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងជា ប្រាក់ដុល្លារ ទាំងការដកការប្រាក់ និងការសងប្រាក់។

(ច) ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១៧៦ ០១S

យោងតាមកិច្ចព្រមព្រៀងឥណទានលេខ CKH ១១៧៦ ០១S ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ រ.ទ.ស.ភ ត្រូវបានផ្តល់ជំនួយឥណទានអតិបរមាចំនួន ៨៥.០០០.០០០ដុល្លារអាមេរិក ដែលស្មើនឹង ៧៧.៣០០.០០០អីវ៉ូ ពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង។

ឥណទានដែលផ្តល់នេះ ក្នុងគោលបំណងការសាងសង់រោងចក្រផលិតទឹកស្អាតថ្មី នៅរោងចក្រ ផលិតទឹកបាក់ខែង និងបន្ថែមប្រព័ន្ធបញ្ជូនរួមទាំងធ្វើឱ្យប្រព័ន្ធចែកចាយកាន់តែមានភាពប្រសើរឡើង។

អត្រាការប្រាក់ប្រចាំឆ្នាំ គឺផ្អែកលើអត្រាយោងថេរ ដែលកែតម្រូវសម្រាប់ការប្រែប្រួលនៃអត្រា សន្ទស្សន៍រវាងកាលបរិច្ឆេទចុះហត្ថលេខា និងកាលបរិច្ឆេទកំណត់អត្រាការប្រាក់ ដូចដែលបានបញ្ជាក់នៅ ក្នុងកិច្ចព្រមព្រៀងឥណទាន។ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០១៩ ដែលជាថ្ងៃដកប្រាក់កម្ចី មានអត្រាថេរ ១,២២% ក្នុងមួយឆ្នាំ។ អត្រាសន្ទស្សន៍នៅកាលបរិច្ឆេទចុះហត្ថលេខាគឺ ០,៦៨% ក្នុងមួយឆ្នាំ ខណៈដែល អត្រាសន្ទស្សន៍នៅលើកាលបរិច្ឆេទកំណត់អត្រា (ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩) គឺ ០,១១% ក្នុងមួយឆ្នាំ។ ជា ហេតុនាំឱ្យមាននិយ័តកម្មធ្លាក់ចុះទៅអត្រា ០,៦៧% ដែលនាំឱ្យមានអត្រាការប្រាក់ថេរដែលបានកំណត់គឺ ០,៥៥% ក្នុងមួយឆ្នាំ។ យោងតាមកិច្ចព្រមព្រៀងឥណទានរវាង ក.ស.ហ.វ និង រ.ទ.ស.ភ មានការគិតការ ប្រាក់បន្ថែមចំនួន ០,៣៥% ក្នុងមួយឆ្នាំត្រូវបានអនុវត្តដោយ ក.ស.ហ.វ ទៅ រ.ទ.ស.ភ លើសមតុល្យ ឥណទានដែលបានទទួល។ ការប្រាក់ត្រូវបង់ប្រចាំឆមាស នៅរៀងរាល់ថ្ងៃទី១៥ ខែមិថុនា និងថ្ងៃទី១៥ ខែធ្នូ នៃឆ្នាំនីមួយៗផ្អែកលើសមតុល្យឥណទានដែលនៅសល់ និងចំនួនថ្ងៃនៅក្នុងរយៈពេលការប្រាក់លើ មូលដ្ឋាននៃ ៣៦០ ថ្ងៃ។

កម្ចីនេះត្រូវបានបង់រំលស់ជា ២៦ដំណាក់កាលប្រចាំឆមាស ដោយរួមបញ្ចូលរយៈពេលអនុគ្រោះ ៧ឆ្នាំ។ ការបង់សងត្រឡប់ត្រូវចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ និងបញ្ចប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០៣៨ ។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងជាប្រាក់ដុល្លារអាមេរិក ទាំងការដកការប្រាក់ និងការសង ប្រាក់។

១៥. ប្រាក់កម្ចី (ត)

(ឆ) ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១២៤៤ ០១M

យោងតាមកិច្ចព្រមព្រៀងឥណទានលេខ CKH ១២៤៤ ០១M ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០
រ.ទ.ស.ភ ត្រូវបានផ្តល់ជំនួយឥណទានអតិបរមាចំនួន ១០១.៤០០.០០០ដុល្លារអាមេរិក ដែលស្មើនឹង
១០០.០០០.០០០អឺរូ ពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង។

ឥណទានដែលផ្តល់នេះ ក្នុងគោលបំណងការសាងសង់រោងចក្រផលិតទឹកស្អាតថ្មី នៅរោងចក្រ
ផលិតទឹកបាក់ខែង ២ និងបន្ថែមប្រព័ន្ធបញ្ជូនរួមទាំងធ្វើឱ្យប្រព័ន្ធចែកចាយកាន់តែមានភាពប្រសើរឡើង។

អត្រាការប្រាក់ប្រចាំឆ្នាំ គឺផ្អែកលើអត្រាយោងថេរ ដែលបានកែតម្រូវសម្រាប់ការប្រែប្រួលនៃអត្រា
សន្ទស្សន៍ចាប់ពីកាលបរិច្ឆេទចុះហត្ថលេខារហូតដល់កាលបរិច្ឆេទកំណត់អត្រាការប្រាក់។ នៅថ្ងៃទី៨
ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាថ្ងៃដកប្រាក់កម្ចី មានអត្រាថេរ ០,៤៨% ក្នុងមួយឆ្នាំ ហើយអត្រាសន្ទស្សន៍
០,០៨% ក្នុងមួយឆ្នាំ ដែលនាំឱ្យមានអត្រាការប្រាក់ថេរដែលអាចអនុវត្តបាន ០,៥៥% ក្នុងមួយឆ្នាំ។ យោង
តាមកិច្ចព្រមព្រៀងឥណទានរវាង ក.ស.ហ.វ និង រ.ទ.ស.ភ មានការគិតការប្រាក់បន្ថែមចំនួន ០,៣៥%
ក្នុងមួយឆ្នាំត្រូវបានអនុវត្តដោយ ក.ស.ហ.វ ទៅ រ.ទ.ស.ភ លើសមតុល្យឥណទានដែលបានទទួល។ ការ
ប្រាក់ត្រូវបង់ប្រចាំឆមាស នៅរៀងរាល់ថ្ងៃទី១៥ ខែមិថុនា និងថ្ងៃទី១៥ ខែធ្នូ នៃឆ្នាំនីមួយៗផ្អែកលើ
សមតុល្យឥណទានដែលនៅសល់ និងចំនួនថ្ងៃនៅក្នុងរយៈពេលការប្រាក់លើមូលដ្ឋាននៃ ៣៦០ ថ្ងៃ។

កម្ចីនេះត្រូវបានបង់រំលស់ជា ២៦ដំណាក់កាលប្រចាំឆមាស ដោយរួមបញ្ចូលរយៈពេលអនុគ្រោះ៧
ឆ្នាំ។ ការបង់សងប្រាក់ដើមត្រូវចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៧ និងបញ្ចប់ថ្ងៃទី១៥ ខែវិច្ឆិកា
ឆ្នាំ២០៣៩។ ប្រតិបត្តិការទាំងអស់ត្រូវបានធ្វើឡើងជាប្រាក់ដុល្លារអាមេរិកទាំងការដកការប្រាក់ និងការ
សងប្រាក់។

ថ្លៃសេវាកិច្ចសន្យាត្រូវបង់ទៅឱ្យ ក.ស.ហ.វ ក្រោមកិច្ចព្រមព្រៀងផ្តល់ឥណទាន ហើយត្រូវបានគិត
ប្រាក់តែលើផ្នែកដែលមិនទាន់បានប្រើប្រាស់នៃឥណទាន។ ថ្លៃសេវាទាំងនេះចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំទីពីរ
បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងអត្រា ០,២៥% ក្នុងមួយឆ្នាំ។ ចាប់ពីឆ្នាំទីបី អត្រាកើនឡើង
ដល់ ០,៣៥% ក្នុងមួយឆ្នាំ។ ថ្លៃសេវាត្រូវបានគណនាលើមូលដ្ឋានប្រចាំថ្ងៃ ដោយផ្អែកលើសមតុល្យឥណ-
ទានដែលនៅសល់ ហើយត្រូវបង់នៅថ្ងៃជាក់លាក់។ សម្រាប់គោលបំណងនៃការគណនានេះ សមតុល្យ
ដែលមិនបានបង់ រួមបញ្ចូលនូវចំនួនទឹកប្រាក់ដែលបានស្នើរសុំ ប៉ុន្តែមិនទាន់អនុញ្ញាតឱ្យផ្លាស់ឥណទាន។

(ជ) ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១២៧៣ ០១P

យោងតាមកិច្ចព្រមព្រៀងឥណទានលេខ CKH ១២៧៣ ០១P ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣
រ.ទ.ស.ភ ត្រូវបានផ្តល់ជំនួយឥណទានអតិបរមាចំនួន ២០០.០០០.០០០អឺរូ ពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង។

កិច្ចព្រមព្រៀងឥណទាននេះមានចំនួន២ភាគគឺ ភាគ ក និងភាគ ខ។ ភាគ ក តំណាងឱ្យចិតសិប
ភាគរយ (៧០%) នៃចំនួនឥណទានសរុបចារឹកតម្លៃជាអឺរូ ហើយភាគ ខ តំណាងឱ្យសាមសិបភាគរយ
(៣០%) នៃចំនួនឥណទានសរុបចារឹកតម្លៃជាប្រាក់អឺរូ។

ទឹកប្រាក់ក្នុងកិច្ចព្រមព្រៀងឥណទាន ដែលបានអនុម័តនីមួយៗអាចត្រូវបានផ្តល់ទៅឱ្យ រ.ទ.ស.ភ
ក្នុងការដកប្រាក់មួយ ឬច្រើនដងក្នុងអំឡុងពេលដែលអាចអនុវត្តបាន ដែលអនុញ្ញាតឱ្យដកអតិបរមាចំនួន
សាមសិបដង (៣០) ក្នុងមួយឥណទាន។ ឥណទានភាគ ក ត្រូវដកយកប្រើប្រាស់អស់ទើបអាចស្នើ ឬប្រើ
ប្រាស់ឥណទានភាគ ខ បាន។ ចំនួនអប្បបរមានៃការដកប្រាក់នីមួយៗត្រូវបានកំណត់នៅ ៣០០.០០០
អឺរូសម្រាប់ភាគ ក ឬសមតុល្យដែលនៅសល់ប្រសិនបើមានតិចជាងចំនួននេះ។ សម្រាប់ភាគ ខ ប្រសិនបើ
អ្នកខ្ចីជ្រើសរើស អត្រាការប្រាក់អថេរនោះ ការដកប្រាក់អប្បបរមាគឺ ៣០០.០០០អឺរូ ឬសមតុល្យដែលនៅ
សល់ប្រសិនបើទាបជាង។ ប្រសិនបើ រ.ទ.ស.ភ ជ្រើសរើសអត្រាការប្រាក់ថេរសម្រាប់ភាគ ខ នោះការដក
អប្បបរមាកើនឡើងដល់ ៣.០០០.០០០អឺរូ ឬសមតុល្យដែលមានប្រសិនបើតិចជាង។ លក្ខខណ្ឌទាំងនេះ
ត្រូវបានចែងដោយអនុលោមតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឥណទាន។

១៥. ប្រាក់កម្ចី (ត)

(ជ) ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១២៧៣ ០១P (ត)

ឥណទានដែលផ្តល់នេះ ក្នុងគោលបំណងការសាងសង់រោងចក្រផលិតទឹកស្អាតថ្មី នៅរោងចក្រផលិតទឹកបាក់ខែង ៣ និងបន្ថែមប្រព័ន្ធបញ្ជូនរួមទាំងធ្វើឱ្យប្រព័ន្ធចែកចាយកាន់តែមានភាពប្រសើរឡើង។

អត្រាការប្រាក់ ដែលអាចអនុវត្តបានចំពោះ ភាគ ក គឺ ១,១០% ក្នុងមួយឆ្នាំ ខណៈដែលអត្រាការប្រាក់សម្រាប់ភាគ ខ គឺ ១,០០%ក្នុងមួយឆ្នាំ។ អត្រាទាំងនេះជាកម្មវត្ថុនៃការបញ្ជាក់ចុងក្រោយ ហើយអាចប្រែប្រួលនៅពេលកំណត់អត្រាការប្រាក់។

កម្ចីនេះត្រូវបានបង់រំលស់ជា ២៦ដំណាក់កាលប្រចាំឆមាស ដោយរួមបញ្ចូលរយៈពេលអនុគ្រោះ ៧ឆ្នាំ។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងជាប្រាក់ដុល្លារអាមេរិក ទាំងការដកការប្រាក់ និងការសងប្រាក់។

(ឈ) ធនការវិនិយោគអឺរ៉ុប (“EIB”)

យោងតាមកិច្ចព្រមព្រៀងហិរញ្ញវត្ថុ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ និងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ រវាងរាជរដ្ឋាភិបាលកម្ពុជា (“RGC”) (តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ជាមួយធនាគារវិនិយោគអឺរ៉ុប (“EIB”) និងបន្តចុះកិច្ចព្រមព្រៀងចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ រវាង RGC និង រ.ទ.ស.ភ ដែល រ.ទ.ស.ភ បានផ្តល់ជំនួយឥណទានអតិបរមាមិនលើសចំនួន ១០០.០០០.០០០ដុល្លារអាមេរិក។

ឥណទានដែលផ្តល់នេះ ក្នុងគោលបំណងការសាងសង់រោងចក្រផលិតទឹកស្អាតថ្មី នៅរោងចក្រផលិតទឹកបាក់ខែង និងបន្ថែមប្រព័ន្ធបញ្ជូនរួមទាំងធ្វើឱ្យប្រព័ន្ធចែកចាយកាន់តែមានភាពប្រសើរឡើង។

ឥណទាននេះរួមមានប្រាក់ដើមចំនួនប្រាំមួយដូចខាងក្រោម៖

(១) រ.ទ.ស.ភ ត្រូវបានផ្តល់ជំនួយឥណទានអតិបរមាចំនួន ១០.០០០.០០០ដុល្លារអាមេរិក ដែលស្មើនឹង ៨.៤២៨.១៥០អឺរ៉ូពី EIB ក្រោមកិច្ចព្រមព្រៀងឥណទានលេខ FIN.៩១០១៦ ភាគ ១ ជាមួយនឹងកាលបរិច្ឆេទដកប្រាក់ដែលបានគ្រោងទុកនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។ ឥណទានមានអត្រាការប្រាក់ថេរ ០,២៥៨% ក្នុងមួយឆ្នាំ។ ប្រាក់ដើមត្រូវសងជាប្រចាំឆមាស ដោយចាប់ផ្តើមដំបូងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ និងបញ្ចប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០៤៥។ ប្រតិបត្តិការទាំងអស់ត្រូវបានធ្វើឡើងជាប្រាក់ដុល្លារអាមេរិក ទាំងការដកការប្រាក់ និងការសងប្រាក់។

(២) រ.ទ.ស.ភ ត្រូវបានផ្តល់ជំនួយឥណទានអតិបរមាចំនួន ២២.៤០០.០០០ដុល្លារអាមេរិក ដែលស្មើនឹង ១៩.០៤៥.៩៩៩អឺរ៉ូពី EIB ក្រោមកិច្ចព្រមព្រៀងឥណទានលេខ FIN.៩១០១៦ ភាគ ២ ជាមួយនឹងកាលបរិច្ឆេទដកប្រាក់ដែលបានគ្រោងទុកនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។ ឥណទានមានអត្រាការប្រាក់ថេរ ០,៤៨៥% ក្នុងមួយឆ្នាំ។ ប្រាក់ដើមត្រូវសងជាប្រចាំឆមាសដោយចាប់ផ្តើមដំបូងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៦ និងបញ្ចប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០៤៦។ ប្រតិបត្តិការទាំងអស់ត្រូវបានធ្វើឡើងជាប្រាក់ដុល្លារអាមេរិក ទាំងការដកការប្រាក់ និងការសងប្រាក់។

(៣) រ.ទ.ស.ភ ត្រូវបានផ្តល់ជំនួយឥណទានអតិបរមាចំនួន ១៣.០០០.០០០ដុល្លារអាមេរិកពី EIB ក្រោមកិច្ចព្រមព្រៀងឥណទានលេខ FIN.៩១០១៦ ភាគ ៣ ជាមួយនឹងកាលបរិច្ឆេទដកប្រាក់ដែលបានគ្រោងទុកនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ ឥណទានមានអត្រាការប្រាក់អថេរលើមូលដ្ឋាន LIBOR រយៈពេល ៦ ខែបូកនឹងគម្លាតនៃ ៣៩,៤ ពិន្ទុមូលដ្ឋាន (“ព.ម”) នាំឱ្យមានអត្រាការប្រាក់ចំនួន ២,០៩% សម្រាប់រយៈពេល ៦ (ប្រាំមួយ) ខែ និង អត្រាការប្រាក់ជាសកល (អត្រាប្រសិទ្ធភាពជាសកល) ដែលអនុវត្តចំពោះឥណទានអាចត្រូវបានវាយតម្លៃក្នុងអត្រាប្រចាំឆ្នាំ ៤,១៨% លើមូលដ្ឋាននៃ ៣៦០ ថ្ងៃ និងប្រចាំឆមាសសម្រាប់ការប្រាក់។ ប្រាក់ដើមត្រូវសងជាប្រចាំឆមាសដោយចាប់ផ្តើមដំបូងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៧ និងបញ្ចប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០៤៧។ ប្រតិបត្តិការទាំងអស់ត្រូវបានធ្វើឡើងជាប្រាក់ដុល្លារអាមេរិក ទាំងការដកការប្រាក់ និងការសងប្រាក់។

១៥. ប្រាក់កម្ចី (ត)

(ឈ) ធនាគារវិនិយោគអឺរ៉ុប (“EIB”) (ត)

ឥណទាននេះរួមមានប្រាក់ដើមចំនួនប្រាំមួយដូចខាងក្រោម៖ (ត)

(៤) រ.ទ.ស.ភ ត្រូវបានផ្តល់ជំនួយឥណទានអតិបរមាចំនួន ១៤.៦០០.០០០ដុល្លារអាមេរិកពី EIB ក្រោមកិច្ចព្រមព្រៀងឥណទានលេខ FIN.៩១០១៦ ភាគ ៤ ជាមួយនឹងកាលបរិច្ឆេទដកប្រាក់ដែលបានគ្រោងទុកនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។ ឥណទានមានអត្រាការប្រាក់អថេរលើមូលដ្ឋាន LIBOR រយៈពេល ៦ ខែបូកនឹងតម្លាតនៃ ៣២,១ ពិន្ទុមូលដ្ឋាន (“ព.ម”) នាំឱ្យមានអត្រាការប្រាក់ចំនួន ២,០៩% សម្រាប់រយៈពេល ៦ (ប្រាំមួយ) ខែ និង អត្រាការប្រាក់ជាសកល (អត្រាប្រសិទ្ធភាពជាសកល) ដែលអនុវត្តចំពោះឥណទានអាចត្រូវបានវាយតម្លៃក្នុងអត្រាប្រចាំឆ្នាំ ៤,៩៩% លើមូលដ្ឋាននៃ ៣៦០ ថ្ងៃ និងប្រចាំឆមាសសម្រាប់ការប្រាក់។ ប្រាក់ដើមត្រូវសងជាប្រចាំឆមាសដោយចាប់ផ្តើមដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៨ និងបញ្ចប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០៤៧។ ប្រតិបត្តិការទាំងអស់ត្រូវបានធ្វើឡើងជាប្រាក់ដុល្លារអាមេរិក ទាំងការដកការប្រាក់ និងការសងប្រាក់។

(៥) រ.ទ.ស.ភ ត្រូវបានផ្តល់ជំនួយឥណទានអតិបរមាចំនួន ២៦.០០០.០០០ដុល្លារអាមេរិកពី EIB ស្មើនឹង ២៣.៨៤០.០៨៨អឺរ៉ូពី EIB ក្រោមកិច្ចព្រមព្រៀងឥណទានលេខ FIN.៨៩០០៨ ភាគ ១ ជាមួយនឹងកាលបរិច្ឆេទដកប្រាក់ដែលបានគ្រោងទុកនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។ ឥណទានមានអត្រាការប្រាក់ថេរ ០,៦១៥% ក្នុងមួយឆ្នាំ។ ប្រាក់ដើមត្រូវសងជាប្រចាំឆមាស ដោយចាប់ផ្តើមដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ និងបញ្ចប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០៤៤។ ប្រតិបត្តិការទាំងអស់ត្រូវបានធ្វើឡើងជាប្រាក់អឺរ៉ូ ទាំងការដកការប្រាក់ និងការសងប្រាក់។

(៦) រ.ទ.ស.ភ ត្រូវបានផ្តល់ជំនួយឥណទានអតិបរមាចំនួន ១៤.០០០.០០០ដុល្លារអាមេរិកពី EIB ស្មើនឹង ១១.៧៩៩.៤១០អឺរ៉ូពី EIB ក្រោមកិច្ចព្រមព្រៀងឥណទានលេខ FIN.៨៩០០៨ ភាគ ២ ជាមួយនឹងកាលបរិច្ឆេទដកប្រាក់ដែលបានគ្រោងទុកនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។ ឥណទានមានអត្រាការប្រាក់ថេរ ០,២៦% ក្នុងមួយឆ្នាំ។ ប្រាក់ដើមត្រូវសងជាប្រចាំឆមាស ដោយចាប់ផ្តើមដំបូងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ និងបញ្ចប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០៤៥។ ប្រតិបត្តិការទាំងអស់ត្រូវបានធ្វើឡើងជាប្រាក់ដុល្លារអាមេរិក ទាំងការដកការប្រាក់ និងការសងប្រាក់។

អត្រាការប្រាក់ដែលបានអនុវត្តលើសមតុល្យដែលនៅសល់នៃភាគឥណទាននីមួយៗ គឺជាអត្រាថេរ ឬអថេរដែលគិតដោយ EIB ទៅ ក.ស.ហ.វ បូកបន្ថែម ០,៣៥% ក្នុងមួយឆ្នាំដែលគិតដោយ ក.ស.ហ.វ ទៅកាន់ រ.ទ.ស.ភ ។ ការប្រាក់នឹងត្រូវបានគិតចាប់ពីថ្ងៃដកប្រាក់ លើមូលដ្ឋាននៃ ៣៦០ ថ្ងៃដោយប្រើវិធីអត្រាថេរ (៣០ថ្ងៃក្នុង១ ខែ) ឬវិធីសាស្ត្រអត្រាថេរ (ថ្ងៃពិតប្រាកដដែលបានកន្លងផុតទៅ)។ ការប្រាក់ត្រូវបង់ជាប្រចាំឆមាសនៅថ្ងៃទី១៥ ខែមិថុនា និងថ្ងៃ១៥ ខែធ្នូ ជារៀងរាល់ឆ្នាំ។

ប្រាក់ដើមត្រូវសងជាប្រចាំឆមាសនៅថ្ងៃដូចគ្នានេះ ដោយចាប់ផ្តើមដំបូងមិនលឿនជាង ៣០ ថ្ងៃ និងមិនលើសពីប្រាំឆ្នាំគិតចាប់ពីកាលបរិច្ឆេទទូទាត់ដែលបានគ្រោងទុក ហើយការសងចុងក្រោយកើតឡើងមិនលឿនជាង ៤ ឆ្នាំ និងមិនលើសពី ២៥ ឆ្នាំគិតចាប់ពីកាលបរិច្ឆេទទូទាត់ដែលបានគ្រោងទុក។ ប្រតិបត្តិការសងប្រាក់ដើម ការប្រាក់ និងសេវាផ្សេងៗ ត្រូវបានធ្វើឡើងទៅ ក.ស.ហ.វ ជារូបិយប័ណ្ណទៅតាមភាគនៃឥណទាននីមួយៗ។

១៥. ប្រាក់កម្ចី (ត)

(ឈ) តម្លៃសមស្របនៃប្រាក់កម្ចីរបស់ រ.ទ.ស.ភ ត្រូវបានចាត់ថ្នាក់នៅក្នុងកម្រិត ៣ នៃឋានានុក្រមតម្លៃសមស្រប។ មិនមានការផ្លាស់ប្តូរកម្រិតនៅក្នុងឋានានុក្រមក្នុងអំឡុងអំឡុងការិយបរិច្ឆេទទេ។
បច្ចេកទេសវាយតម្លៃដែលបានប្រើ និងធាតុចូលសំខាន់ៗក្នុងការវាយតម្លៃលើប្រាក់កម្ចីដែលបានវាស់វែងនៅកម្រិតទី៣ ត្រូវបានពិពណ៌នាដូចខាងក្រោម៖

ចំណុលហិរញ្ញវត្ថុ	បច្ចេកទេសវាយតម្លៃដែលបានប្រើ	ធាតុចូលដែល	
		មិនអាចសង្កេតបានយ៉ាងសំខាន់	អន្តរទំនាក់ទំនងរវាងធាតុចូលដែលមិនអាចសង្កេតបានសំខាន់ៗ និងតម្លៃសមស្រប
ប្រាក់កម្ចី	វិធីសាស្ត្រអប្បហារលំហូរសាច់ប្រាក់	អត្រាអប្បហារ	អត្រាអប្បហារកាន់តែខ្ពស់ តម្លៃសមស្របនៃចំណុលហិរញ្ញវត្ថុនិងកាន់តែទាប

(ង) ប្រាក់កម្ចី ដែលមិនត្រូវបានរាយការណ៍តាមតម្លៃសមស្រប និងតម្លៃយោងដែលមិនប្រហាក់ប្រហែលទៅនឹងតម្លៃសមស្របមានដូចខាងក្រោម៖

ប្រាក់កម្ចីដែលមាន	២០២៥		២០២៤	
	តម្លៃយោងពាន់រៀល	តម្លៃសមស្របពាន់រៀល	តម្លៃយោងពាន់រៀល	តម្លៃសមស្របពាន់រៀល
អត្រាថេរ	១.៤៧៣.៧៤៣.៣៧៤	៨៦១.៨៩៣.១១១	១.៣២៥.២០២.១៥១	១.២៣០.៧៤៩.៤១៥

តម្លៃសមស្របរបស់ប្រាក់កម្ចី ត្រូវបានប៉ាន់ស្មានដោយវិធីសាស្ត្រអប្បហារលំហូរសាច់ប្រាក់នាពេលអនាគត ដោយប្រើប្រាស់នូវអត្រាទីផ្សារបច្ចុប្បន្នដែលអាចរកបានសម្រាប់ រ.ទ.ស.ភ សម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ស្រដៀងគ្នា។

(ប) តម្លៃយោងនៃប្រាក់កម្ចី គឺជាការប៉ាន់ប្រមាណសមហេតុផលនៃតម្លៃសមស្រប ទាំងដោយសារលក្ខណៈរយៈពេលខ្លីរបស់ពួកគេ ឬជាឧបករណ៍អត្រាថេរដែលត្រូវបានកំណត់តម្លៃឡើងវិញទៅនឹងអត្រាការប្រាក់ទីផ្សារនៅ ឬជិតចុងបញ្ចប់នៃការិយបរិច្ឆេទរាយការណ៍។

(ខ) តារាងខាងក្រោមនេះបង្ហាញពីតម្លៃយោង អត្រាការប្រាក់ប្រសិទ្ធភាពជាមធ្យមមួយនៅចុងបញ្ចប់នៃរយៈពេលរបាយការណ៍នីមួយៗ និងកាលកំណត់ដែលនៅសល់នៃកម្ចីរបស់ រ.ទ.ស.ភ ដែលត្រូវប្រឈមនឹងហានិភ័យអត្រាការប្រាក់៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	អត្រាការប្រាក់ប្រសិទ្ធភាព		នៅក្នុងរយៈពេល				សរុបពាន់រៀល
	ប្រចាំឆ្នាំជាមធ្យមមួយ %	ពេល១ឆ្នាំពាន់រៀល	ពី១ឆ្នាំ ទៅ ២ឆ្នាំពាន់រៀល	ពី២ឆ្នាំ ទៅ ៥ឆ្នាំពាន់រៀល	លើសពី៥ឆ្នាំពាន់រៀល		
អត្រាថេរ	១,០៣	១.១៥៨.៤៥៥.៧៥៩	១៨.០៨០.៤៨២	៥៤.២៤១.៤៤៦	២៤២.៩៦៥.៦៨៥	១.៤៧៣.៧៤៣.៣៧៤	
អត្រាអថេរ	៥,៣៩	-	១.៣០៤.២២៥	១៦.១១៩.៩៩២	៩០.០៤២.៣៩៤	១០៧.៤៦៦.៦១១	
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤							
អត្រាថេរ	០,៩៩	៩៨៦.៨៩២.២៨៣	១៥.៧៤៣.៨៧៩	៥៤.០៣០.៤៣៥	២៦៨.៥៣៥.៥៥៤	១.៣២៥.២០២.១៥១	
អត្រាអថេរ	៦,៤៤	-	-	១១.៨៤៩.៨៤៨	៩៣.៥៦៧.៣៨៣	១០៥.៤១៧.២៣១	

១៥. ប្រាក់កម្ចី (ត)

(ឈ) តារាងខាងក្រោមសង្ខេបទម្រង់កាលកំណត់នៃការខ្ចីប្រាក់របស់ រ.ទ.ស.ភ នៅចុងការិយបរិច្ឆេទរបាយការណ៍នីមួយៗ ដោយផ្អែកទៅលើកាតព្វកិច្ចទូទាត់សងដែលមិនបានធ្វើអប្បបរមាតាមកិច្ចសន្យាដូចខាងក្រោម៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	តាមតម្រូវការ ឬ			សរុប ពាន់រៀល
	ក្នុងរយៈពេលមួយឆ្នាំ ពាន់រៀល	ពីមួយទៅប្រាំឆ្នាំ ពាន់រៀល	លើសពីប្រាំឆ្នាំ ពាន់រៀល	
កម្ចី	១.២៥៩.២៦០.៥៧៨	៩៨.០៣០.៨៦៧	៣៤៧.២៧៥.៨៧២	១.៧០៤.៥៦៧.៣១៧
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១.០៥៨.១៧៣.៨៩៣	៩១.៦៧១.១៨៦	៣៧៩.៨៥៩.៧៨៦	១.៥២៩.៧០៤.៨៦៥

(ណ) ទម្រង់នៃការប្រឈមនៃរូបិយប័ណ្ណរបស់ប្រាក់កម្ចីមានដូចខាងក្រោម៖

	២០២៥ ពាន់រៀល	២០២៤ ពាន់រៀល
ដុល្លារអាមេរិក	១.៥២៧.០១៩.១៦៥	១.៣៦៦.១១២.៤១២
អឺរ៉ូ	-	៨.៤២៥.៨៧៨
Special Drawing Right	២៦.១១៣.៩៧៦	២៧.០៩៨.០១៩
យ៉េនជប៉ុន	២៨.០៧៦.៨៤២	២៨.៩៨៣.០៧៣
	<u>១.៥៨១.២០៩.៩៨៣</u>	<u>១.៤៣០.៦១៩.៣៨២</u>

(ត) ការរំលោភបំពានលើកិច្ចព្រមព្រៀងប្រាក់កម្ចី

ប្រាក់កម្ចីរយៈពេលវែងរបស់ រ.ទ.ស.ភ ពី AFD ដែលមានការប្រាក់ពី ០,២៥% ទៅ ៦,០៩% (២០២៤៖ ០,២៥% ទៅ ៦,០៩%) នឹងត្រូវបង់សងចាប់ពី ១ ដល់ ២៤ ឆ្នាំ (២០២៤៖ ១ ដល់ ២៥ ឆ្នាំ)។ ប្រាក់កម្ចីទាំងនេះមានកម្មវត្ថុក្នុងកិច្ចព្រមព្រៀង ដែលរួមមានកម្រិតអានុភាពអតិបរិមា ដែលប្រសិនបើមានការរំលោភបំពាន អាចបណ្តាលឱ្យមានការផ្អាក ឬលុបចោលសិទ្ធិ ដើម្បីស្នើសុំការទូទាត់បន្ថែមនៃចំនួនប្រាក់កម្ចីដែលមិនទាន់បានដក និងតម្រូវការនៃសមតុល្យដែលនៅសល់ ប្រសិនបើការបំពានលើកិច្ចព្រមព្រៀងប្រាក់កម្ចីនោះមាន លក្ខណៈជាសារវន្តពី ក.ស.ហ.វ និង/ឬ AFD ។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រ.ទ.ស.ភ បានហួសពីកម្រិតអានុភាពអតិបរិមា។ រ.ទ.ស.ភ បានទទួលការលើកលែងពី AFD នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។ អាស្រ័យហេតុនេះ ប្រាក់កម្ចីត្រូវបានចាត់ថ្នាក់ប្រាក់កម្ចីរយៈពេលខ្លី ដូចការិយបរិច្ឆេទរបាយការណ៍ទាំងនោះ។ រ.ទ.ស.ភ បន្តតាមដានការអនុលោមតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង និងរក្សាទំនាក់ទំនងយ៉ាងសកម្មជាមួយម្ចាស់ឥណទានដែលពាក់ព័ន្ធ ដើម្បីគ្រប់គ្រងការរំលោភបំពានដែលអាចកើតមាន។

១៦. ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ

	ជំនួយពីសហភាពអឺរ៉ុប ពាន់រៀល	ជំនួយរដ្ឋាភិបាល ពាន់រៀល	ជំនួយរបស់ JICA ពាន់រៀល	ជំនួយផ្សេងៗ ពាន់រៀល	សរុប ពាន់រៀល
សមតុល្យនាថ្ងៃទី១					
ខែមករា ឆ្នាំ២០២៤	៥៤.៤៣៦.១៩៩	១៤.៤៩៦.៣២១	៣.៨៣៨.៤៣៣	១.៣៩១.៧៩៣	៧៤.១៦២.៧៤៦
ការបន្ថែម	-	-	-	៤៧៣.១២៣	៤៧៣.១២៣
រំលស់	-	(១.៨៥៣.០០៦)	(១៣២.៥០៧)	(២៤.៣៩៥)	(២.០០៩.៩០៨)
សមតុល្យនាថ្ងៃទី៣១					
ខែធ្នូ ឆ្នាំ២០២៤	៥៤.៤៣៦.១៩៩	១២.៦៤៣.៣១៥	៣.៧០៥.៩២៦	១.៨៤០.៥២១	៧២.៦២៥.៩៦១
សមតុល្យនាថ្ងៃទី១					
ខែមករា ឆ្នាំ២០២៥	៥៤.៤៣៦.១៩៩	១២.៦៤៣.៣១៥	៣.៧០៥.៩២៦	១.៨៤០.៥២១	៧២.៦២៥.៩៦១
ការបន្ថែម	-	-	-	២.១២១.៩៥៩	២.១២១.៩៥៩
រំលស់	-	(១.៨៥៣.០០៦)	(១៣២.៥០៧)	(២៤.១៦៧)	(២.០០៩.៦៨០)
សមតុល្យនាថ្ងៃទី៣១					
ខែធ្នូ ឆ្នាំ២០២៥	៥៤.៤៣៦.១៩៩	១០.៧៩០.៣០៩	៣.៥៧៣.៤១៩	៣.៩៣៨.៣១៣	៧២.៧៣៨.២៤០

រំលស់លើជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ ត្រូវបានកត់ត្រាជាចំណូលផ្សេងៗ នៅក្នុងរបាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗ។

- (ក) ជំនួយពីសហភាពអឺរ៉ុប

ជំនួយពីសហភាពអឺរ៉ុប គឺជំនួយលើការទិញសម្ភារៈសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ចំនួន ១២.៧០០.០០០ដុល្លារ ក្នុងទម្រង់ជំនួយវិនិយោគដែលធ្វើឡើងតាមរយៈថវិកាទូទៅរបស់សហភាពអឺរ៉ុប។
- (ខ) ជំនួយពីរដ្ឋាភិបាល

ជំនួយពីរដ្ឋាភិបាល កើតមកពីការចំណេញលើលម្អៀងនៃអត្រាថេរ ដែលបានប្រើដើម្បីប្តូរប្រាក់ (រៀល/SDR) ក្រោមកិច្ចព្រមព្រៀងឥណទានបន្តរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង រ.ទ.ស.ភ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៩៧ ដែលមានទឹកប្រាក់សរុបចំនួន ៩.៦៩៥.០០០SDR ពីធនាគារអភិវឌ្ឍន៍អាស៊ី។ រ.ទ.ស.ភ បានសម្រេចរក្សាទុកចំណេញពីការប្តូរប្រាក់ នេះក្នុងបញ្ជីរបស់ រ.ទ.ស.ភ ថាជាជំនួយ (ដោយសារមិនមានតម្រូវការឱ្យបង្វិលប្រាក់ចំណេញនេះទៅវិញទេ) ហើយប្រាក់ចំណេញនេះនឹងត្រូវរំលស់ដោយផ្អែក លើគោលការណ៍ដូចគ្នានឹងជំនួយពន្យារផ្សេងៗដែរ។
- (គ) ជំនួយពី JICA

ជំនួយពី JICA គឺជំនួយលើគម្រោងអនុវត្តថាមពលស្អាត ដោយប្រព័ន្ធប្រតិបត្តិការអគ្គិសនីតាមប្រព័ន្ធសូឡា។

ជំនួយបន្ថែម គឺជាទឹកប្រាក់ដែលទទួលបានពីកញ្ចប់ថវិកាទូទៅរបស់រដ្ឋាភិបាលជប៉ុនដែលមានចំនួន ១.៤៩៤.៦២៤ដុល្លារអាមេរិក ឬស្មើនឹង ៦.១៥៧.៨០០.០០០រៀល។ គោលបំណងនៃជំនួយគឺដើម្បីផ្តល់មូលនិធិដល់គម្រោងផលិតទឹកស្អាតបឹងធំ ដើម្បីកែលម្អសេវាផ្គត់ផ្គង់ទឹកស្អាតនៅភូមិភាគនិរតីនៃរាជធានីភ្នំពេញ។

១៦. ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ (ត)

(ឃ) ជំនួយផ្សេងៗ

ជំនួយផ្សេងៗគឺជាការឧបត្ថម្ភទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារពីទីស្នាក់ការសហប្រតិបត្តិការ អន្តរជាតិរបស់ Associate International des Maires Francophones (AIMF) ក្រុមហ៊ុន KUBOTA Construction Co., Ltd និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ។

ជំនួយបន្ថែម តំណាងឱ្យចំនួនទឹកប្រាក់ដែលទទួលបានពីរ KUBOTA Construction Co., Ltd ចំនួន២.២៥២.៥៨៦ដុល្លារអាមេរិក ឬស្មើនឹង ២.១២១.៩៥៨.២៨៦។

១៧. បំណុលពន្ធពន្យារ

សមាសធាតុ និងបម្រែបម្រួល(បំណុល)/ទ្រព្យសកម្មពន្ធពន្យារមានដូចខាងក្រោម៖

	កត់ត្រាជាបន្ទុកក្នុង		
	នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ពាន់រៀល	របាយការណ៍ចំណេញ ឬខាត (កំណត់សម្គាល់ ២៧) ពាន់រៀល	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ពាន់រៀល
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	(៩៤.២០៤.១៦២)	(៨.០៧៧.៦៣៤)	(១០២.២៨១.៧៩៦)
ចំណូលបង្ករ	(៧.៥១៧.២៣៨)	៥៩០.០២៦	(៦.៩២៧.២១២)
សំវិធានធនលើសន្តិធិហ្វូសសម័យ	៧០៥.១៣៥	(៦៩៨.១៩៦)	៦.៩៣៩
សំវិធានធនសម្រាប់បំណុលជាប់សង្ស័យ	១០.០៨១	-	១០.០៨១
អត្ថប្រយោជន៍បុគ្គលិក	៥៣.២៨៥	-	៥៣.២៨៥
ចំណូលពន្យារ	(៦.២០៥.៤៨៧)	(១.២១៦.៦៧៩)	(៧.៤២២.១៦៦)
ការបកប្រែរូបិយប័ណ្ណដែលមិនទាន់ ទទួលស្គាល់	២.០១១.៥២៥	៩៧៣	២.០១២.៤៩៨
	<u>(១០៥.១៤៦.៨៦១)</u>	<u>(៩.៤០១.៥១០)</u>	<u>(១១៤.៥៤៨.៣៧១)</u>

	កត់ត្រាជាបន្ទុកក្នុង		
	នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ពាន់រៀល	របាយការណ៍ចំណេញ ឬខាត (កំណត់សម្គាល់ ២៧) ពាន់រៀល	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	(៨៧.០០៦.២២៩)	(៧.១៩៧.៩៣៣)	(៩៤.២០៤.១៦២)
ចំណូលបង្ករ	(៧.៧២៥.៦៩៥)	២០៨.៤៥៧	(៧.៥១៧.២៣៨)
សំវិធានធនលើសន្តិធិហ្វូសសម័យ	៨៥០.៨២៨	(១៤៥.៦៩៣)	៧០៥.១៣៥
សំវិធានធនសម្រាប់បំណុលជាប់សង្ស័យ	១០.០៨១	-	១០.០៨១
អត្ថប្រយោជន៍បុគ្គលិក	៥៣.២៨៥	-	៥៣.២៨៥
ចំណូលពន្យារ	(៩៤៣.៨៧០)	(៥.២៦១.៦១៧)	(៦.២០៥.៤៨៧)
ការបកប្រែរូបិយប័ណ្ណដែលមិនទាន់ ទទួលស្គាល់	២.៧៦៧.២៧៩	(៧៥៥.៧៥៤)	២.០១១.៥២៥
	<u>(៩១.៩៩៤.៣២១)</u>	<u>(១៣.១៥២.៥៤០)</u>	<u>(១០៥.១៤៦.៨៦១)</u>

១៨. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ

	២០២៥ ពាន់រៀល	២០២៤ ពាន់រៀល
គណនីត្រូវបង់ផ្សេងៗ - រយៈពេលវែង		
ប្រាក់កក់ថ្លៃទឹកត្រូវបង្វិលសងវិញ	៩៦.៥៨៨.៩៤៩	៨៨.៩៥០.៥៦៦
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម - រយៈពេលខ្លី		
ភាគីទីបី	២៨.៧០៨.៧៨៥	១២៦.១៥៧.៨១៤
គណនីត្រូវបង់ផ្សេងៗ - រយៈពេលខ្លី		
បង្កប្រាក់លើកទឹកចិត្តបុគ្គលិក	១៣.៣៨៤.៧៦២	១១.៩៥០.៧៦៤
ទឹកប្រាក់ជំពាក់សាលារាជធានីភ្នំពេញ	៤៩.៨២២.៣៩៦	៦៤.៦៤២.៧៦៨
ទឹកប្រាក់ជំពាក់ទៅបុគ្គលិក	៧២៦.៦៥១	៧៣១.៥១៦
ប្រាក់ធានាប្រតិបត្តិការ	៦៧.២៧៩	៦៧.២៩២
ពន្ធត្រូវបង់ផ្សេងៗ	១.៤៥៧.៤០៦	៧៥.១៨៤
គណនីត្រូវបង់ផ្សេងៗ	១៣.១០០.៨៧២	៩.៥៩៨.៨៨៧
	<u>៧៨.៥៥៩.៣៦៦</u>	<u>៨៧.០៦៦.៤១១</u>
	<u>១០៧.២៦៨.១៥១</u>	<u>២១៣.២២៤.២២៥</u>
	<u>២០៣.៨៥៧.១០០</u>	<u>៣០២.១៧៤.៧៩១</u>

- (ក) គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ ត្រូវបានចាត់ថ្នាក់ជាបំណុលហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។
- (ខ) គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម គឺជាគណនីមិនមានការប្រាក់ និងលក្ខខណ្ឌឥណទានពាណិជ្ជកម្មធម្មតាដែលផ្តល់ជូន រ.ទ.ស.ភ ចាប់ពីមួយខែ ដល់បីខែ (២០២៤៖ មួយខែដល់បីខែ)។
- (គ) ប្រាក់កក់ថ្លៃទឹកត្រូវបង្វិលសងវិញត្រូវបានប្រមូលពីអតិថិជន ដែលមានមូលដ្ឋានផ្អែកលើទំហំនៃនាឡិការទឹកមុនពេលតភ្ជាប់ ហើយត្រូវបានកត់ត្រាទុកនូវទឹកប្រាក់ដែលទទួលបាននោះជាប្រាក់កក់ថ្លៃទឹកត្រូវបង្វិលសងវិញដែលស្ថិតនៅក្រោមបំណុលរយៈពេលវែង។
- (ឃ) ទឹកប្រាក់ជំពាក់ទៅបុគ្គលិក គឺតំណាងឱ្យទឹកប្រាក់ទាំងអស់ដែលត្រូវទូទាត់ទៅឱ្យបុគ្គលិកដែលកើតឡើងមកពីការបញ្ចប់គម្រោងប្រាក់សោធននិវត្តន៍របស់ រ.ទ.ស.ភ ដែលមានប្រសិទ្ធភាពនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (“MoLVT”) បានចេញផ្សាយប្រកាសលេខ ៤៤៣ ស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ និងបន្ទាប់មក ក៏បានកែតម្រូវដោយសេចក្តីណែនាំលេខ ០៤២/១៩ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។

១៨. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ (ត)

(ឃ) ប្រកាសនេះ តម្រូវអោយនិយោជកទាំងអស់ ក្រៅពីវិស័យវាយនភណ្ឌ និងកាត់ដេរ ធ្វើការទូទាត់ប្រាក់ បំណាច់អតីតភាពការងារដល់និយោជិតរបស់ខ្លួនដូចខាងក្រោម៖

- ប្រាក់អតីតភាពការងារថ្មីក្នុងឆ្នាំ៖ ចាប់ពីឆ្នាំ២០១៩ តទៅចំនួនទឹកប្រាក់ស្មើនឹង ១៥ថ្ងៃនៃប្រាក់ បៀវត្សរ៍ និងអត្ថប្រយោជន៍ផ្សេងទៀតក្នុងមួយឆ្នាំ។
- ការអនុវត្តត្រឡប់ក្រោយ (ប្រាក់រំលឹកអតីតភាពការងារ)៖ ចាប់ពីឆ្នាំ២០២២ តទៅចំនួនទឹកប្រាក់ ស្មើនឹង ៦ថ្ងៃនៃប្រាក់បៀវត្សរ៍សុទ្ធក្នុងមួយឆ្នាំ។ សំវិធានធនលើប្រាក់រំលឹកអតីតភាពការងារត្រូវ បានគណនាមិនលើសឱ្យ ពីចំនួនអតិបរមាស្មើនឹង ៦ខែនៃប្រាក់បៀវត្សរ៍សុទ្ធរបស់និយោជិត (អាស្រ័យលើរយៈពេលបម្រើការងាររបស់និយោជិត) ដែលមានអតីតភាពការងារមុនឆ្នាំ ២០១៩។

ការទូទាត់នឹងត្រូវបានធ្វើឡើងពីរដងក្នុងមួយឆ្នាំ គឺនៅក្នុងខែមិថុនា និងខែធ្នូ។ និយោជិតពុំមាន សិទ្ធិទទួលបានប្រាក់បំណាច់រំលឹកអតីតភាពការងារនៅសល់ ដែលមិនទាន់បានទូទាត់នោះទេ ប្រសិនបើ គាត់លាលែងពីការងារ។

យោងតាមប្រកាសលេខ ០១៨/២០ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ចេញផ្សាយដោយក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការពន្យារការទូទាត់ប្រាក់រំលឹកអតីតភាពការងារដែលមានមុនឆ្នាំ ២០១៩ និងពន្យារការទូទាត់ប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ២០២០។ ប្រកាសនេះ ត្រូវបានពន្យារ ពេលក្នុងការអនុវត្តរហូតដល់ឆ្នាំ២០២១។

ប្រាក់រំលឹកអតីតភាពការងារបង្កសម្រាប់បុគ្គលិកដែលមានអតីតភាពការងារមុនឆ្នាំ២០១៩ ត្រូវ បានទូទាត់ជាមួយនឹងឥណទានឱ្យបុគ្គលិក (ដូចដែលបានលាតត្រដាងក្នុងកំណត់សម្គាល់លេខ ១០ នៃ របាយការណ៍ហិរញ្ញវត្ថុ) ដោយចំនួនដែលនៅសល់ ត្រូវបានគ្រប់គ្រង និងទូទាត់ស្របតាមការបញ្ចប់ គម្រោងប្រាក់សោធននិវត្តន៍ និងអតីតភាពការងារ។

ខាងក្រោមនេះជាបម្រែបម្រួលទឹកប្រាក់ជំពាក់ទៅបុគ្គលិក៖

	២០២៥	២០២៤
	ពាន់រៀល	ពាន់រៀល
នាថ្ងៃទី១ ខែមករា	៧៣១.៥១៦	៤.៥១០.២៨៦
សំវិធានធនក្នុងអំឡុងការិយបរិច្ឆេទ	៣.៨៧៤.២៨៩	៤.៤៥១.១៩១
ការទូទាត់អតីតភាពការងារជាមួយឥណទានផ្តល់		
ឱ្យបុគ្គលិក	(៧៦.៣១១)	(៣.៧៦០.៥៦៨)
ការទូទាត់បានធ្វើឡើងក្នុងអំឡុងការិយបរិច្ឆេទ	(៣.៨០២.៨៤៣)	(៤.៤៦៩.៣៩៣)
	៧២៦.៦៥១	៧៣១.៥១៦

១៨. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ (ត)

(ង) ទម្រង់នៃការប្រឈមនៃរូបិយប័ណ្ណរបស់គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗមានដូចខាងក្រោម៖

	២០២៥ ពាន់រៀល	២០២៤ ពាន់រៀល
រៀលខ្មែរ	១៩៣.៤៦៤.៦០៩	១៣៨.០២៨.០៩៩
ដុល្លារអាមេរិក	១០.២៣៥.៩៦០	១៤៩.៣២៨.៩៣៦
អឺរ៉ូ	១៥៦.៥៣១	១៤.៨១៧.៧៥៦
	២០៣.៨៥៧.១០០	៣០២.១៧៤.៧៩១

(ច) តារាងដូចខាងក្រោមសង្ខេបទម្រង់កាលកំណត់នៃគណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗរបស់ រ.ទ.ស.ភ នៅចុងការិយបរិច្ឆេទរបាយការណ៍នីមួយៗ ដោយផ្អែកលើកាតព្វកិច្ចទូទាត់សងដែលមិនបានធ្វើអប្បបរមាតាមកិច្ចសន្យាដូចខាងក្រោម៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	តាមតម្រូវការ ឬ ក្នុងរយៈពេល ១ឆ្នាំ ពី ១ឆ្នាំទៅ ៥ឆ្នាំ		លើសពី ៥ឆ្នាំ	សរុប ពាន់រៀល
	ពាន់រៀល	ពាន់រៀល		
គណនីអ្នកផ្គត់ផ្គង់ ពាណិជ្ជកម្ម និងគណនីត្រូវបង់ ផ្សេងៗ	១៣៥.៩៧៦.៩៣៦	-	៩៦.៥៨៨.៩៤៩	២០៣.៨៥៧.១០០
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គណនីអ្នកផ្គត់ផ្គង់ ពាណិជ្ជកម្ម និងគណនីត្រូវបង់ ផ្សេងៗ	២១៣.២២៤.២២៥	-	៨៨.៩៥០.៥៦៦	៣០២.១៧៤.៧៩១

១៩. ចំណូលពីការលក់

	២០២៥ ពាន់រៀល	២០២៤ ពាន់រៀល
ការលក់ទឹកស្អាត៖		
- អ្នកប្រើប្រាស់តាមផ្ទះ	១០៧.៤៤៣.៦៧៩	១១០.៦២០.៣២០
- អ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម	១៦៣.៥៩០.៦១៣	១៦០.១២៨.៣៦៧
- គ្រឹះស្ថានសាធារណៈ	២១.៤២៥.៧៨៤	២២.១២៣.៩៧៨
- អាជ្ញាធររដ្ឋស្វយ័តនានា	១.០៧២.៧២២	៩៣០.២៩២
- អ្នកចែកចាយទឹកស្អាត	៩.៥៨០.០៤៨	៩.៩១០.៥៨៧
បង្កត់ភាពខុសគ្នាលើប្រាក់ចំណូលពីការលក់ទឹកស្អាត	៧៤.០៨៩	៧៤.៣៥៩
- ដក៖ ការលុបចោលវិក្កយបត្រ	(៥២៩.៨៥៩)	(១.៦១៤.៩៨០)
	៣០២.៦៥៧.០៧៦	៣០២.១៧២.៩២៣
ចំណូលបានពីការតភ្ជាប់បណ្តាញ	៨.៨២៤.០៦៦	១០.៨៣៦.៣៤៣
ចំណូលការផ្លាស់ប្តូរនាឡិកាទឹក	៤.៨៦១.៦៦៦	៤.៦២៥.១០៦
ការលក់គ្រឿងបន្លាស់ និងនាឡិកាទឹក	៣៧២.៤៥០	១៤៤.៦២៤
	៣១៦.៧១៥.២៥៨	៣១៧.៧៧៨.៩៩៦

(ក) ការលក់ទឹកស្អាត

ចំណូលដែលទទួលបានពីការលក់ទឹកស្អាតត្រូវបានទទួលស្គាល់នៅចំណុចពេលមួយដែលទឹកត្រូវបានផ្គត់ផ្គង់ដោយ រ.ទ.ស.ភ និងត្រូវបានប្រើប្រាស់ដោយអតិថិជន។

(ខ) ចំណូលបានពីការតភ្ជាប់បណ្តាញ

ចំណូលបានពីការតភ្ជាប់បណ្តាញ ត្រូវបានទទួលស្គាល់ចំណុចពេលមួយដែលការតភ្ជាប់ បណ្តាញត្រូវបានធ្វើរួចរាល់។

(គ) ចំណូលការផ្លាស់ប្តូរនាឡិកាទឹក

ចំណូលការផ្លាស់ប្តូរនាឡិកាទឹក រ.ទ.ស.ភ ត្រូវបានទទួលស្គាល់ចំណុចពេលមួយដែល រ.ទ.ស.ភ ធ្វើការចេញវិក្កយបត្រដោយគិតថ្លៃ ៥០រៀល ក្នុង១មីលីម៉ែត្រក្នុងមួយខែនៃទំហំនាឡិកា។

២០. កម្រៃពីសេវាសាងសង់

ថ្លៃឈ្នួលសេវាកម្មសាងសង់បង្ហាញពី ថ្លៃឈ្នួលនៃសេវាកម្មសាងសង់ដែលមានទាក់ទងនឹងការពង្រីកប្រព័ន្ធចែកចាយទឹកទៅកាន់អ្នកចែកចាយទឹកនៅតាមបណ្តាខេត្តនានា។

ចំណូលពីកិច្ចសន្យាសាងសង់ ត្រូវបានវាស់វែងតាមតម្លៃប្រតិបត្តិការថេរដែលបានយល់ព្រមក្រោមកិច្ចព្រមព្រៀង។

២០. កម្រៃពីសេវាសាងសង់ (ត)

ប្រាក់ចំណូលត្រូវបានទទួលស្គាល់ នៅពេលការគ្រប់គ្រងទ្រព្យសម្បត្តិត្រូវបានផ្ទេរទៅឱ្យអតិថិជនហើយវាទំនងជាថា រ.ទ.ស.ភ នឹងប្រមូលការតបស្នងដែលខ្លួននឹងត្រូវបានផ្តល់ជាថ្នូរនឹងទ្រព្យសម្បត្តិដែលនឹងត្រូវបានផ្ទេរជូនអតិថិជន។ អាស្រ័យលើលក្ខខណ្ឌនៃកិច្ចសន្យា និងច្បាប់ដែលអនុវត្តចំពោះការគ្រប់គ្រងកិច្ចសន្យាទ្រព្យសម្បត្តិអាចផ្ទេរទៅតាមពេលវេលា ឬនៅពេលណាមួយ។ ការគ្រប់គ្រងនៃទ្រព្យសម្បត្តិ គឺត្រូវបានផ្ទេរជាដំណាក់កាលប្រសិនបើការអនុវត្តរបស់ រ.ទ.ស.ភ មិនទាន់បានបង្កើតទ្រព្យសកម្ម ហើយ រ.ទ.ស.ភ មានសិទ្ធិទូទាត់សម្រាប់ការអនុវត្តដែលបានបំពេញរហូតដល់សព្វថ្ងៃ។

ប្រសិនបើការគ្រប់គ្រងការផ្ទេរទ្រព្យសកម្មក្នុងរយៈពេលមួយ ប្រាក់ចំណូលត្រូវបានទទួលស្គាល់ក្នុងអំឡុងពេលនៃកិច្ចសន្យាដោយប្រើវិធីសាស្ត្រធាតុចូល ដោយយោងទៅដំណាក់កាលឆ្ពោះទៅរកភាពពេញលេញនៃកាតព្វកិច្ចដែលបានអនុវត្តនោះ។ បើមិនដូច្នោះទេប្រាក់ចំណូលត្រូវបានទទួលស្គាល់នៅចំណុចមួយនៅពេលដែលអតិថិជនទទួលបានការត្រួតពិនិត្យទ្រព្យសម្បត្តិ។

ការវិនិច្ឆ័យសំខាន់ៗ ត្រូវបានទាមទារនៅក្នុងការកំណត់កាតព្វកិច្ចប្រតិបត្តិការ ការបែងចែកតម្លៃ និងការចំណាយលើការដាក់បញ្ចូលវិធីសាស្ត្រធាតុចូលដើម្បីទទួលស្គាល់ប្រាក់ចំណូលតាមពេលវេលា។

រ.ទ.ស.ភ កំណត់នូវកាតព្វកិច្ចអនុវត្ត ដែលមានលក្ខណៈខុសៗគ្នា និងជាសម្រាប់ដែលជាការវិនិច្ឆ័យនៅក្នុងបរិបទនៃកិច្ចសន្យា។ តម្លៃប្រតិបត្តិការត្រូវបានកំណត់ដោយផ្អែកទៅលើប្រាក់ចំណេញដែលបានប៉ាន់ប្រមាណមុននឹងបែងចែកទៅកាតព្វកិច្ចអនុវត្តដែលបានកំណត់។ រ.ទ.ស.ភ ក៏បានប៉ាន់ប្រមាណនូវតម្លៃកិច្ចសន្យាសរុបក្នុងការអនុវត្តវិធីសាស្ត្រធាតុចូលដើម្បីទទួលបានប្រាក់ចំណូលតាមពេលវេលា។

២១. ចំណូលផ្សេងៗ

	២០២៥ ពាន់រៀល	២០២៤ ពាន់រៀល
ជំនួយពីរាជរដ្ឋាភិបាល និងជំនួយផ្សេងៗ	២.០០៩.៦៨០	២.០០៩.៩០៨
ការលក់គ្រឿងបន្លាស់ និងនាឡិកាទឹក	១៤.៣៦០.៤៥៦	១០.៨២៧.២៧២
ចំណូលពីការដាក់ពិន័យ	៣៦១.២៥៣	១.៦៦៦.៤១៨
ចំណូលផ្សេងៗ	២១.៧៩៤.៣៥៦	៤.០២៣.០៧២
	៣៨.៥២៥.៧៤៥	១៨.៥២៦.៦៧០

២២. ចំណាយប្រាក់ច្រើនត្រូវប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធផ្សេងៗ

	២០២៥ ពាន់រៀល	២០២៤ ពាន់រៀល
ប្រាក់បៀវត្សបុគ្គលិក	៤៣.៧៤៧.៦២៥	៤៣.១៦៤.៥៣៨
ប្រាក់លើកទឹកចិត្ត	១៣.៩៤២.០៧៨	១២.៥២១.៥១២
ប្រាក់រង្វាន់	១១.៦៣៥.៧១១	១១.៤៣៧.៥៥៩
ការទូទាត់អតីតភាពការងារ	១.០៤២.៩៩១	១.០៧៨.៦២៤
ប្រាក់ឈ្នួលសម្រាប់អ្នកម៉ៅការ	២.១៧០.៥២៥	២.២០៣.៣២៩
ចំណាយផ្សេងៗទាក់ទងនឹងបុគ្គលិក	១១.២៤៦.២៥៧	១៥.១៤៦.៩៤៨
	៨៣.៧៨៥.១៨៧	៨៥.៥៥២.៥១០

២៣. ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត

	២០២៥ ពាន់រៀល	២០២៤ ពាន់រៀល
ក្លរ (Chlorine)	៥.៥២៧.៧០៩	៥.៦១៥.៤៧១
ប៉ូលី អាឡុយមីញ៉ូម ក្លរីដ (Poly Aluminium Chloride)	៨.០២៤.២៣២	៩.២៩១.២៦៧
អំបិល (Salt)	១.៤៩៧.១៧៨	១.២៣៥.៥៧៧
កំបោរ (Lime)	១.៨៦៩.៥៣៧	២.១០១.៦៨៥
វត្ថុធាតុដើមផ្សេងទៀត	៥៩១.៩៩៨	៧៣២.៥៩០
	១៧.៥១០.៦៥៤	១៨.៩៧៦.៥៩០

២៤. ចំណាយវត្ថុធាតុដើមសម្រាប់ការតភ្ជាប់បណ្តាញ

	២០២៥ ពាន់រៀល	២០២៤ ពាន់រៀល
ចំណាយលើការប្តូរនាឡិកាទឹក	៧.៦៧៦.២៧៥	៥.៦៨៤.៥៩០
ថ្លៃដើមបំពង់	១២.១៧៤	១៤.៨៤៧
ថ្លៃដើមផ្សេងៗ	១.៥៥២.៣៦៤	៥៩៣.៨៤០
	៩.២៤០.៨១៣	៦.២៩៣.២៧៧

២៥. (ចំណេញ)/ខាតពីការបកប្រែរូបិយប័ណ្ណបរទេស - សុទ្ធ

	២០២៥ ពាន់រៀល	២០២៤ ពាន់រៀល
ចំណេញពីការបកប្រែរូបិយប័ណ្ណបរទេស	(៦.០៦៤.១៦៥)	(៧.៦៧៥.១៣៩)
ខាតពីការបកប្រែរូបិយប័ណ្ណបរទេស	៤.១៨៩.៦៣៧	៩.៨៧១.២៦០
	(១.៨៧៤.៥២៨)	២.១៩៦.១២១

២៦. ចំណូល/(ចំណាយ) ការប្រាក់

	២០២៥ ពាន់រៀល	២០២៤ ពាន់រៀល
ចំណូលការប្រាក់៖		
- ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅធនាគារ (ក)	៤.៣១០.៩៨៩	៦.៦១៣.៤៩៤
- ចំណេញពីការបកប្រែរូបិយប័ណ្ណបរទេសរបស់ប្រាក់កម្ចី	១០.៩២០.៩១៣	៥០.៥៥៥.៨៩៣
	<u>១៥.២៣១.៩០២</u>	<u>៥៧.១៦៩.៣៨៧</u>
ចំណាយការប្រាក់៖		
- ចំណាយការប្រាក់លើប្រាក់កម្ចី (ខ)	(២០.៨៥៥.១៣៨)	(១៩.៣៩៩.០៤១)
- ខាតសុទ្ធពីការបកប្រែរូបិយប័ណ្ណបរទេសរបស់ប្រាក់កម្ចី	(៨.៥៥៦.៨៩៦)	(២៤.៥៨០.៤៥១)
- មូលធនកម្មការប្រាក់លើទ្រព្យសកម្មមានលក្ខណៈគ្រប់គ្រាន់	២.៣៣២.៩១៥	៤.៩៧៨.០១៦
	<u>(២៧.០៧៩.១១៩)</u>	<u>(៣៩.០០១.៤៧៦)</u>
ចំណូលការប្រាក់ - សុទ្ធ	<u>(១១.៨៤៧.២១៧)</u>	<u>១៨.១៦៧.៩១១</u>

(ក) ចំណូលការប្រាក់ គឺជាចំណូលពីគណនីប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើផ្សេងៗដែលនៅក្នុងធនាគារក្នុងស្រុកក្នុងគ្រា។

(ខ) ចំណាយការប្រាក់ គឺជាចំណាយការប្រាក់ទៅលើប្រាក់កម្ចីពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងប្រាក់កម្ចីដែលទទួលបានបន្តពី ក.ស.ហ.វ ដែលត្រូវទទួលបានការឧបត្ថម្ភតាមរយៈកម្ចីដែលទទួលបានពី ADB EIB និង JICA ។

២៧. ចំណាយពន្ធ

	២០២៥ ពាន់រៀល	២០២៤ ពាន់រៀល
ចំណាយពន្ធលើប្រាក់ចំណេញ៖		
ឆ្នាំចរន្ត	១៤.៤៨២.៩៩៩	៨.៩៧៨.៩០៨
ចំណាយពន្ធពន្យារ (កំណត់សម្គាល់លេខ ១៧)៖		
ភាពខុសគ្នាបណ្តោះអាសន្ន	៩.៤០១.៥១០	១៣.១៥២.៥៤០
ចំណាយពន្ធសរុប	<u>២៣.៨៨៤.៥០៩</u>	<u>២២.១៣១.៤៤៨</u>

ផ្អែកលើច្បាប់ស្តីពីសារពើពន្ធរបស់ព្រះរាជាណាចក្រកម្ពុជា រ.ទ.ស.ក មានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញក្នុងអត្រា ២០% (២០២៤៖ ២០%) លើប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមាក្នុងអត្រា ១% (២០២៤៖ ១%) នៃចំណូលសរុប មួយណាមានតម្លៃច្រើនជាង។

២៧. ចំណាយពន្ធ (ត)

តួលេខក្នុងការសម្របសម្រួលរវាងចំណាយពន្ធ និងផលគុណនៃប្រាក់ចំណេញគណនេយ្យនឹងអត្រាពន្ធដាររបស់ រ.ទ.ស.ភ មានដូចខាងក្រោម៖

	២០២៥ ពាន់រៀល	២០២៤ ពាន់រៀល
ប្រាក់ចំណេញមុនបង់ពន្ធ	<u>១១៨.៨៦៤.៦៣១</u>	<u>១០៧.១៧៤.៣៦១</u>
ពន្ធគណនាតាមអត្រាពន្ធស្របច្បាប់នៅកម្ពុជា ២០% (២០២៤៖ ២០%)	២៣.៧៧២.៩២៦	២១.៤៣៤.៨៧២
ឥទ្ធិពលពន្ធដារទៅលើ៖		
ចំណាយដែលមិនអាចកាត់កង	<u>១១១.៥៨៣</u>	<u>៦៩៦.៥៧៦</u>
ចំណាយពន្ធសរុប	<u>២៣.៨៨៤.៥០៩</u>	<u>២២.១៣១.៤៤៨</u>

២៨. ចំណេញក្នុងមួយភាគហ៊ុន

(ក) ចំណេញក្នុងមួយភាគហ៊ុនគោល

ចំណេញក្នុងមួយភាគហ៊ុនគោល ត្រូវបានគណនាដោយយកប្រាក់ចំណេញរបស់ភាគហ៊ុនិក របស់ រ.ទ.ស.ភ ចែកនឹងចំនួនភាគហ៊ុនមធ្យមទម្ងន់ដែលបានបោះផ្សាយក្នុងការិយបរិច្ឆេទ។

	២០២៥ ពាន់រៀល	២០២៤ ពាន់រៀល
ប្រាក់ចំណេញជាកម្មសិទ្ធិរបស់ម្ចាស់ភាគហ៊ុនធម្មតា	៩៤.៩៨០.១២២	៨៥.០៤២.៩១៣
ចំនួនភាគហ៊ុនមធ្យមទម្ងន់	<u>៨៦.៩៧៣.១៦២</u>	<u>៨៦.៩៧៣.១៦២</u>
ចំណេញក្នុងមួយភាគហ៊ុនគោល	១.០៩២,០៦	៩៧៧,៨១
ចំណេញក្នុងមួយភាគហ៊ុនថយចុះ	<u>១.០៩២,០៦</u>	<u>៩៧៧,៨១</u>

(ខ) ចំណេញក្នុងមួយភាគហ៊ុនថយចុះ

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយកែប្រែចំនួនមធ្យមនៃភាគហ៊ុនធម្មតាដែលមាន ដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។

សម្រាប់ការិយបរិច្ឆេទបញ្ចប់នេះ រ.ទ.ស.ភ មិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជាភាគហ៊ុនធម្មតានោះទេ។ ដូចនេះចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយភាគហ៊ុនគោល។

២៩. ភាគលាភ

	២០២៥		២០២៤	
	ភាគលាភ ក្នុងមួយហ៊ុន រៀល	ចំនួនទឹកប្រាក់នៃ ភាគលាភ ពាន់រៀល	ភាគលាភ ក្នុងមួយហ៊ុន រៀល	ចំនួនទឹកប្រាក់នៃ ភាគលាភ ពាន់រៀល
	ការប្រកាសភាគលាភលើកដំបូង និងលើកចុងក្រោយ	៣៥០	៤.៥៦៦.០៩១	៣៥០

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលបានស្នើ និងអនុម័តភាគលាភសម្រាប់ការិយបរិច្ឆេទ
បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានតម្លៃ ៣៥០រៀលក្នុងមួយភាគហ៊ុន ដែលគិតជាទឹកប្រាក់សរុបចំនួន
៤.៥៦៦.០៩១.៣៥០រៀលជូនភាគហ៊ុនិក។

៣០. ការលាតត្រដាងពីភាគីពាក់ព័ន្ធ

(ក) ភាគីមួយត្រូវបានចាត់ទុកថាជាសម្ព័ន្ធហ្មតិជាមួយរ.ទ.ស.ភ ប្រសិនបើភាគីនោះមានលទ្ធភាពគ្រប់គ្រង
ដោយផ្ទាល់ឬដោយប្រយោល ឬមានឥទ្ធិពលសំខាន់លើភាគីមួយនោះក្នុងការសម្រេចចិត្តហិរញ្ញវត្ថុ និង
ប្រតិបត្តិការ ឬបញ្ហាសមកវិញ ឬបើ រ.ទ.ស.ភ និងភាគីនោះស្ថិតក្រោមការគ្រប់គ្រងតែមួយ ឬស្ថិតក្រោម
ឥទ្ធិពលសំខាន់រួម។ ភាគីពាក់ព័ន្ធ អាចជារូបវន្ត ឬនីតិបុគ្គល។

គណៈគ្រប់គ្រងសំខាន់ៗ របស់ រ.ទ.ស.ភ រួមមានបុគ្គលទាំងឡាយណា (រួមបញ្ចូលទាំងអភិបាល
រ.ទ.ស.ភ) ដែលមានសិទ្ធិអំណាច និងទំនួលខុសត្រូវក្នុងការគ្រោង ដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់
រ.ទ.ស.ភ ដោយផ្ទាល់ ឬដោយប្រយោល។

(ខ) រ.ទ.ស.ភ មានប្រតិបត្តិការជាមួយនឹងភាគីពាក់ព័ន្ធក្នុងការិយបរិច្ឆេទនេះដូចខាងក្រោម៖

	២០២៥	២០២៤
	ពាន់រៀល	ពាន់រៀល

ក្រុមហ៊ុនក្រោមការគ្រប់គ្រងតែមួយ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ការប្រាក់លើប្រាក់កម្ចីដែលបានបង់ ២០.៧៧៤.៧៧០ ១៩.៣៩៦.៦៥៥

សមតុល្យជាមួយភាគីពាក់ព័ន្ធ នៅចុងរយៈពេលរាយការណ៍ត្រូវបានលាតត្រដាង នៅក្នុងកំណត់
សម្គាល់លេខ ១៥ នៃរបាយការណ៍ហិរញ្ញវត្ថុ។

ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធព័ណ៌នាខាងលើត្រូវបានធ្វើឡើងតាមលក្ខណៈពាណិជ្ជកម្មចរចារ។

(គ) អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗ សម្រាប់ការិយបរិច្ឆេទនេះមានដូចខាងក្រោម៖

	២០២៥	២០២៤
	ពាន់រៀល	ពាន់រៀល

ប្រាក់បៀវត្ស និងការចំណាយផ្សេងៗ ៣.០១៥.៩៦៣ ២.៤៥៨.៤២២

៣១. ចំណាយជាប់កិច្ចសន្យា

នៅចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ រ.ទ.ស.ភ បានជាប់កិច្ចសន្យាក្នុងការចំណាយមូលធនកម្មទៅលើទ្រព្យសកម្មខាងក្រោម៖

	២០២៥ ពាន់រៀល	២០២៤ ពាន់រៀល
ការសាងសង់រោងចក្រផលិតទឹកស្អាត	៣៥៦.២១៩.៥៦៧	២៨៣.០៥៧.៨៨១
សេវាផ្តល់ការប្រឹក្សាយោបល់	៣.៣៦៣.៣០៣	២.៦៦៩.៧៩៤
ការទិញបំពង់ដែកស្វិត បរិក្ខារភ្ជាប់ និងបរិក្ខារផ្សេងៗ	១.១៨៦.៤២០	១.០៥៤.១៧៦
	៣៦០.៧៦៩.២៩០	២៨៦.៧៨១.៨៥១

៣២. ការគ្រប់គ្រងមូលធន និងហានិភ័យហិរញ្ញវត្ថុ

(ក) ការគ្រប់គ្រងមូលធន

គោលបំណងចម្បងរបស់ រ.ទ.ស.ភ ក្នុងការគ្រប់គ្រងមូលធន គឺដើម្បីធានាឱ្យបានថា រ.ទ.ស.ភ អាចបន្តប្រតិបត្តិការរបស់ខ្លួន ដោយឈរលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម ហើយស្របពេលជាមួយគ្នានេះធ្វើឱ្យមានកំណើនផលលាភដល់ភាគហ៊ុនិក តាមរយៈការបង្កើនប្រសិទ្ធភាពអនុបាតបំណុល និងមូលធន។ ពុំមានការផ្លាស់ប្តូរយុទ្ធសាស្ត្រទូទៅរបស់ រ.ទ.ស.ភ តាំងពីការិយបរិច្ឆេទមុនទេ។

រ.ទ.ស.ភ បានគ្រប់គ្រងរចនាសម្ព័ន្ធមូលធន និងធ្វើនិយ័តកម្មលើរចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃលក្ខខណ្ឌសេដ្ឋកិច្ច។ ដើម្បីរក្សា ឬធ្វើនិយ័តកម្មលើរចនាសម្ព័ន្ធមូលធន រ.ទ.ស.ភ អាចធ្វើ និយ័តកម្មលើការទូទាត់ភាគលាភទៅឱ្យភាគហ៊ុនិក ការបង្វិលភាគហ៊ុនទៅឱ្យភាគហ៊ុនិក ឬការបោះផ្សាយភាគហ៊ុនថ្មី។ ពុំមានការប្រែប្រួលលើគោលបំណងគោលនយោបាយ ឬដំណើរការផ្សេងៗទេនៅក្នុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

រ.ទ.ស.ភ ឃ្នាំមើល និងរក្សាកម្រិតប្រុងប្រយ័ត្នរបស់បំណុលសរុប និងដើម្បីឱ្យបាននូវអនុលោមភាពតម្រូវការមូលធនដែលដាក់ដោយផ្នែកខាងក្រៅ។

(ខ) ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលបំណងនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ គឺដើម្បីបង្កើនប្រសិទ្ធភាពតម្លៃសម្រាប់ភាគហ៊ុនិក ហើយទន្ទឹមគ្នានេះក៏ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលអាចកើតឡើងដោយសារការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការកំណត់គោលបំណងនេះ និងគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ។ ហេតុនេះគណៈគ្រប់គ្រងបង្កើតគោលការណ៍លម្អិតដូចជាកម្រិតសិទ្ធិអំណាច ទំនួលខុសត្រូវលើការត្រួតពិនិត្យ ការកំណត់ និងវាស់វែងអត្តសញ្ញាណហានិភ័យ និងផែនការកំណត់នៃការប្រឈមដោយអនុលោមតាមគោលបំណង និងគោលការណ៍មូលដ្ឋានដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

រ.ទ.ស.ភ ប្រឈមជាមួយទៅនឹងហានិភ័យរូបិយប័ណ្ណបរទេស ហានិភ័យអត្រាការប្រាក់ ហានិភ័យឥណទាន ព្រមទាំងហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់។ ព័ត៌មានស្តីពីការគ្រប់គ្រងការប្រឈមដែលពាក់ព័ន្ធមានដូចខាងក្រោម៖

៣២. ការគ្រប់គ្រងមូលធន និងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(១) ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណបរទេស គឺហានិភ័យដែលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតរបស់ឧបករណ៍ហិរញ្ញវត្ថុ ដែលអាចនឹងមានការផ្លាស់ប្តូរដោយការប្រែប្រួលអត្រាប្តូរប្រាក់បរទេស។ ប្រឈមមុខនឹងហានិភ័យនៃការផ្លាស់ប្តូរអត្រាប្តូរប្រាក់បរទេសរបស់ រ.ទ.ស.ភ ពាក់ព័ន្ធជាចម្បងនឹងសកម្មភាពប្រតិបត្តិការរបស់ រ.ទ.ស.ភ (នៅពេលសាច់ប្រាក់ និងសមមូលសាច់ប្រាក់ការវិនិយោគរយៈពេលខ្លី ការទិញ និងកម្ចីត្រូវបានចារឹកតម្លៃជាប្រាក់រូបិយប័ណ្ណបរទេស)។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលមានហានិភ័យរបស់ រ.ទ.ស.ភ ដែលមានទឹកប្រាក់មិនមែនជាប្រាក់រូបិយប័ណ្ណមុខងារ មានដូចខាងក្រោម៖

	២០២៥ ពាន់រៀល	២០២៤ ពាន់រៀល
<u>ការវិនិយោគរយៈពេលខ្លី</u>		
ដុល្លារអាមេរិក	៦៦.៦៦១.៨២៧	៦៤.៩៦១.៣៦០
<u>សមតុល្យសាច់ប្រាក់ និងធនាគារ</u>		
ដុល្លារអាមេរិក	២.១៣២.៩៨៥	១.៣៧៣.២៨៧
<u>គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវ</u>		
<u>ទទួលផ្សេងៗ</u>		
ដុល្លារអាមេរិក	១.០១១.០៨៦	១១.៥៥៧.៧៧១
<u>កិច្ចសន្យាទ្រព្យសកម្ម</u>		
ដុល្លារអាមេរិក	-	៤.៣៩៨.៥៦៤
<u>កិច្ចសន្យាបំណុល</u>		
ដុល្លារអាមេរិក	-	៣.៥២០.៣៩៥
<u>ប្រាក់កម្ចី</u>		
ដុល្លារអាមេរិក	១.៥២៧.០១៩.១៦៥	១.៣៦៦.១១២.៤១២
អឺរ៉ូ	-	៨.៤២៥.៨៧៨
Special Drawing Right	២៦.១១៣.៩៧៦	២៧.០៩៨.០១៩
យ៉េនជប៉ុន	២៨.០៧៦.៨៤២	២៨.៩៨៣.០៧៣
<u>គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវ</u>		
<u>បង់ផ្សេងៗ</u>		
ដុល្លារអាមេរិក	១០.២៣៥.៩៦០	១៤៩.៣២៨.៩៣៦
អឺរ៉ូ	១៥៦.៥៣១	១៤.៨១៧.៧៥៦

៣២. ការគ្រប់គ្រងមូលធន និងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(១) ហានិភ័យរូបិយប័ណ្ណបរទេស (ត)

តារាងខាងក្រោមនេះបង្ហាញអំពីការវិភាគភាពងាយរងផលប៉ះពាល់របស់ រ.ទ.ស.ភ ទៅនឹងការប្រែប្រួល ដែលអាចកើតមានឡើងទៅលើអត្រាប្តូរប្រាក់ដុល្លារអាមេរិក អឺរូ SDR និងយ៉េនជប៉ុន ធៀបទៅនឹងរូបិយប័ណ្ណមុខងារនៃ រ.ទ.ស.ភ ជាមួយកត្តាអថេរផ្សេងៗទៀតនៅដដែល៖

		២០២៥	២០២៣
		ពាន់រៀល	ពាន់រៀល
ប្រាក់ចំណេញក្រោយដកពន្ធ			
ដុល្លារ/រៀល	- កើនឡើង ៣% (២០២៤៖ ៣%)	(៣៥.០១៥.៦១៧)	(៣១.១៩៤.៦៦៦)
	- ចុះខ្សោយ ៣% (២០២៤៖ ៣%)	៣៥.០១៥.៦១៧	៣១.១៩៤.៦៦៦
អឺរូ/រៀល	- កើនឡើង ៣% (២០២៤៖ ៣%)	(៣.៧៥៧)	(២០២.២២១)
	- ចុះខ្សោយ ៣% (២០២៤៖ ៣%)	៣.៧៥៧	២០២.២២១
SDR/រៀល	- កើនឡើង ៣% (២០២៤៖ ៣%)	(៦២៦.៧៣៥)	(៦៥០.៣៥២)
	- ចុះខ្សោយ ៣% (២០២៤៖ ៣%)	៦២៦.៧៣៥	៦៥០.៣៥២
យ៉េនជប៉ុន/រៀល	- កើនឡើង ៣% (២០២៤៖ ៣%)	(៦៧៣.៨៤៤)	(៦៩៥.៥៩៤)
	- ចុះខ្សោយ ៣% (២០២៤៖ ៣%)	៦៧៣.៨៤៤	៦៩៥.៥៩៤

(២) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតរបស់ឧបករណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ អាចនឹងផ្លាស់ប្តូរដោយសារតែការប្រែប្រួលរបស់អត្រាការប្រាក់ទីផ្សារ។

ការប្រឈមរបស់ រ.ទ.ស.ភ ទៅនឹងហានិភ័យអត្រាការប្រាក់ កើតឡើងជាចម្បងចេញពីឥណទាន និងប្រាក់កម្ចី។ រ.ទ.ស.ភ គ្រប់គ្រងការប្រឈមអត្រាការប្រាក់របស់ខ្លួន ដោយប្តូរមើលយ៉ាងយកចិត្តទុកដាក់លើទីផ្សារចំណូល នៅពេលដែលចាំបាច់ រក្សាឱ្យបានការលាយគ្នាប្រកបដោយភាពប្រុងប្រយ័ត្នរវាង កម្ចីមានអត្រាថេរ និងប្រែប្រួល។ រ.ទ.ស.ភ ពុំបានប្រើប្រាស់ ឧបករណ៍ហិរញ្ញវត្ថុ និស្សន្ទដើម្បីទប់ស្កាត់កាតព្វកិច្ចចំណូលណាមួយនោះ។

ការវិភាគភាពងាយរងផលប៉ះពាល់នៃហានិភ័យអត្រាការប្រាក់

តារាងខាងក្រោមបង្ហាញពីការវិភាគលើភាពងាយរងផលប៉ះពាល់របស់ រ.ទ.ស.ភ ប្រសិនបើអត្រាការប្រាក់នៅចុងកាលបរិច្ឆេទរាយការណ៍ ប្រែប្រួល ០,១% និងកត្តាអថេរផ្សេងៗទៀតនៅដដែល៖

		២០២៥	២០២៤
		ពាន់រៀល	ពាន់រៀល
ប្រាក់ចំណេញក្រោយដកពន្ធ			
- កំណើន ០,១% (២០២៤៖ ០,១%)		(១.១០៩.២៨៤)	(១៨១.៦៨៦)
- តំហយ ០,១% (២០២៤៖ ០,១%)		១.១០៩.២៨៤	១៨១.៦៨៦

៣២. ការគ្រប់គ្រងមូលធន និងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(២) ហានិភ័យអត្រាការប្រាក់ (ត)

ភាពងាយរងផលប៉ះពាល់នៃអត្រាការប្រាក់ក្នុងឆ្នាំ២០២៥ ខ្ពស់ជាងឆ្នាំ២០២៤ ដោយសារតែកំណើននៃមូលធនកម្មការប្រាក់នៅក្នុងការិយបរិច្ឆេទ។ ការប៉ាន់ស្មាននៃបម្រែបម្រួលជាភាគរយលើការវិភាគ ភាពងាយរងផលប៉ះពាល់នៃអត្រាការប្រាក់ គឺផ្អែកលើបរិស្ថានទីផ្សារបច្ចុប្បន្នដែលអាចធ្វើវិភាគបាន។

(៣) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ដោយសមភាគីនៃឧបករណ៍ហិរញ្ញវត្ថុមិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យា។ ជាចម្បង រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានដោយសារការលក់ហើយទូទាត់តាមក្រោយ។ តាមគោលការណ៍របស់ រ.ទ.ស.ភ ត្រូវឃ្នាំមើលជាប្រចាំទៅលើស្ថានភាពហិរញ្ញវត្ថុរបស់សមភាគីទាំងនោះ ដើម្បីធានាថា រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានតិចតួចបំផុត។

ការប្រឈមចម្បងរបស់ រ.ទ.ស.ភ ចំពោះហានិភ័យឥណទាន កើតឡើងតាមរយៈគណនីអតិថិជនពាណិជ្ជកម្មអតិថិជនរបស់ខ្លួន។ រ.ទ.ស.ភ គ្រប់គ្រងហានិភ័យឥណទានលើការលក់ដោយធានាថាអតិថិជនរបស់ខ្លួនមានជំហរហិរញ្ញវត្ថុ និងប្រវត្តិឥណទានល្អ។

រ.ទ.ស.ភ កំណត់ទ្រព្យសកម្មហិរញ្ញវត្ថុមិនអាចទូទាត់បាន នៅពេលដែលការទូទាត់តាមកិច្ចសន្យាហួសពេលកំណត់ ហើយនៅពេលដែលព័ត៌មានផ្ទៃក្នុង ឬ ខាងក្រៅបង្ហាញថាទ្រព្យសកម្មហិរញ្ញវត្ថុមិនអាចប្រមូលមកវិញបាន។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានលុបចោលនៅពេលដែលគ្មានការរំពឹងទុកសមហេតុផលកស្តីពីស្ថានភាពហិរញ្ញវត្ថុប្រាក់តាមកិច្ចសន្យា។

ដើម្បីគ្រប់គ្រងហានិភ័យលើគណនីអតិថិជនពាណិជ្ជកម្ម រ.ទ.ស.ភ តម្រូវឱ្យមានប្រាក់កក់មុនពេលមានការតភ្ជាប់ទឹកត្រូវបានធ្វើឡើង។ ចំពោះនាយកដ្ឋានរបស់រដ្ឋាភិបាល រ.ទ.ស.ភ មិនតម្រូវឱ្យមានប្រាក់កក់ឡើយដោយ រ.ទ.ស.ភ ជឿជាក់ថាអាចប្រមូលពីនាយកដ្ឋានទាំងនេះតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ប្រភពនៃហិរញ្ញវត្ថុសំរាប់នាយកដ្ឋានទាំងនេះ) ដែលជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុ និង ភាគហ៊ុននៃ រ.ទ.ស.ភ។

គោលនយោបាយនៃការកាត់ប្រាក់កក់ គឺអនុវត្តទៅតាមអតិថិជនដែលមិនទាន់បានទូទាត់បំណុលរបស់ពួកគេទៅតាមលក្ខខណ្ឌឥណទាន។

ដើម្បីកាត់បន្ថយហានិភ័យលើសាច់ប្រាក់នៅក្នុងធនាគារ និងការវិនិយោគរយៈពេលខ្លី (ប្រាក់បញ្ញើកាលកំណត់របស់ធនាគារ) រ.ទ.ស.ភ បានបែងចែកប្រាក់បញ្ញើរបស់វាទៅតាមធនាគារខុសៗគ្នាដោយប្រើប្រាស់ធនាគារក្នុងស្រុកធំៗ និងមានឈ្មោះល្បីមួយចំនួនដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។

ការប្រឈមចំពោះហានិភ័យឥណទាន និងទម្រង់នៃការប្រមូលផ្តុំហានិភ័យឥណទាន

ការប្រឈមអតិបរមាទៅនឹងហានិភ័យឥណទានរបស់ រ.ទ.ស.ភ តំណាងដោយតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ។

នៅក្នុងការិយបរិច្ឆេទរាយការណ៍:

- (១) ប្រមាណ ១២% (២០២៤៖ ១១%) គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗរបស់ រ.ទ.ស.ភ គឺជំពាក់ដោយអតិថិជនជាអ្នកប្រើប្រាស់តាមផ្ទះ។
- (២) ប្រមាណ ១៣% (២០២៤៖ ១៧%) គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗរបស់ រ.ទ.ស.ភ គឺជំពាក់ដោយអតិថិជនជាលក្ខណៈអាជីវកម្ម។

៣២. ការគ្រប់គ្រងមូលធន និងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(៣) ហានិភ័យឥណទាន (ត)

ការប្រឈមចំពោះហានិភ័យឥណទាន និងទម្រង់នៃការប្រមូលផ្តុំហានិភ័យឥណទាន (ត)

នៅចុងការិយបរិច្ឆេទរាយការណ៍៖ (ត)

(៣) ប្រមាណ ៦៣% (២០២៤៖ ៧១%) គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួល ផ្សេងៗរបស់ រ.ទ.ស.ភ គឺជំពាក់ដោយអតិថិជនគ្រឹះស្ថានសាធារណៈ។

(៤) ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់

ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់ កើតឡើងពីការគ្រប់គ្រងរបស់ រ.ទ.ស.ភ ទៅលើមូលធនបង្វិល។ វាគឺជាហានិភ័យមួយ ដែល រ.ទ.ស.ភ នឹងជួបប្រទះផលលំបាក ក្នុងការបំពេញនូវកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់ត្រូវសង។

រ.ទ.ស.ភ គ្រប់គ្រងលំហូរសាច់ប្រាក់ពីប្រតិបត្តិការ និងភាពមានស្រាប់នៃមូលនិធិយ៉ាង សកម្ម ដើម្បីធានាបាននូវរាល់តម្រូវការប្រតិបត្តិការ វិនិយោគ និងហិរញ្ញប្បទាន។ នៅក្នុង យុទ្ធសាស្ត្រនៃការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល រ.ទ.ស.ភ រក្សានូវកម្រិតសាច់ប្រាក់ និងសាច់ប្រាក់សមមូលគ្រប់គ្រាន់សម្រាប់គាំទ្រដល់សកម្មភាព ប្រតិបត្តិការរបស់ រ.ទ.ស.ភ។

៣៣. ព័ត៌មានតាមផ្នែក

រ.ទ.ស.ភ ផ្គត់ផ្គង់ទឹកទៅដល់ក្រុមគ្រួសារ ដែលមានទីលំនៅនៅទីក្រុងភ្នំពេញ និងតាមបណ្តាទីតាំងនានា ដែលនៅជុំវិញទីក្រុង។ ដើម្បីទ្រទ្រង់អាជីវកម្មចែកចាយទឹកប្រើប្រាស់ រ.ទ.ស.ភ ត្រូវតែផ្គត់ផ្គង់នូវបណ្តាញ ទឹកធ្វើ ជាសេវាកម្មទ្រទ្រង់។ ប្រាក់ចំណូលបានមកពីការតភ្ជាប់ទឹក (សេវាកម្មទ្រទ្រង់សម្រាប់ការផ្គត់ផ្គង់ទឹកប្រើប្រាស់) មានចំនួនតិចជាង ៣% (២០២៤៖ ៣%) នៃប្រាក់ចំណូលសរុបខណៈពេលដែលចំណូលដែលបានមកពីការ ផ្គត់ផ្គង់ទឹកប្រើប្រាស់មានចំនួន ៩៧% (២០២៤៖ ៩៧%) នៃប្រាក់ចំណូលសរុបរបស់ រ.ទ.ស.ភ។

រ.ទ.ស.ភ មានផ្នែកមួយនៃរបាយការណ៍ដែលមានឈ្មោះថាការផ្គត់ផ្គង់ទឹកប្រើប្រាស់។ ប្រធានផ្នែក ប្រតិបត្តិការបានធ្វើការសម្រេចចិត្ត (ក្រុមខាងផ្នែកគ្រប់គ្រង) ពិនិត្យឡើងវិញនូវរបាយការណ៍គ្រប់គ្រងផ្នែកខាង ក្នុងដែលរាយការណ៍អំពីការបំពេញមុខងាររបស់ចម្រៀកនៃការផ្គត់ផ្គង់ទឹកប្រើប្រាស់ជាទាំងមូល ដើម្បីវាយតម្លៃ ការបំពេញមុខងារ និងបែងចែកធនធាន។ ប្រធានផ្នែកប្រតិបត្តិការត្រូវពិនិត្យលើការបំពេញមុខងារលើផ្នែកនៃ របាយការណ៍ដោយវាស់វែងលើប្រាក់ចំណេញដុល ប្រាក់ចំណេញមុនពេលកាត់ពន្ធ និងប្រាក់ចំណេញក្រោយ ពេលកាត់ពន្ធដោយប្រៀបធៀបជាមួយកាលបរិច្ឆេទឆ្នាំមុន។

៣៤. យថាភាពនៃពន្ធ

ប្រព័ន្ធពន្ធដារនៅក្នុងប្រទេសកម្ពុជា គឺមានភាពថ្មី និងត្រូវបានកំណត់លក្ខណៈដោយប្រភេទពន្ធជាច្រើន និងជានិច្ចកាល មានការផ្លាស់ប្តូរនៃបទបញ្ញត្តិ ដែលជាធម្មតាមានលក្ខណៈមិនសូវជាក់លាក់ មានភាពផ្ទុយគ្នា និង ប្រែប្រួលទៅតាមការបកស្រាយ។ ជានិច្ចកាល ការបកស្រាយផ្សេងៗគ្នាកើតមានក្នុងចំណោម អាជ្ញាធរពន្ធ និង យុត្តាធិការជាច្រើន។ ពន្ធត្រូវបានត្រួតពិនិត្យឡើងវិញ និងស៊ើបអង្កេតដោយអាជ្ញាធរមួយចំនួនដែលទទួលបានការ អនុញ្ញាតដោយច្បាប់ក្នុងការដាក់ការដាក់ពិន័យធ្ងន់ធ្ងរ ការដាក់ទណ្ឌកម្ម និងការប្រាក់។ ការពិតទាំងនេះប្រហែល ជាអាចបង្កើតហានិភ័យនៃពន្ធនៅក្នុងប្រទេសកម្ពុជាខ្លាំងជាងនៅប្រទេសជុំវិញ។ គណៈគ្រប់គ្រងជឿជាក់ ថាចំណូលពន្ធត្រូវបានកត់ត្រាយ៉ាងគ្រប់គ្រាន់ដោយផ្អែកលើការបកស្រាយបទបញ្ញត្តិពន្ធរបស់ខ្លួន។ ប៉ុន្តែអាជ្ញាធរ ដែលពាក់ព័ន្ធអាចមានការបកស្រាយផ្សេងគ្នា ហើយឥទ្ធិពលជាសារវន្តរបស់វាអាចមានសារៈសំខាន់ខ្លាំង។

៣៥. ព្រឹត្តិការណ៍សំខាន់ៗក្នុងកំឡុងការិយបរិច្ឆេទនៃរបាយការណ៍

- (ក) នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលបានអនុម័តនូវការផ្ទេរប្រាក់ចំណេញរក្សាទុកទៅក្នុង ទុនបម្រុងចំនួន ៨០.៤៧៦.៨២១.៧៥០រៀល។
- (ខ) នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ បានស្នើឡើង ហើយភាគហ៊ុនិកបាន អនុម័តលើភាគលាភចំនួន ៣៥០រៀលក្នុងមួយហ៊ុន សម្រាប់ឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ភាគលាភសរុបបានប្រកាសមានចំនួន ៤.៥៦៦.០៩១.២៥០រៀល។ ការអនុម័តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការបញ្ចប់នៃរយៈពេលរាយការណ៍ និងឆ្លុះបញ្ចាំងពីការអនុវត្តហិរញ្ញវត្ថុ និងការ ប្តេជ្ញាចិត្តរបស់ រ.ទ.ស.ភ ចំពោះប្រាក់ចំណេញរបស់ម្ចាស់ហ៊ុន។
- (គ) នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក.ស.ហ.វ បានបង្កើនការរួមចំណែកដើមទុនរបស់ខ្លួនដល់ រ.ទ.ស.ភ តាមរយៈការផ្ទេរដីឡូត៍ចំនួនពីរកន្លែង។ ដីឡូត៍ទាំងនេះ ក្នុងគោលបំណងសាងសង់រោងចក្រផលិតទឹក ស្អាតនៅខេត្តកំពត និងរោងចក្រផលិតទឹកស្អាតបឹងធំក្នុងរាជធានីភ្នំពេញ។ តម្លៃសរុបនៃដីដែលបានផ្តល់ មានចំនួន ១៥.៨៤២.៨៧៧.០០០រៀល។ ការបង្កើនដើមទុននេះធ្វើឡើងដោយគ្មានការបោះផ្សាយ បន្ថែមភាគហ៊ុននៅក្នុង រ.ទ.ស.ភ ទេ។
- (ឃ) នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ក.ស.ហ.វ បានចេញលិខិតអនុម័ត ដើម្បីឆ្លើយតបទៅនឹងសំណើរបស់ ក្រុមប្រឹក្សាភិបាល សម្រាប់ការកំណត់តម្លៃដីដែលត្រូវទទួលស្គាល់ជាការរួមចំណែកដើមទុនទៅកាន់ រ.ទ.ស.ភ។

៣៦. ការអនុវត្តនូវស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃអង្គការ
(“ស.វ.ហ.អ.ក”) ថ្មី

៣៦.១ ការអនុវត្តនូវ ស.វ.ហ.អ.ក ថ្មី ក្នុងការិយបរិច្ឆេទបច្ចុប្បន្ន

រ.ទ.ស.ភ បានអនុវត្តនូវវិសោធនកម្មដូចខាងក្រោម ក្នុងអំឡុងការិយបរិច្ឆេទនេះ។

ថ្ងៃចូលជាធរមាន
១ មករា ២០២៥

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ បានកែប្រែទៅជា៖

- បញ្ជាក់នៅពេលដែលរូបិយប័ណ្ណអាចប្តូរទៅជារូបិយប័ណ្ណផ្សេងទៀត ហើយនៅពេលដែលវាមិនមែន រូបិយប័ណ្ណអាចផ្លាស់ប្តូរបាននៅពេលដែលអង្គការមួយអាចផ្លាស់ប្តូររូបិយប័ណ្ណនោះ ទៅជារូបិយប័ណ្ណ ផ្សេងទៀតតាមរយៈទីផ្សារ ឬយន្តការផ្លាស់ប្តូរ ដែលបង្កើតសិទ្ធិ និងកាតព្វកិច្ចដែលអាចអនុវត្តបាន ដោយ គ្មានការពន្យារពេលហួសហេតុនៅកាលបរិច្ឆេទវាស់វែង និងសម្រាប់គោលបំណងជាក់លាក់ រូបិយប័ណ្ណគឺ មិនអាច ប្តូរទៅជារូបិយប័ណ្ណផ្សេងទៀត ប្រសិនបើអង្គការណាមួយអាចទទួលបានត្រឹមតែចំនួនមិន សំខាន់រូបិយប័ណ្ណផ្សេងទៀត
- បញ្ជាក់អំពីរបៀប ដែលអង្គការកំណត់អត្រាប្តូរប្រាក់ដែលត្រូវអនុវត្តនៅពេលដែលរូបិយប័ណ្ណមិនអាច ផ្លាស់ប្តូរបាន។ នៅពេលដែលរូបិយប័ណ្ណមិនអាចផ្លាស់ប្តូរបាននៅកាលបរិច្ឆេទវាស់វែងអង្គការមួយបាន ប្រមាណអត្រាប្តូរប្រាក់កន្លែងជាអត្រាដែលនឹងអនុវត្តចំពោះប្រតិបត្តិការ ដែលមានសណ្តាប់ធ្នាប់រវាងអ្នក ចូលរួមទីផ្សារនៅកាលបរិច្ឆេទវាស់វែង ហើយដែលនឹងឆ្លុះបញ្ចាំងយ៉ាងស្មោះត្រង់ស្ថានភាពសេដ្ឋកិច្ចដែល កំពុងរីកចម្រើន និង

៣៦. ការអនុវត្តនូវស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា
(“ស.វ.ហ.អ.ក”) ថ្មី (ត)

៣៦.១ ការអនុវត្តនូវ ស.វ.ហ.អ.ក ថ្មី ក្នុងការិយបរិច្ឆេទបច្ចុប្បន្ន (ត)

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ (ត)

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ បានកែប្រែទៅជា៖ (ត)

- ទាមទារឱ្យមានការលាតត្រដាងព័ត៌មានបន្ថែមនៅពេលដែលរូបិយប័ណ្ណមិនអាចប្តូរបាន។ ពេលណា
រូបិយប័ណ្ណមិនអាចផ្លាស់ប្តូរបាន អង្គការត្រូវលាតត្រដាងព័ត៌មានដែលអាចឱ្យអ្នកប្រើប្រាស់
របាយការណ៍ហិរញ្ញវត្ថុដើម្បីវាយតម្លៃថា ការខ្វះខាតនៃការផ្លាស់ប្តូររូបិយប័ណ្ណចំពោះពេលវេលាណាមួយ
ថាមានផលប៉ះពាល់លទ្ធផលហិរញ្ញវត្ថុ ស្ថានភាពហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់។
ការអនុវត្តវិសោធនកម្មខាងលើមិនមានផលប៉ះពាល់ជាសារវន្តទៅលើប្រតិបត្តិការ ឬជំហររបស់ រ.ទ.ស.ក
ឡើយ។

៣៨.២ ស.វ.ហ.អ.ក ថ្មីដែលបានចេញផ្សាយ ម៉ែត្រនៃចូលជាធរមានសម្រាប់ការិយបរិច្ឆេទចាប់ពី
ម្តងឆ្នាំចាប់ពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦

ខាងក្រោមនេះគឺជាវិសោធនកម្ម និងស្តង់ដារគណនេយ្យ ដែលបានចេញផ្សាយរួច ម៉ែត្រ រ.ទ.ស.ក ពុំទាន់
បានអនុវត្ត៖

	ថ្ងៃចូលជាធរមាន
វិសោធនកម្មលើ ស.វ.ហ.អ.ក ៧ និង ស.វ.ហ.អ.ក ៩ ចំណាត់ថ្នាក់ និងការវាស់វែង ឧបករណ៍ហិរញ្ញវត្ថុ	១ មករា ២០២៦
ការកែលម្អប្រចាំឆ្នាំលើស្តង់ដារគណនេយ្យ ស.វ.ហ.អ.ក - ភាគ១១	១ មករា ២០២៦
វិសោធនកម្មលើ ស.វ.ហ.អ.ក ៩ និង ស.វ.ហ.អ.ក ៧ កិច្ចសន្យាដែលយោងទៅលើ ថាមពលអគ្គិសនីដែលពឹងផ្អែកលើធម្មជាតិ	១ មករា ២០២៦
ស.វ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ	១ មករា ២០២៧
ស.វ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដោយគ្មានការទទួលខុសត្រូវសាធារណៈ៖ ការ លាតត្រដាង	១ មករា ២០២៧
វិសោធនកម្មលើ ស.វ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដោយគ្មានការទទួលខុសត្រូវ សាធារណៈ៖ ការលាតត្រដាង	១ មករា ២០២៧
វិសោធនកម្មលើ ស.គ.អ.ក ២១ ការបកប្រែទៅជាប្រិយប័ណ្ណបង្ហាញអតិផរណាខ្ពស់	១ មករា ២០២៧
វិសោធនកម្មលើ ស.វ.ហ.អ.ក ១០ និង ស.គ.អ.ក ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ សកម្មរវាងវិនិយោគិន និងញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន	ពន្យារ

រ.ទ.ស.ក កំពុងស្ថិតក្នុងដំណើរការធ្វើការវាយតម្លៃលើផលប៉ះពាល់ចម្បងពីការអនុវត្តវិសោធនកម្ម និង
ស្តង់ដារគណនេយ្យទាំងនេះ ដូច្នេះហើយក្រុមប្រឹក្សាភិបាលមិនទាន់មានជំហរក្នុងការសន្និដ្ឋានអំពីផលប៉ះពាល់
ចម្បងលើលទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ រ.ទ.ស.ក។

៣៦. ការអនុវត្តនូវស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា
("ស.វ.ហ.អ.ក") ថ្មី (ត)

៣៦.២ ស.វ.ហ.អ.ក ថ្មីដែលបានចេញផ្សាយ ប៉ុន្តែនឹងចូលជាធរមានសម្រាប់ការិយបរិច្ឆេទចាប់ពី
ឬមន្ទាប់ពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ (ត)

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដារគណនេយ្យ មានដូចខាងក្រោម៖
វិសោធនកម្មលើ ស.វ.ហ.អ.ក ៧ និង ស.វ.ហ.អ.ក ៩ ចំណាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ
វិសោធនកម្មបញ្ជាក់ពី៖

- តម្រូវការទាក់ទងនឹងកាលបរិច្ឆេទនៃការទទួលស្គាល់ និងការមិនទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុ ដោយមានករណីលើកលែងសម្រាប់ការមិនទទួលស្គាល់បំណុលហិរញ្ញវត្ថុដែលបាន ទូទាត់តាមរយៈការផ្ទេរអេឡិចត្រូនិក
- តម្រូវការសម្រាប់ការវាយតម្លៃលក្ខណៈលំហូរសាច់ប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ដោយ មានការណែនាំបន្ថែមលើការវាយតម្លៃនៃលក្ខណៈជាប់ពាក់ព័ន្ធ និង
- លក្ខណៈនៃប្រាក់កម្ចីដែលមិនមានជំនួយ និងឧបករណ៍ភ្ជាប់តាមកិច្ចសន្យា។

វិសោធនកម្មនេះក៏ណែនាំអំពីតម្រូវការបញ្ចេញព័ត៌មានបន្ថែម សម្រាប់ឧបករណ៍មូលធនដែលត្រូវបាន ចាត់ថ្នាក់ជា FVOCI និងសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានលក្ខណៈពាក់ព័ន្ធ។

ការកែលម្អប្រព័ន្ធលើស្តង់ដារគណនេយ្យ ស.វ.ហ.អ.ក - ភាគ១១

ការកែលម្អប្រព័ន្ធលើស្តង់ដារគណនេយ្យលើស្តង់ដារដូចខាងក្រោម៖

- គណនេយ្យទប់ស្កាត់ហានិភ័យដោយការអនុវត្តលើកដំបូង (វិសោធនកម្មលើ ស.វ.ហ.អ.ក ១ ការអនុវត្ត លើកដំបូងរបស់ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ)
- ការលាតត្រដាងពីភាពខុសគ្នាពន្យាររវាងតម្លៃសមស្រប និងតម្លៃប្រតិបត្តិការ (វិសោធនកម្មលើការណែនាំ សម្រាប់ការអនុវត្ត ស.វ.ហ.អ.ក ៧)
- ចំណេញ ឬខាតលើការឈប់ទទួលស្គាល់ (វិសោធនកម្មលើ ស.វ.ហ.អ.ក ៧)
- ការណែនាំ និងការលាតត្រដាងព័ត៌មានហានិភ័យឥណទាន (វិសោធនកម្មលើការណែនាំសម្រាប់ការ អនុវត្ត ស.វ.ហ.អ.ក ៧)
- ការឈប់ទទួលស្គាល់នៃបំណុលកតិសន្យា (វិសោធនកម្មលើ ស.វ.ហ.អ.ក ៩)
- តម្លៃប្រតិបត្តិការ (វិសោធនកម្មលើ ស.វ.ហ.អ.ក ៩)
- ការកំណត់ "ភ្នាក់ងារពិត" (វិសោធនកម្មលើ ស.វ.ហ.អ.ក ១០) និង
- វិធីសាស្ត្រថ្លៃដើម (វិសោធនកម្មលើ ស.វ.អ.ក ៧)។

វិសោធនកម្មលើ ស.វ.ហ.អ.ក ៩ និង ស.វ.ហ.អ.ក ៧ កិច្ចសន្យាដែលយោងទៅលើថាមពលអគ្គិសនីដែលពឹង
ផ្អែកលើធម្មជាតិ

វិសោធនកម្មរួមមាន៖

- ការបញ្ជាក់អំពីការអនុវត្តតម្រូវការ "ការប្រើប្រាស់ដោយខ្លួនឯង"
- ការអនុញ្ញាតឱ្យមានគណនេយ្យទប់ស្កាត់ហានិភ័យ ប្រសិនបើកិច្ចសន្យាទាំងនេះត្រូវបានប្រើជាឧបករណ៍ ទប់ស្កាត់ហានិភ័យ និង
- ការបន្ថែមតម្រូវការការលាតត្រដាងថ្មី ដើម្បីឱ្យវិនិយោគិនយល់អំពីឥទ្ធិពលនៃកិច្ចសន្យាទាំងនេះទៅលើ លទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ របស់ក្រុមហ៊ុន។
ការបន្ថែមតម្រូវការលាតត្រដាងថ្មី ដើម្បីឱ្យវិនិយោគិនយល់អំពីឥទ្ធិពលនៃកិច្ចសន្យាទាំងនេះលើលទ្ធផល ហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន

**៣៦. ការអនុវត្តនូវស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា
(“ស.វ.ហ.អ.ក”) ថ្មី (ត)**

**៣៦.២ ស.វ.ហ.អ.ក ថ្មីដែលបានចេញផ្សាយ ប៉ុន្តែនឹងចូលជាធរមានសម្រាប់ការិយបរិច្ឆេទចាប់ពី
ឬមធ្យមប្រចាំថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ (ត)**

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដារគណនេយ្យមានដូចខាងក្រោម៖ (ត)
ស.វ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ

ស.វ.ហ.អ.ក ១៨ នឹងត្រូវជំនួស ស.វ.ហ.អ.ក ១ ការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ ដែល
ជាប្រភពចម្បងក្នុងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុស្របតាមតម្រូវការរបស់ស្តង់ដារគណនេយ្យអន្តរជាតិ។

ខាងក្រោមនេះ គឺជាសេចក្តីបង្រៀននៃការផ្លាស់ប្តូរដ៏សំខាន់បំផុតដែលណែនាំដោយ ស.វ.ហ.អ.ក ១៨៖

- តម្រូវការតាមប្រភេទ និងសរុបរងនៅក្នុងរបាយការណ៍ប្រាក់ចំណេញ ឬខាត៖ ធាតុនៃចំណូល និង
ចំណាយនឹងត្រូវបានចាត់ទុកជាប្រតិបត្តិការ ហិរញ្ញប្បទាន វិនិយោគ ពន្ធលើប្រាក់ចំណូល ឬ ប្រភេទ
ប្រតិបត្តិការមិនបន្ត។ ការចាត់ថ្នាក់នេះនឹងអាស្រ័យលើការរួមបញ្ចូលគ្នានៃការវាយតម្លៃនៃសកម្មភាព
អាជីវកម្មចម្បងរបស់អង្គភាព និងជម្រើសគោលនយោបាយគណនេយ្យមួយជាក់លាក់
ខាងក្រោមនេះ គឺជាសេចក្តីបង្រៀននៃការផ្លាស់ប្តូរដ៏សំខាន់បំផុតដែលណែនាំដោយ ស.វ.ហ.អ.ក ១៨៖
- តម្រូវការសរុបរងរបាយការណ៍ប្រាក់ចំណេញ ឬខាត៖ ផ្អែកលើការអនុវត្តរបស់អង្គភាពនៃតម្រូវការចាត់
ថ្នាក់ដូចបានរៀបរាប់ក្នុងលេខ ១ ហើយសរុបរងជាក់លាក់តម្រូវឱ្យបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
ដូចជាចំណេញប្រតិបត្តិការ។ ចំណេញប្រតិបត្តិការសរុបរងឥឡូវនេះត្រូវបានកំណត់នៅក្នុង ស.វ.ហ.អ.ក
១៨។
- ការដាក់ស្លាក ការប្រមូលផ្តុំ និងការបំបែកការប្រមូលផ្តុំ៖ តម្រូវការពង្រីកសម្រាប់ការដាក់ស្លាក ការប្រមូល
ផ្តុំ និងការបំបែកការប្រមូលផ្តុំនៃព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- ការផ្លាស់ប្តូរវិសាលភាពតូចចង្អៀតចំពោះរបាយការណ៍លំហូរសាច់ប្រាក់៖ តម្រូវការកែសម្រួល របាយ-
ការណ៍លំហូរសាច់ប្រាក់នឹងត្រូវបានបង្ហាញ រួមទាំងចំណាត់ថ្នាក់នៃលំហូរសាច់ប្រាក់របស់ការប្រាក់ និង
ភាគលាភ
- វិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង៖ តម្រូវការសម្រាប់អង្គភាពជាក់លាក់ ដើម្បីរួមបញ្ចូល
“វិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង” (ឧទាហរណ៍៖ វិធានការអនុវត្តជំនួស “វិធានការមិន
មែន GAAP” ក្នុងកំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ ជាមួយនឹងការបន្តទៅនឹងសរុបរង អនុលោម
តាម ស.វ.ហ.អ.ក ដែលនៅជិតបំផុត។ ឧទាហរណ៍ “ការកែតម្រូវនៃចំណេញ ឬខាត” បន្តទៅនឹងប្រាក់
ចំណេញ ឬខាត។

៣៦. ការអនុវត្តនូវស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិកម្ពុជា
("ស.វ.ហ.អ.ក") ថ្មី (ត)

៣៦.២ ស.វ.ហ.អ.ក ថ្មីដែលបានចេញផ្សាយ ម៉ូឌែលនៃចូលជាអនាមិកសម្រាប់ការិយបរិច្ឆេទចាប់ពី
ឆ្នាំដំបូង ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ (ត)

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដារគណនេយ្យមានដូចខាងក្រោម៖ (ត)

ស.វ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្មានការទទួលខុសត្រូវសាធារណៈ៖ ការលាតត្រដាង

ស.វ.ហ.អ.ក ១៩ អនុញ្ញាតឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានសិទ្ធិអនុវត្ត ស្តង់ដារគណនេយ្យ ស.វ.ហ.អ.ក ជាមួយនឹងការកាត់បន្ថយការលាតត្រដាង ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធអាចជ្រើសរើសដើម្បីអនុវត្ត ស.វ.ហ.អ.ក ១៩ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម របាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែក ឬរបាយការណ៍ហិរញ្ញវត្ថុតែមួយដែលបានផ្តល់ឱ្យនៅកាលបរិច្ឆេទ រាយការណ៍៖

- វាមិនមានទំនួលខុសត្រូវសាធារណៈទេ និង
- ក្រុមហ៊ុនមេរបស់ខ្លួនរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម ដែលមានសម្រាប់ការប្រើប្រាស់ជាសាធារណៈ ក្រោមស្តង់ដារគណនេយ្យ ស.វ.ហ.អ.ក ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលអនុវត្ត ស.វ.ហ.អ.ក ១៩ តម្រូវឱ្យបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍ ច្បាស់លាស់ និងមិនបានរក្សាទុករបស់ខ្លួនអំពីការអនុលោមតាមស្តង់ដារគណនេយ្យ ស.វ.ហ.អ.ក ដែល ស.វ.ហ.អ.ក ១៩ ត្រូវបានអនុម័ត។

វិសោធនកម្មលើ ស.វ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដោយគ្មានការទទួលខុសត្រូវសាធារណៈ៖ ការ
លាតត្រដាង

វិសោធនកម្មលើ ស.វ.ហ.អ.ក ១៩ ថ្មីនេះបានចេញផ្សាយក្នុងគោលបំណងជួយដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ដោយការកាត់បន្ថយតម្រូវការនៃការលាតត្រដាងតាមស្តង់ដារ និងវិសោធនកម្មដែលបានចេញផ្សាយចន្លោះពី ខែកុម្ភៈ ឆ្នាំ២០២១ ដល់ខែឧសភា ឆ្នាំ២០២៤ ដូចខាងក្រោម៖

- ស.វ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ
- វិសោធនកម្មលើ ស.គ.អ.ក ៧ និង ស.វ.ហ.អ.ក ៧ ការរៀបចំហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់
- វិសោធនកម្មលើ ស.គ.អ.ក ១២ កំណែទម្រង់ពន្ធអន្តរជាតិ - គោលការណ៍គំរូពីរ
- វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ និង
- វិសោធនកម្មលើ ស.វ.ហ.អ.ក ៧ និង ស.វ.ហ.អ.ក ៩ វិសោធនកម្មលើចំណាត់ថ្នាក់ និងការវាស់វែង ឧបករណ៍ហិរញ្ញវត្ថុ

វិសោធនកម្មលើ ស.គ.អ.ក ២១ ការបកប្រែទៅជាប្រិយប័ណ្ណបង្ហាញអតិផរណាខ្ពស់

វិសោធនកម្មនេះមានគោលបំណងបង្កើនប្រយោជន៍នៃព័ត៌មានដែលទទួលបាន ក្នុងវិធីសាស្ត្រដែលមាន ប្រសិទ្ធភាពនៃថ្លៃដើម។ វិសោធនកម្មទាំងនេះ ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងមតិយោបល់ពីភាគី ពាក់ព័ន្ធ ដែលរំពឹងថានឹងកាត់បន្ថយភាពខុសគ្នានៅក្នុងការអនុវត្ត និងផ្តល់មូលដ្ឋានច្បាស់លាស់សម្រាប់ការ រាយការណ៍ក្នុងរូបិយប័ណ្ណដែលមានអតិផរណាខ្ពស់។

៣៦. ការអនុវត្តនូវស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា
("ស.វ.ហ.អ.ក") ថ្មី (ត)

៣៦.២ ស.វ.ហ.អ.ក ថ្មីដែលបានចេញផ្សាយ ម៉ូដែលនៃចូលជាធរមានសម្រាប់ភារិយបរិច្ឆេទចាប់ពី
ឫមនាម័តិ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ (ត)

វិសោធនកម្មលើ ស.វ.ហ.អ.ក ១០ និងស.គ.អ.ក ២៨ ការលក់ ឬការចែកចាយនៃទ្រព្យរវាងសហគ្រិន និងញាតិ
សម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន

ការធ្វើវិសោធនកម្មនេះបញ្ជាក់ពីវិសាលភាពនៃការចំណេញ ឬខាតដែលត្រូវទទួលស្គាល់ នៅពេលដែល
អង្គការពលកម្ម ឬដាក់ទុនជាទ្រព្យសម្បត្តិទៅញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន។ នៅពេលប្រតិបត្តិការទាក់ទងទៅនឹង
អាជីវកម្ម ចំណេញ ឬខាតត្រូវបានទទួលស្គាល់ទាំងស្រុង នៅពេលដែលប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្ម
ដែលមិនរួមចំណែកក្នុងអាជីវកម្ម ចំណេញ ឬខាតត្រូវបានទទួលស្គាល់តែចំពោះផលប្រយោជន៍របស់
វិនិយោគិន ដែលមិនពាក់ព័ន្ធនឹងក្រុមហ៊ុនរួមទុន ឬញាតិសម្ព័ន្ធ។